




ធនាគារអភិវឌ្ឍន៍ជនបទ
RURAL DEVELOPMENT BANK

របាយការណ៍ប្រចាំឆ្នាំ ២០១៦



មាតិកា

ទំព័រ

ចក្ខុវិស័យនិងបេសកកម្ម	១
ចក្ខុវិស័យ	១
បេសកកម្ម	១
សារលិខិតរបស់អគ្គនាយក	២
ក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ	៥
គណៈគ្រប់គ្រងប្រតិបត្តិ	១២
អង្គការលេខនៃធនាគារអភិវឌ្ឍន៍ជនបទ	១៧
សន្ទស្សន៍ហិរញ្ញវត្ថុ (សូចនាករសំខាន់ៗ)	១៨
ការវិភាគលទ្ធផល	១៩
ព្រឹត្តិការណ៍របស់ធនាគារអភិវឌ្ឍន៍ជនបទឆ្នាំ២០១៦	២១
របាយការណ៍ហិរញ្ញវត្ថុ	២៦

ចក្ខុវិស័យ និងបេសកកម្ម

ចក្ខុវិស័យ

ចក្ខុវិស័យនៃធនាគារអភិវឌ្ឍន៍ជនបទគឺប្រែក្លាយទៅជា “ធនាគារកសិកម្មនៃកម្ពុជា” ឈានមុខដែល មានចំណាត់ថ្នាក់ជាធនាគារពាណិជ្ជ ដើម្បីអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងវិស័យ កសិកម្ម និងសេដ្ឋកិច្ចជនបទ តាមរយៈការផ្តល់ហិរញ្ញប្បទានដល់អង្គភាពក្នុងខ្សែចង្វាក់ផលិតកម្មកសិកម្ម សំដៅរួមចំណែកបង្កើនកម្រិតជីវភាពរស់នៅរបស់ប្រជាកសិករតាមទីជនបទ និង រួមចំណែកកសាង សេដ្ឋកិច្ចសង្គម។

បេសកកម្ម

ធនាគារអភិវឌ្ឍន៍ជនបទមានបេសកកម្មជំរុញហិរញ្ញប្បទានដល់គ្រប់ដំណាក់កាលនៃខ្សែចង្វាក់ ផលិតកម្មកសិកម្មក្នុងរូបភាពដូចតទៅ៖

- i. ផ្តល់ឥណទានដល់ក្រុមហ៊ុន សហគ្រាសខ្នាតតូចនិងមធ្យម អង្គការកសិករ ឬសហគមន៍កសិកម្ម ដែលជានីតិបុគ្គលដែលស្ថិតនៅក្នុងខ្សែចង្វាក់ផលិតកម្មកសិកម្មពាក់ព័ន្ធនឹងវិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ រួមមានជាអាទិ៍ ការផលិត ការស្តុកទុក ការកែច្នៃ ការចែកចាយ និងការ នាំចេញនូវផលិតផលកសិកម្ម ជាពិសេសអង្ករ និងផ្នែកផ្សេងទៀតដែលផ្សារភ្ជាប់នឹងការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនឹងកសិកម្ម និងសេដ្ឋកិច្ចសង្គម។
- ii. ផ្តល់ហិរញ្ញប្បទានដល់ប្រតិបត្តិករមីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀត ដែលមាន សកម្មភាពទ្រទ្រង់សេដ្ឋកិច្ចជនបទ។
- iii. ធ្វើសហជីវការ (Syndicate) ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុនានាក្នុងការផ្តល់ឥណទានដើម្បីអនុវត្ត គម្រោងក្នុងវិស័យកសិកម្ម អនុវិស័យ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនឹងកសិកម្ម និង សេដ្ឋកិច្ចសង្គម។
- iv. អនុវត្តគម្រោងឥណទានឬគ្រប់គ្រងមូលនិធិផ្សេងទៀត ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ ជាមួយដៃគូអភិវឌ្ឍន៍។
- v. គ្រប់គ្រងកម្មវិធី ឬគម្រោងពិសេសណាមួយរបស់រាជរដ្ឋាភិបាល ឬ គម្រោងពិសេសផ្សេងៗ ទៀតដោយមានការឯកភាពពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
- vi. ចរចាជាមួយដៃគូអភិវឌ្ឍន៍នានាដើម្បីទាក់ទាញហិរញ្ញប្បទានឥតសំណងនិងឥណទានសម្ប- ទានសម្រាប់ពង្រីកសកម្មភាពរបស់ធន.អ.ជ. ។

សារវិទិតរបស់អគ្គនាយក



ឯកឧត្តមអគ្គនាយក
ធនាគារអភិវឌ្ឍន៍ជនបទ

ឆ្នាំ២០១៦ គឺជាឆ្នាំដ៏ល្អប្រសើរមួយរបស់ធនាគារអភិវឌ្ឍន៍ជនបទ (ធន.អ.ជ.) ដែលឆ្លុះបញ្ចាំងតាមរយៈការសម្រេចបាននូវសមិទ្ធផលការងារសំខាន់ៗគួរឱ្យកត់សម្គាល់ និងអត្ថិភាពស្ថានភាពហិរញ្ញវត្ថុល្អជាទីមោទនៈ។

ក្នុងឆ្នាំ២០១៦ ធន.អ.ជ. បានបន្តបំពេញតួនាទីដ៏សំខាន់របស់ខ្លួនក្នុងការផ្តល់ហិរញ្ញប្បទានដល់ប្រតិបត្តិការពាក់ព័ន្ធទាំងអស់រួមមាន សហគមន៍កសិកម្ម ក្រុមហ៊ុន សហគ្រាសខ្នាតតូចនិងមធ្យម រោងម៉ាស៊ីនកិនស្រូវក្រុមហ៊ុននាំចេញនិងប្រតិបត្តិការមីក្រូហិរញ្ញវត្ថុដើម្បីលើកកម្ពស់សមត្ថភាពរបស់ខ្សែចង្វាក់ផលិតកម្មកសិកម្មក្នុងការបង្កើតតម្លៃបន្ថែម ការកែច្នៃកសិផល និងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការនាំចេញ ព្រមទាំងបង្កើតការងារ បង្កើនប្រាក់ចំណូល ជំរុញនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

ក្នុងនាមជាធនាគាររដ្ឋតែមួយគត់ ដែលអនុវត្តគោលនយោបាយរាជរដ្ឋាភិបាលក្នុងវិស័យកសិកម្មនិងសេដ្ឋកិច្ចជនបទ ធន.អ.ជ. បានបន្តចូលរួមចំណែកយ៉ាងស្វិតស្វាញជួយដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យស្រូវ-អង្ករ តាមរយៈការស្វះស្វែងរកនូវប្រភពទុន ដើម្បីផ្តល់ហិរញ្ញប្បទានគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបន្ថែមសម្រាប់អនុវត្ត គម្រោងអភិវឌ្ឍនិងធ្វើប្រតិបត្តិការលើឃ្លាំងស្តុកស្រូវចំនួន ២០០.០០០តោន និងឱ្យសម្បត្តិដែលអាចមានសមត្ថភាពសម្បត្តិបាន ៣.០០០ តោនក្នុងមួយថ្ងៃ ហើយមានទីតាំងនៅខេត្តបាត់ដំបង។

ធន.អ.ជ. ក៏បានចូលរួមចំណែកដោះស្រាយបញ្ហាធ្លាក់ចុះនៃតម្លៃស្រូវក្រអូប ក្នុងរដូវប្រមូលផលឆ្នាំ២០១៦ កន្លងមក តាមរយៈការផ្តល់ការអនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតពី **សម្តេចអគ្គមហាសេនាបតីតេជោ**

ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យធនាគារអភិវឌ្ឍន៍ជនបទធ្វើជាប្រតិបត្តិករអនុវត្ត ដោយផ្ទាល់នូវ “កម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល” ដែលមានមូលនិធិសរុបចំនួន២៧លានដុល្លារអាមេរិក ក្នុងនោះទទួលបានពីកញ្ចប់ថវិកាជាតិចំនួន ២០លានដុល្លារអាមេរិក និងរួមចំណែកពីមូលនិធិផ្ទាល់របស់ ធនាគារអភិវឌ្ឍន៍ជនបទចំនួន ៧លានដុល្លារអាមេរិក សម្រាប់ផ្តល់ឥណទានជាទុនបង្វិលដល់រោងម៉ាស៊ីន កិនស្រូវ ក្នុងគោលដៅធ្វើស្ថេរភាពរូបនីយកម្មថ្លៃស្រូវ និងជំរុញការទិញស្រូវក្នុងប្រទេសនាដូវប្រមូលផល។ តាមរយៈមូលនិធិនេះ ធនាគារអភិវឌ្ឍន៍ជនបទបានធ្វើការផ្តល់ឥណទានដោយទទួលយកសន្និធិស្រូវ-អង្ករ ជាវត្ថុធានាបំណុលដល់បណ្តារោងម៉ាស៊ីនកិនស្រូវដើម្បីធ្វើការប្រមូលទិញស្រូវពីប្រជាពលរដ្ឋតាមតម្លៃអប្បបរមាដែលបានកំណត់។

ក្នុងឆ្នាំ២០១៦ នេះដែរ **ឆ.អ.ជ.** បានអនុវត្តដោយជោគជ័យលើគម្រោងផ្តល់ហិរញ្ញប្បទានផ្សារភ្ជាប់ រវាងគ្រួសារកសិករក្នុងខ្សែចង្វាក់ផលិតកម្មកសិកម្ម តាមរយៈកិច្ចសន្យាផលិតកម្មកសិកម្ម គឺគម្រោងចិញ្ចឹម ជ្រូក ដែលចូលរួមដោយបីភាគី គឺអ្នកផ្តល់ហិរញ្ញប្បទាន អ្នកផ្គត់ផ្គង់កូនជ្រូក- ចំណី- ថ្នាំបង្ការនិងជាអ្នក ប្រមូលទិញ និងអ្នកចិញ្ចឹម។ គម្រោងនេះជំរុញឱ្យគ្រួសារកសិករទាំងអស់គោរពគ្នាទៅវិញទៅមកតាមរយៈ កិច្ចសន្យាបីភាគី ផ្គត់ផ្គង់ប្រកបដោយបរិមាណនិងគុណភាព ស្របទៅតាមតម្លៃនិងតម្រូវការនៃទីផ្សារ សម្រាប់បម្រើសេចក្តីត្រូវការទីផ្សារក្នុងស្រុក និងការនាំចេញ។

ផ្អែកតាមកម្មវិធីការងាររបស់ខ្លួន **ឆ.អ.ជ.** សម្រេចបានដោយជោគជ័យលើការងារកំណែទម្រង់ ដែល ក្នុងនោះ **ឆ.អ.ជ.** បានអនុម័តលើគោលនយោបាយនិងយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងហានិភ័យ គោលនយោ- បាយស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម វិសោធនកម្មគោលនយោបាយឥណទាន និងនីតិវិធីឥណទាន គោលនយោបាយស្តីពីកិច្ចការពារសង្គមនិងបរិស្ថាន គោលនយោបាយធនធានមនុស្ស ក្រមសីលធម៌វិជ្ជាជីវៈសម្រាប់និយោជិត បទបញ្ជាផ្ទៃក្នុង គោលការណ៍វាយតម្លៃការងារតាមរយៈសូចនាករ ច្បាប់លាស់ និងគោលការណ៍ណែនាំស្តីពីការអនុវត្តសវនកម្មដោយផ្អែកលើហានិភ័យ។

ទំហំអាជីវកម្មក៏បានឆ្លុះបញ្ចាំងអំពីភាពរឹងមាំនៃលទ្ធផលសម្រេចបានលើផ្នែកហិរញ្ញវត្ថុផងដែរ។ **ឆ.អ.ជ.** ទទួលបានកំណើនលើប្រាក់ចំណេញក្រោយបង់ពន្ធ ហើយចំណូលដុលបានកើនប្រមាណ៣១% ចំណែកឥណទាន និងបុរេប្រទានដល់អតិថិជនបានកើនចំនួន៦៣% ធៀបនឹងឆ្នាំ២០១៥។

ច្បាប់ណាស់ថា ភាពជោគជ័យមួយឆ្នាំកន្លងទៅនេះគឺជាសមិទ្ធផលមួយដែលមិនអាចធ្វើទៅបានបើ គ្មានភាពទុកចិត្ត និងការគាំទ្រពីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ក៏ដូចជាពីសំណាក់អតិថិជន និងដៃគូអភិវឌ្ឍន៍នានា ជាពិសេសការចូលរួមសហការយ៉ាងសកម្ម និងប្រកបដោយវិជ្ជាជីវៈរបស់និយោជិត និងថ្នាក់ដឹកនាំរបស់ធនាគារអភិវឌ្ឍន៍ជនបទ។

ឆ.អ.ជ. កំពុងរៀបចំគម្រោងពិសេសៗជាច្រើនទៀតសម្រាប់ពេលអនាគត ហើយរំពឹងថានឹងទទួលបានលទ្ធផលកាន់តែប្រសើរឡើង។

ជាទីបញ្ចប់ ខ្ញុំសូមថ្លែងនូវការកោតសរសើរយ៉ាងស្មោះ និងអំណរគុណចំពោះក្រុមប្រឹក្សាភិបាលដែលតែងតែគាំទ្រ និងខិតខំប្រឹងប្រែងដឹកនាំអស់ពីលទ្ធភាព និងសូមអំណរគុណចំពោះនិយោជិត

ឆ.អ.ជ. ទាំងអស់ដែលបានចូលរួមចំណែក និងខិតខំបំពេញការងារអស់ពីកំលាំងកាយចិត្តព្រមទាំងអរគុណចំពោះអតិថិជនដែលបានផ្តល់ការទុកចិត្តនិងស្មោះស្ម័គ្រចំពោះ **ឆ.អ.ជ.** ដែលការណ៍នេះអាចធ្វើឱ្យធនាគារអភិវឌ្ឍន៍ជនបទ ក្លាយជា “**ធនាគារកសិកម្មនៃកម្ពុជា**” ឈានមុខនាពេលអនាគត។ ខ្ញុំក៏សូមសម្តែងនូវការគោរព និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជាសម្រាប់ការគាំទ្រ ការផ្តល់ទំនុកចិត្តនិងផ្តល់នូវអនុសាសន៍កែលម្អប្រតិបត្តិការរបស់ធនាគារអភិវឌ្ឍន៍ជនបទ កន្លងមក។

ឯកឧត្តម កៅ ថាច
អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ

ក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ

ឯកឧត្តម រស់ សីលវ៉ា

អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច

និងហិរញ្ញវត្ថុ

ប្រធានក្រុមប្រឹក្សាភិបាល

ឯកឧត្តម រស់ សីលវ៉ា បច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សមាជិកនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ។

ពីឆ្នាំ១៩៨៥ ដល់ឆ្នាំ១៩៨៧ ឯកឧត្តមបានបំពេញការងារជាអ្នកបច្ចេកទេសមន្ទីរពិសោធន៍នៃក្រសួងឧស្សាហកម្ម និងថាមពល។ នៅឆ្នាំ១៩៩៣ ឯកឧត្តមបានបំពេញការងារជាសាស្ត្រាចារ្យនៅវិទ្យាស្ថានបច្ចេកវិទ្យាពេញនៃក្រសួងអប់រំ យុវជន និងកីឡា។

ចាប់តាំងពីឆ្នាំ១៩៩៤ ឯកឧត្តមបំពេញការងារនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាអ្នកត្រួតពិនិត្យហិរញ្ញវត្ថុ។

ពីឆ្នាំ២០០២ ដល់ឆ្នាំ២០០៥ ឯកឧត្តមជានាយករងផែនការគោលនយោបាយសេដ្ឋកិច្ចជាតិ និងហិរញ្ញវត្ថុ និងត្រួតពិនិត្យ។

ពីឆ្នាំ២០០៥ ដល់ ឆ្នាំ២០០៦ ឯកឧត្តមជានាយកនៃនាយកដ្ឋានសេដ្ឋកិច្ចនិងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ។

ឯកឧត្តមត្រូវបានតែងតាំងជាអគ្គលេខាធិការរងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្ទាប់ពីឯកឧត្តមវិលត្រឡប់មកពីបំពេញការងារជាទីប្រឹក្សានាយកប្រតិបត្តិធនាគារពិភពលោក អំឡុងឆ្នាំ២០០៦ ដល់ឆ្នាំ២០០៨ ហើយឯកឧត្តមត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅឆ្នាំ២០១៣។

ឯកឧត្តម ក៏ជាអ្នករួមចំណែកក្នុងការដាក់តែងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងទាក់ទងការបោះពុម្ពផ្សាយអត្ថបទស្រាវជ្រាវ។

ឯកឧត្តមទទួលបានបរិញ្ញាប័ត្រផ្នែកវិទ្យាសាស្ត្រសង្គមពីវិទ្យាស្ថានគរុកោសល្យប៉េនហ្សា (BA in Social Science from Penzas Institute of Pedagogy) អតីតសហភាពសូវៀតនៅឆ្នាំ១៩៩២។ នៅឆ្នាំ២០០២ ឯកឧត្តមទទួលបានបរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកកិច្ចការអន្តរជាតិគ្រប់គ្រងនយោបាយសេដ្ឋកិច្ចពីសាកលវិទ្យាល័យកូឡុមប៊ី ទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក។

ឯកឧត្តម សាន វិសាល

អនុរដ្ឋលេខាធិការក្រសួង

អភិវឌ្ឍន៍ជនបទ

សមាជិក

ឯកឧត្តម សាន វិសាល បច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិក ក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ។

ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០០៥ ឯកឧត្តមបានបំពេញការងារជាមន្ត្រីបច្ចេកទេសនៅនាយកដ្ឋានគ្រឿងយន្ត កសិកម្ម នាយកដ្ឋានក្សេត្រសាស្ត្រ និងការិយាល័យបមាណីយសំភារៈកសិកម្មនៃក្រសួងកសិកម្ម។

ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០០៨ ឯកឧត្តមជាប្រធានមន្ទីរសាលាខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រៅពីបំពេញការងាររដ្ឋ ឯកឧត្តមមានបទពិសោធន៍ការងារជាមួយវិស័យឯកជន ក៏ដូចជាអង្គការក្រៅ រដ្ឋាភិបាលផងដែរ ចាប់ពីឆ្នាំ១៩៩៤ មកដល់បច្ចុប្បន្ន ឯកឧត្តមជាអគ្គលេខាធិការនៃសហព័ន្ធនិស្សិតបញ្ញវន្ត ប្រជាធិបតេយ្យកម្ពុជា (ក្រម២២)។

ឯកឧត្តមទទួលបានបរិញ្ញាប័ត្រជាន់ខ្ពស់ពីសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា នៅឆ្នាំ២០០៥ ហើយ ឯកឧត្តមបានបំពេញវគ្គបណ្តុះបណ្តាលសំខាន់ៗផងដែរ។

ឯកឧត្តម ឃុត ចាន់ជាតិ

ទីប្រឹក្សានិងជានាយករងខុទ្ទកាល័យ
នៃទីស្តីការគណៈរដ្ឋមន្ត្រី
សមាជិក

ឯកឧត្តម ឃុត ចាន់ជាតិ បច្ចុប្បន្នជាទីប្រឹក្សានិងជានាយករងខុទ្ទកាល័យនៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ។

ពីឆ្នាំ២០០៤ ដល់ ឆ្នាំ២០០៨ ឯកឧត្តមបំពេញការងារជាជំនួយការផ្ទាល់របស់សម្តេចវិបុលបញ្ញា សុខ អាន អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា។

ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០០៩ ឯកឧត្តមជាជំនួយការជាន់ខ្ពស់ផ្នែកបុគ្គលិកនៃអង្គជំនុំជម្រះវិសាមញ្ញក្នុង តុលាការកម្ពុជា។

ឯកឧត្តមទទួលបានបរិញ្ញាប័ត្រជាន់ខ្ពស់គ្រប់គ្រងអាជីវកម្មអន្តរជាតិ ពីវិទ្យាស្ថានបច្ចេកវិទ្យាអាស៊ាន ប្រទេសថៃ ក្នុងខែសីហា ឆ្នាំ២០០៤ និងបរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រ ជំនាញការគ្រប់គ្រងយុទ្ធសាស្ត្រទេសចរណ៍ ពីសាលា CERAM Sophia Antipolis (CERAM) ប្រទេសបារាំង ក្នុងខែតុលា ឆ្នាំ ២០០៤ និងបរិញ្ញាប័ត្រភាសាអង់គ្លេស ពីវិទ្យាស្ថានភាសាបរទេស ក្នុងឆ្នាំ២០០២ និងបរិញ្ញាប័ត្រ គ្រប់គ្រងអាជីវកម្មពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ ក្នុងឆ្នាំ២០០២។

ឯកឧត្តម កៅ ថាច

សមាជិក និងជាអគ្គនាយក

ឯកឧត្តម កៅ ថាច ត្រូវបានតែងតាំងជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ ២០១៤ និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៤។ ហើយបច្ចុប្បន្ននេះ ឯកឧត្តម កៅ ថាច ក៏ជាសមាជិកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ មានឋានៈស្មើរដ្ឋលេខាធិការ និងជាមជ្ឈត្តករនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល ចាប់តាំងពីឆ្នាំ២០០៣។

មុនទទួលតំណែងជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ ឯកឧត្តមធ្លាប់បំពេញការងារជាអគ្គនាយករង នៃគណៈកម្មការមូលបត្រកម្ពុជា និងជាប្រធានការិយាល័យទីផ្សារហិរញ្ញវត្ថុនៅនាយកដ្ឋានឧស្សាហកម្ម ហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ។ ការងារក្នុងផ្នែកច្បាប់ ឯកឧត្តមធ្លាប់ជាមន្ត្រីច្បាប់នៅក្រសួង យុត្តិធម៌ និងនៅតុលាការផងដែរ។

ឯកឧត្តម ជាមន្ត្រីសំខាន់ម្នាក់ក្នុងចំណោមមន្ត្រីដទៃទៀតដែលបានរៀបចំបង្កើតគណៈកម្មការមូលបត្រ កម្ពុជា និងទីផ្សារមូលបត្រនៅកម្ពុជា ចាប់ពីដំបូងមក។ បន្ទាប់ពីផ្ទេរទៅបំពេញការងារនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមបានបំពេញការងារជាច្រើនពាក់ព័ន្ធការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា ដែលរួម មាន ការចូលរួមរៀបចំសេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ និងសេចក្តីព្រាងច្បាប់ស្តីពីការបោះផ្សាយ និង ការជួញដូរមូលបត្រមហាជន និងជាសមាជិកក្រុមការងារដែលទទួលបន្ទុករៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យ ហិរញ្ញវត្ថុឆ្នាំ២០០៦-២០១៥ និងឆ្នាំ២០១១-២០២០។ ក្នុងនាមជាតំណាងឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមគឺជាសមាជិកក្រុមការងារ ក្របខ័ណ្ឌអាស៊ានពាក់ព័ន្ធការអភិវឌ្ឍទីផ្សារទុន ដូចជា ACME, ABMI, CMI, WG-FSL, WG-CAL ជាដើម។

ចំណែកការសិក្សា ឯកឧត្តម ទទួលបានសញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិសាស្ត្រពីសាកលវិទ្យាល័យ Bond នៅប្រទេសអូស្ត្រាលីក្នុងឆ្នាំ២០០២ ដែលការសិក្សាផ្ដោតលើប្រព័ន្ធច្បាប់ពាណិជ្ជកម្មអន្តរជាតិ ក្របខ័ណ្ឌ គតិយុត្តនៃអង្គការពាណិជ្ជកម្មពិភពលោក ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងបរិញ្ញាបត្រនីតិ- សាស្ត្រនៅមហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩៨។ ក្រៅពីនេះ ឯកឧត្តមបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការអភិវឌ្ឍទីផ្សារមូលបត្រនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋ អាមេរិក និងវគ្គបណ្តុះបណ្តាលអំពីច្បាប់ហិរញ្ញវត្ថុអន្តរជាតិ ដោយផ្ដោតលើច្បាប់នៃធនាគារពិភពលោក មូលនិធិអភិវឌ្ឍន៍អន្តរជាតិ និងធនាគារសម្រាប់ការទូទាត់អន្តរជាតិ នៅទីក្រុងវៀនណា ប្រទេសអូទ្រីស ព្រមទាំងវគ្គបណ្តុះបណ្តាលសំខាន់ៗជាច្រើនទៀត។

លោក ស្រី សុទ្ធា

អគ្គាធិការរងនៃក្រសួងកសិកម្ម រុក្ខា
ប្រមាញ់ និងនេសាទ
សមាជិក

លោក ស្រី សុទ្ធា បច្ចុប្បន្នជាអគ្គាធិការរងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងជាសមាជិក
ក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ។

លោកជាអគ្គលេខាធិការរងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់ពីឆ្នាំ២០១៤ មក។

ឆ្នាំ២០១១ លោកបានបំពេញការងារជាមន្ត្រីគ្រប់គ្រងរដ្ឋបាល នៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ
ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។

ឆ្នាំ២០១៣ លោកជាអនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា
ព្រឹទ្ធសភា និងអធិការកិច្ច ហើយបានតែងតាំងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន ក្រសួងកសិកម្ម
រុក្ខា ប្រមាញ់ និងនេសាទ ក្នុងឆ្នាំ២០១៤។

លោកទទួលបានបរិញ្ញាប័ត្ររដ្ឋបាលធុរកិច្ច និងបរិញ្ញាប័ត្រសេដ្ឋកិច្ច, California States University,
Stanislaus ក្នុងរដ្ឋ California នៃសហរដ្ឋអាមេរិក។

លោក អោម សេងបូរ៉ា

តំណាងអភិបាលឯករាជ្យ
សមាជិក

លោក អោម សេងបូរ៉ា បច្ចុប្បន្នជាតំណាងអភិបាលឯករាជ្យ និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃ
ធនាគារអភិវឌ្ឍន៍ជនបទ។

ជាមួយគ្នានេះ បច្ចុប្បន្នលោកក៏ជាអភិបាលឯករាជ្យនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងជាសមាជិកនៃ
សភាពាណិជ្ជកម្មកម្ពុជាផងដែរ។

ក្រៅពីការបំពេញការងាររដ្ឋ លោកមានមុខតំណែងនិងបទពិសោធន៍ទាំងផ្នែកឯកជន ក៏ដូចជាអង្គការ
ក្រៅរដ្ឋាភិបាលផងដែរ។ ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៩ លោកជាអគ្គនាយកប្រតិបត្តិនៃអង្គការ Vision
Fund កម្ពុជា។ ពីឆ្នាំ២០១០ មកដល់បច្ចុប្បន្ន លោកគឺជាប្រធានក្រុមហ៊ុន Aplus Counselling and
Aplus School for Professionals និងជាប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
កម្ពុជា។ ឆ្នាំ២០១៣ ដល់បច្ចុប្បន្ន លោកជាសមាជិកស្ថាបនិកនិងក្រុមប្រឹក្សាភិបាលនៃក្លឹបវិនិយោគិន
កម្ពុជា និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃបណ្តាញចាប់ផ្តើមអាជីវកម្ម។ ឆ្នាំ២០១៤ ដល់បច្ចុប្បន្ន
លោកជាអភិបាលឯករាជ្យនៃអង្គការ Teuk Saat 1001 និងជាស្ថាបនិកនិងជាប្រធានក្រុមប្រឹក្សាភិបាល
នៃក្រុមហ៊ុន Cambodia Empire Group ។

លោកបានបញ្ចប់ការសិក្សាសញ្ញាប័ត្រជាន់ខ្ពស់គ្រប់គ្រងអាជីវកម្ម នៅសាកលវិទ្យាល័យ Preston
ប្រទេសកម្ពុជា ក្នុងឆ្នាំ២០០៨ និងបរិញ្ញាប័ត្រគ្រប់គ្រង ជំនាញគណនី ពីសាកលវិទ្យាល័យ Maharishi
Vedic កម្ពុជា ក្នុងឆ្នាំ១៩៩៨។

លោក ចាន់ សីហា

តំណាងបុគ្គលិកធនាគារអភិវឌ្ឍន៍ជនបទ
សមាជិក និងជាអគ្គនាយករង

លោក ចាន់ សីហា គឺជាអគ្គនាយករងទទួលបន្ទុកនាយកដ្ឋានឥណទាន និងនាយកដ្ឋានអភិវឌ្ឍន៍អាជីវកម្ម និងយុទ្ធសាស្ត្រ និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ តំណាងបុគ្គលិក។

លោកបានបំពេញការងារនៅធនាគារអភិវឌ្ឍន៍ជនបទចាប់ពីខែមករា ឆ្នាំ១៩៩៩ ជាប្រធាននាយកដ្ឋានប្រតិបត្តិការ និងត្រូវបានតែងតាំងជាអគ្គនាយករងទទួលបន្ទុកនៅខែកក្កដា ឆ្នាំ២០១២។

ពីឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៩ លោកបានបម្រើការងារជាអនុប្រធានការិយាល័យគ្រប់គ្រងគណនីជាប្រធានផ្នែកនៃការិយាល័យសភាផ្គត់ផ្គង់ នាយកដ្ឋានប្រតិបត្តិការនិងជាបុគ្គលិកគណនេយ្យនៃនាយកដ្ឋានគណនេយ្យនៃធនាគារជាតិនៃកម្ពុជា។

លោកបានទទួលបរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុពីសាកលវិទ្យាល័យជាតិគ្រប់គ្រងផ្នែកហិរញ្ញវត្ថុពីសាកលវិទ្យាល័យជាតិគ្រប់គ្រងនៅឆ្នាំ២០០៤ និងបរិញ្ញាប័ត្រផ្នែកធនាគារពីសាកលវិទ្យាល័យបច្ចេកទេសធនាគារនៅទីក្រុងហូជីមិញ ប្រទេសវៀតណាមនៅឆ្នាំ១៩៩១។

គណៈគ្រប់គ្រងប្រតិបត្តិ



ឯកឧត្តម កៅ ថាច

អគ្គនាយក

ឯកឧត្តម កៅ ថាច ត្រូវបានតែងតាំងជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ ២០១៤ និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃធនាគារ អភិវឌ្ឍន៍ជនបទនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៤។ ហើយ បច្ចុប្បន្ននេះ ឯកឧត្តមក៏ជាសមាជិកឧត្តមក្រុម- ប្រឹក្សាសេដ្ឋកិច្ចជាតិ មានឋានៈស្មើរដ្ឋលេខាធិការ និង ជាមជ្ឈត្តករនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល ចាប់តាំងពី ឆ្នាំ២០០៣។

មុនទទួលតំណែងជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍- ជនបទ ឯកឧត្តមធ្លាប់បំពេញការងារជាអគ្គនាយក រងនៃគណៈកម្មការមូលបត្រកម្ពុជា និងជាប្រធាន ការិយាល័យទីផ្សារហិរញ្ញវត្ថុនៅនាយកដ្ឋានឧស្សាហ- កម្មហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ។ ការងារ ក្នុងផ្នែកច្បាប់ ឯកឧត្តមធ្លាប់ជាមន្ត្រីច្បាប់នៅក្រសួង យុត្តិធម៌ និងនៅតុលាការផងដែរ។

ឯកឧត្តម ជាមន្ត្រីសំខាន់ម្នាក់ក្នុងចំណោមមន្ត្រីដ៏ទៃ ទៀតដែលបានរៀបចំបង្កើតគណៈកម្មការមូលបត្រ កម្ពុជា និងទីផ្សារមូលបត្រនៅកម្ពុជាចាប់ពីដំបូងមក។ បន្ទាប់ពីផ្ទេរទៅបំពេញការងារនៅក្រសួងសេដ្ឋកិច្ច និង

ហិរញ្ញវត្ថុ ឯកឧត្តមបានបំពេញការងារជាច្រើនពាក់- ព័ន្ធការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា ដែលរួមមាន ការចូលរួមរៀបចំសេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ និងសេចក្តីព្រាងច្បាប់ស្តីពីការបោះផ្សាយ និងការ ជួញដូរមូលបត្រមហាជន និង ជាសមាជិកក្រុម- ការងារដែលទទួលបន្ទុករៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យហិរញ្ញវត្ថុឆ្នាំ២០០៦-២០១៥ និងឆ្នាំ២០១១- ២០២០។ ក្នុងនាមជាតំណាងឱ្យក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ឯកឧត្តមគឺជាសមាជិកក្រុមការងារក្របខ័ណ្ឌ អាស៊ានពាក់ព័ន្ធការអភិវឌ្ឍទីផ្សារទុន ដូចជាACMF, ABMI, CMI, WG-FSL, WG-CAL ជាដើម។ ចំណែកការសិក្សា ឯកឧត្តម ទទួលបានសញ្ញាប័ត្រ ជាន់ខ្ពស់ផ្នែកនីតិសាស្ត្រពីសាកលវិទ្យាល័យ Bond នៅប្រទេសអូស្ត្រាលី ក្នុងឆ្នាំ២០០២ ដែលការសិក្សា ផ្ដោតលើប្រព័ន្ធច្បាប់ពាណិជ្ជកម្មអន្តរជាតិ ក្របខ័ណ្ឌ គតិយុត្តនៃអង្គការពាណិជ្ជកម្មពិភពលោក ការ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនិងបរិញ្ញាប័ត្រ នីតិសាស្ត្រនៅមហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យា- សាស្ត្រសេដ្ឋកិច្ច ប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩៨។ ក្រៅ ពីនេះ ឯកឧត្តមបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការអភិវឌ្ឍទីផ្សារមូលបត្រ នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក និង វគ្គបណ្តុះបណ្តាលអំពីច្បាប់ ហិរញ្ញវត្ថុអន្តរជាតិ ដោយផ្ដោតលើច្បាប់នៃធនាគារ ពិភពលោក មូលនិធិអភិវឌ្ឍន៍អន្តរជាតិ និងធនាគារ សម្រាប់ការទូទាត់អន្តរជាតិនៅទីក្រុងវៀនណាប្រទេស អូទ្រីសព្រមទាំងវគ្គបណ្តុះបណ្តាលសំខាន់ៗជាច្រើន ទៀត។



លោក ចាន់ សីហា
អគ្គនាយករង និងជាអ្នកតំណាងបុគ្គលិក

លោក ចាន់ សីហា គឺជាអគ្គនាយករងទទួលបន្ទុកនាយកដ្ឋានឥណទាន និងនាយកដ្ឋានអភិវឌ្ឍន៍អាជីវកម្ម និងយុទ្ធសាស្ត្រ និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ តំណាងបុគ្គលិក។

លោកបានបំពេញការងារនៅធនាគារអភិវឌ្ឍន៍ជនបទចាប់ពីខែមករា ឆ្នាំ១៩៩៩ ជាប្រធាននាយកដ្ឋានប្រតិបត្តិការ និងត្រូវបានតែងតាំងជាអគ្គនាយករងទទួលបន្ទុកនៅខែកក្កដា ឆ្នាំ២០១២។

ពីឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៩ លោកបានបម្រើការងារជាអនុប្រធានការិយាល័យគ្រប់គ្រងគណនីជាប្រធានផ្នែកនៃការិយាល័យសភាផាត់ទាត់ នាយកដ្ឋានប្រតិបត្តិការនិងជាបុគ្គលិកគណនេយ្យនៃនាយកដ្ឋានគណនេយ្យនៃធនាគារជាតិនៃកម្ពុជា។

លោកបានទទួលបរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុពីសាកលវិទ្យាល័យជាតិគ្រប់គ្រងផ្នែកហិរញ្ញវត្ថុពីសាកលវិទ្យាល័យជាតិគ្រប់គ្រងនៅឆ្នាំ២០០៤ និងបរិញ្ញាប័ត្រផ្នែកធនាគារពីសាកលវិទ្យាល័យបច្ចេកទេសធនាគារនៅទីក្រុងហូជីមិញ ប្រទេសវៀតណាមនៅឆ្នាំ១៩៩១។



លោក អ៊ុច ចន្ទា
អគ្គនាយករង

លោក អ៊ុច ចន្ទា គឺជាអគ្គនាយករងទទួលបន្ទុកក្រុមការងារបច្ចេកទេសនៃធនាគារអភិវឌ្ឍន៍ជនបទ។

លោកបានបំពេញការងារនៅធនាគារអភិវឌ្ឍន៍ជនបទក្នុងខែសីហា ឆ្នាំ១៩៩៩ ជាប្រធាននាយកដ្ឋានរដ្ឋបាល នីតិយុត្ត និងជាប្រធានលេខាធិការដ្ឋាន និងត្រូវបានតែងតាំងជាអគ្គនាយករងនៅខែកញ្ញា ឆ្នាំ២០០៨។

លោកធ្លាប់បានបំពេញការងារជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ មន្ត្រីអគ្គលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ មន្ត្រីអគ្គលេខាធិការដ្ឋាននៃក្រុមសង្កេតការណ៍សេដ្ឋកិច្ច សង្គមកិច្ចនិងវប្បធម៌នៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការទីប្រឹក្សារាជរដ្ឋាភិបាលទទួលបន្ទុកសេដ្ឋកិច្ច។

លោកបានទទួលបរិញ្ញាប័ត្រពីសាកលវិទ្យាល័យភ្នំពេញនៅឆ្នាំ១៩៩១។



លោក ប៊ូថ សាវ៉ិ
អគ្គនាយករង

លោក ប៊ូថ សាវ៉ិ គឺជាអគ្គនាយករងទទួលបន្ទុកនាយកដ្ឋានប្រតិបត្តិការ និងនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុនៃធនាគារអភិវឌ្ឍន៍ជនបទ។

លោកបានចូលបំពេញការងារនៅធនាគារអភិវឌ្ឍន៍ជនបទក្នុងខែមករា ឆ្នាំ២០០១ ជាអនុប្រធាននាយកដ្ឋានគណនេយ្យហិរញ្ញវត្ថុ និងជាប្រធានអង្គភាពគ្រប់គ្រងគម្រោង និងត្រូវបានតែងតាំងជាអគ្គនាយករងនៅខែតុលា ឆ្នាំ២០០៨។

ពីឆ្នាំ ១៩៩១ ដល់ឆ្នាំ២០០០ លោកបានបម្រើការងារជាមន្ត្រីនៃនាយកដ្ឋានត្រួតពិនិត្យនៅធនាគារជាតិនៃកម្ពុជា និងបន្ទាប់មកបម្រើការងារនៅ Rice Nation Bank មានតួនាទីជាជំនួយការប្រធានសាខា។

លោកបានទទួលបរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពីសាកលវិទ្យាល័យជាតិគ្រប់គ្រងនៅឆ្នាំ២០០៤ និងបរិញ្ញាប័ត្រផ្នែកធនាគារពីសាកលវិទ្យាល័យបច្ចេកទេសធនាគារនៅទីក្រុងហូជីមិញ ប្រទេសវៀតណាមនៅឆ្នាំ១៩៩១។



លោក ស៊ី រ៉ានី
អគ្គនាយករង

លោក ស៊ី រ៉ានី ជាអគ្គនាយករងទទួលនាយកដ្ឋានគ្រប់គ្រងហានិភ័យ និងនាយកដ្ឋានតាមដានការប្រើប្រាស់ឥណទាន និងប្រមូលបំណុលនៃធនាគារអភិវឌ្ឍន៍ជនបទ។

លោកចូលបំពេញការងារនៅធនាគារអភិវឌ្ឍន៍ជនបទក្នុងខែកញ្ញា ឆ្នាំ២០១៤ ជាអគ្គនាយករងទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងហានិភ័យ។ ក្នុងតួនាទីនេះ លោកបានរៀបចំនិងលើកកម្ពស់ការគ្រប់គ្រងហានិភ័យ ជាលក្ខណៈប្រព័ន្ធ ទន្ទឹមនឹងការបង្កឱ្យមានវប្បធម៌ដែលយកចិត្តទុកដាក់និងហានិភ័យ។


លោកមានបទពិសោធន៍ការងារទាំងនៅក្នុងវិស័យឯកជន និងស្ថាប័នរដ្ឋ។ នៅក្នុងស្ថាប័នរដ្ឋលោកបានធ្វើការនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាក់ទងនឹងគម្រោងធានាឥណទាន គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងសារពើពន្ធ ព្រមទាំងក្នុងក្របខ័ណ្ឌឥណទានសម្បទានសម្រាប់គម្រោងវិនិយោគរបស់រដ្ឋ។ ផ្នែកវិស័យឯកជន លោកបានធ្វើការនៅក្រុមហ៊ុននៅប្រទេសអូស្ត្រាលីមួយចំនួនទាក់ទងនឹងឧបករណ៍ដោះដូរនិស្សន្ទប្រតិបត្តិការឥណទានអលនវត្ថុ និងជាគណនេយ្យករនៃមូលនិធិវិនិយោគ។

លោកទទួលបានបរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យបច្ចេកវិទ្យាស៊ីដនី និងបរិញ្ញាប័ត្រផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពីសាកលវិទ្យាល័យស៊ីដនីប្រទេសអូស្ត្រាលី ព្រមទាំងសញ្ញាប័ត្រផ្សេងទៀតទាក់ទងនឹងហិរញ្ញវត្ថុ និងការវិនិយោគ។

រចនាសម្ព័ន្ធ ធនាគារអភិវឌ្ឍន៍ជនបទ កែប្រែលើកទី០៣
ឧបសម្ព័ន្ធនៃសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាលអាណត្តិទី០៦ ប្រជុំលើកទី១៩ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦
លេខ...០២៥/២០១៦...ស.វ. ចុះថ្ងៃទី២៣ ខែ ធ្នូ ឆ្នាំ២០១៦

រចនាសម្ព័ន្ធគ្រប់គ្រងរបស់ធនាគារ

អភិវឌ្ឍន៍ជនបទ





សន្ទស្សន៍ហិរញ្ញវត្ថុ (សូមអានសំខាន់ៗ)


ការគូសបញ្ជាក់ពីស្ថានភាពហិរញ្ញវត្ថុ	២០១៥ (ដុល្លារអាមេរិក)	២០១៦ (ដុល្លារអាមេរិក)
ចំណូលដុល	3,123,233.00	4,088,646
ចំណូលប្រតិបត្តិការមុនសំវិធានធន	125,632.00	1,447,886
លទ្ធផលមុនបង់ពន្ធ	33,146.00	629,739
លទ្ធផលក្រោយបង់ពន្ធ	5,618.00	536,336
ចំណុចសំខាន់ៗក្នុងការវាយតម្លៃ		
ទ្រព្យសកម្មសរុប	74,680,830.00	100,442,088
ដើមទុន	34,950,922	37,611,397
ឥណទាន និងបុរេប្រទានចំពោះអតិថិជន	43,975,491.00	71,583,770
ប្រាក់បញ្ញើអតិថិជនមិនមែនជាធនាគារ	1,092,888.00	1,278,615
អនុធាតុហិរញ្ញវត្ថុ:		
ផលចំណេញលើដើមទុន	0.02%	1.43%
ផលចំណេញលើទ្រព្យសកម្ម	0.01%	0.53%
អនុបាតចំណាយសរុបធៀបនឹងចំណូល	99.82%	86.88%
ឥណទានមិនដំណើរការធៀបនឹងឥណទានសរុប	5.04%	6.94%
អនុបាតសោធនភាព	75.93%	51.00%

ការវិភាគលទ្ធផល


- ទ្រព្យសកម្មកើនឡើង៣៤% ពីចំនួន ៧៤.៦៨០.៨៣០ ដល់ ១០០.៤៤២.០៨៨ ដុល្លារអាមេរិក។
- សមតុល្យឥណទានកើនឡើង ៦៣% ពីចំនួន ៤៣.៩៧៥.៤៩១ ដល់ ៧១.៥៨៣.៧៧០ ដុល្លារអាមេរិក។
- ចំណូលដុលកើនឡើង ៣១% ពីចំនួន ៣.១២៣.២៣៣ ដល់ ៤.០៨៨.៦៤៦ ដុល្លារអាមេរិក។
- ប្រាក់ចំណេញសុទ្ធក្រោយដកពន្ធកើនឡើងខ្ពស់ បើធៀបឆ្នាំ២០១៥។




ឥណទាននិងបុរេប្រទាន
(ដុល្លារអាមេរិក)



ប្រាក់បញ្ញើអតិថិជនមិនមែនជាធនាគារ
(គិតជាដុល្លារអាមេរិក)



ព្រឹត្តិការណ៍របស់ធនាគារអភិវឌ្ឍន៍ជនបទឆ្នាំ២០១៦



សកម្មភាពសន្និសីទសារព័ត៌មានស្តីពីការដាក់
ឱ្យអនុវត្តផ្លូវ "កម្មវិធីពិសេសរបស់រាជរដ្ឋា-
ភិបាល" ដើម្បីគោរដៅស្រាយបញ្ហាធ្លាក់ចុះនៃ
តម្លៃស្រូវដែលធ្វើនៅធនាគារអ.ជ.



កិច្ចសម្ភាសន៍កម្មវិធីអភិវឌ្ឍន៍យកជាមួយទូរទស្សន៍ CTN ស្តីពីវឌ្ឍនភាពនៃ
ដំណើរការសាងសង់យ៉ាងស្រួលចំនួន២០.០០០តោន និងឱ្យសំបូរស្រូវមាន
សមត្ថភាពសំបូរ៣.០០០តោនក្នុង១ថ្ងៃ



សកម្មភាពឯកឧត្តមអគ្គនាយកចុះ
ពិនិត្យមើលស្ថានភាពជាក់ស្តែង
របស់រោងម៉ាស៊ីនកិនស្រូវ កុកតី
នៅខេត្តពោធិ៍សាត់



កិច្ចប្រជុំពិគ្រោះយោបល់ស្តីពីបញ្ហាប្រឈមរោងម៉ាស៊ីនកិនស្រូវ ក្រោមអធិបតីភាព
ឯកឧត្តមអគ្គនាយក នៅធនាគារអភិវឌ្ឍន៍ជនបទ



ឯកឧត្តមអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និង
សហការី បានចុះពិនិត្យមើលទីតាំងកសិករបណ្តុះផ្សិត
និងចំការដាំដុះបន្លែរបស់កសិករដែលមានសក្តានុពល
ស្ថិតនៅភូមិអូសំព័រ ឃុំអូសំព័រ ស្រុកមាល័យខេត្ត
បន្ទាយមានជ័យ។





ឯកឧត្តមអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងសហការី ចូលរួមប្រជុំពិគ្រោះយោបល់ជាមួយតំណាងរោងម៉ាស៊ីនកិនស្រូវខេត្តព្រៃវែង និងស្វាយរៀងដើម្បីស្តាប់ និងស្វែងរកបញ្ហាជាប្រឈមគ្រប់ ក៏ដូចជា ស្វែងរកដំណោះស្រាយរួមគ្នាមួយរវាង ធនាគារអភិវឌ្ឍន៍ជនបទ និងរោងម៉ាស៊ីនកិនស្រូវនៅក្នុងខេត្តកំពុងជួបប្រទះ នៅសភាពាណិជ្ជកម្មខេត្តព្រៃវែង។





កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៦និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម រស់ សីលវ៉ា ប្រធានក្រុមប្រឹក្សាភិបាល ឯកឧត្តម កៅ ថាច អគ្គនាយក និងឯកឧត្តមជាសមាជិក ក្រុមប្រឹក្សាភិបាល ព្រមទាំងលោកអគ្គនាយករង ប្រធាននាយកដ្ឋានទាំងអស់ នៃធនាគារអភិវឌ្ឍន៍ជនបទ។



កម្មវិធីជួបជុំនិយោជិតធនាគារអភិវឌ្ឍន៍ជនបទទាំងអស់ប្រចាំឆ្នាំ២០១៦

ធនាគារអភិវឌ្ឍន៍ជនបទ

(ចុះបញ្ជីអាជីវកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍ហិរញ្ញវត្ថុ

និង

សេចក្តីរបាយការណ៍របស់សវនករឯករាជ្យ

សំរាប់ការិយបរិច្ឆេទចប់ថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៦

ធនាគារអភិវឌ្ឍន៍ជនបទ

(ចុះបញ្ជីអាជីវកម្មនៅព្រះរាជាណាចក្រកម្ពុជា)

មាតិកា

	ទំព័រ
1. របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	1-5
2. សេចក្តីប្រកាសរបស់ក្រុមប្រឹក្សាភិបាល	6
3. សេចក្តីរាយការណ៍របស់សវនករឯករាជ្យ	7-8
4. តារាងតុល្យការ	9-10
5. គណនីលទ្ធផល	11
6. របាយការណ៍ចរន្តមូលនិធិរបស់ភាគទុនិក	12 -13
7. របាយការណ៍ចរន្តសាច់ប្រាក់	14
8. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ	15-65

របាយការណ៍នេះមានផ្នែកមួយនៅខាងក្រោយដែលតំរូវដោយធនាគារជាតិនៃកម្ពុជាដែលជាផ្នែក
ដោយឡែកពីរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ(ទំព័រទី I ដល់ទំព័រទីXXII)។

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលមានកិត្តិយសដាក់ជូនពិនិត្យនូវរបាយការណ៍ប្រចាំឆ្នាំនិងរបាយការណ៍ហិរញ្ញវត្ថុរបស់
ធនាគារអភិវឌ្ឍន៍ជនបទ (លំដាប់នេះតទៅហៅកាត់ថា “ធនាគារ”) សំរាប់ការិយបរិច្ឆេទចប់ថ្ងៃទី31
ខែធ្នូ ឆ្នាំ2016 ។

សកម្មភាពចម្បង

ធនាគារអភិវឌ្ឍន៍ជនបទជាស្ថាប័នរបស់រដ្ឋដែលត្រូវបានបង្កើតឡើងដោយអនុក្រឹត្យចុះថ្ងៃទី21 ខែមករា
ឆ្នាំ1998ក្នុងគោលបំណងបំពេញនូវកង្វះខាតរវាងតំរូវការនិងការផ្គត់ផ្គង់សេវាកម្មហិរញ្ញវត្ថុនៅជនបទ
ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ធនាគារធ្វើប្រតិបត្តិការដោយស្ថិតនៅក្រោមអាណាព្យាបាល
បច្ចេកទេសនិងហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងក្រោមការត្រួតពិនិត្យរបស់ធនាគារជាតិនៃ
កម្ពុជា។

សកម្មភាពធនាគារនៅក្នុងឆ្នាំនេះពុំមានការផ្លាស់ប្តូរជាសំខាន់ទៅលើប្រភេទនៃសកម្មភាពចម្បងទាំងនោះ
ទេពោលគឺធនាគារមានសកម្មភាពក្នុងការផ្តល់ធនធានហិរញ្ញវត្ថុដល់ធនាគារពាណិជ្ជកម្ម និងឯកទេសនិង
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលផ្តល់ឥណទាននិងសេវាកម្មគណនីសន្សំដល់គ្រួសារនៅជនបទនិងអាជីវកម្ម
តូចតូច។ បន្ថែមនឹងនេះសកម្មភាពរបស់ធនាគារត្រូវបានពង្រីកដោយអនុក្រឹត្យចុះថ្ងៃទី14 ខែកញ្ញា ឆ្នាំ
2007 ដោយរាប់បញ្ចូលបន្ថែមនូវការអនុវត្តគំរោងអភិវឌ្ឍន៍តាមសំណើរបស់ដៃគូក្នុងកាលៈទេសៈដែល
ប្រតិបត្តិករមីក្រូហិរញ្ញវត្ថុពុំអាចអនុវត្តបានផ្តល់ឥណទាន ដើម្បីអនុវត្តគំរោងពិសេសណាមួយរបស់
រាជរដ្ឋាភិបាល ឬគំរោងពិសេសផ្សេងទៀតដោយមានការឯកភាពពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

លទ្ធផលប្រចាំឆ្នាំ

លទ្ធផលប្រចាំឆ្នាំរបស់ធនាគារសំរាប់ការិយបរិច្ឆេទចប់ថ្ងៃទី31 ខែធ្នូឆ្នាំ2016 មានបង្ហាញនៅក្នុងគណនី
លទ្ធផលនៅទំព័រទី11 ។

លាភការ

ធនាគារពុំមានលាភការលើភាគហ៊ុនដែលបានប្រកាសឬបានបង់នៅក្នុងឆ្នាំនេះទេ។

ទុនបំរុងនិងសំវិធានធន

គណនីទុនបំរុងនិងសំវិធានធននៅក្នុងឆ្នាំនេះពុំមានការផ្លាស់ប្តូរជាសំខាន់ទេ។

បំណុលជាប់សង្ស័យនិងពិបាកទារ

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើងក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យដើម្បីបញ្ជាក់ថាពួកគេបានចាត់វិធានការទាក់ទងទៅនឹងការលុបចោលបំណុលដែលទារមិនបាននិងការធ្វើសំវិធានធនចំពោះបំណុលដែលជាប់សង្ស័យនិងមានការជឿជាក់ថារាល់បំណុលដែលបានដឹងថាមិនអាចទារបានត្រូវបានលុបចោលហើយសំវិធានធនគ្រប់គ្រាន់ត្រូវបានកំណត់ឡើងសំរាប់បំណុលដែលជាប់សង្ស័យ។

មកដល់ថ្ងៃចេញរបាយការណ៍នេះក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងបណ្តាលអោយចំនួនទឹកប្រាក់ដែលលុបចេញចំពោះបំណុលទារមិនបានឬទឹកប្រាក់សំវិធានធនចំពោះបំណុលជាប់សង្ស័យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ របស់ធនាគារមិនគ្រប់គ្រាន់រហូតដល់កំរិតទឹកប្រាក់សំខាន់ណាមួយនោះទេ។

ទ្រព្យសកម្មចរន្ត

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើងក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យ ដើម្បីបញ្ជាក់ថាដោយឡែកតែឥណទាន, បណ្តាទ្រព្យសកម្មចរន្តដែលមិនអាចលក់បាននៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតាអោយបានស្មើនឹងតម្លៃកាត់ត្រានៅក្នុងបញ្ជីគណនេយ្យរបស់ធនាគារត្រូវបានកាត់បន្ថយអោយនៅស្មើនឹងតម្លៃដែលគិតថានឹងអាចលក់បានលើទីផ្សារ។

មកដល់ថ្ងៃចេញរបាយការណ៍នេះក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងធ្វើអោយប៉ះពាល់ដល់ការកំណត់តម្លៃទ្រព្យសកម្មចរន្តនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារមានភាពមិនត្រឹមត្រូវឡើយ។

វិធីសាស្ត្រនៃការវាយតម្លៃ

មកដល់ថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើងដែលធ្វើអោយប៉ះពាល់ដល់ការអនុវត្តវិធីសាស្ត្រដែលមានកន្លងមកក្នុងការវាយតម្លៃទ្រព្យសកម្ម និងទ្រព្យអកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារមានភាពមិនត្រឹមត្រូវឬមិនសមស្របនោះទេ។

ផែនទ្រព្យអកម្មនិងទ្រព្យអកម្មផ្សេងៗទៀត

មកដល់ថ្ងៃចេញរបាយការណ៍នេះ គឺពុំមាន៖

- (ក) ការដាក់បញ្ចាំទ្រព្យសកម្មណាមួយរបស់ធនាគារដែលកើតមានឡើងនៅដំណាច់ការិយបរិច្ឆេទសំរាប់ធានាចំពោះបំណុលរបស់បុគ្គលណាមួយ
- (ខ) ផែនទ្រព្យអកម្មណាមួយកើតមានឡើងចំពោះធនាគារចាប់តាំងពីដំណាច់ការិយបរិច្ឆេទក្រៅពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ធនាគារ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាលគឺពុំមានផែនទ្រព្យអកម្មឬទ្រព្យអកម្មផ្សេងៗទៀតរបស់ធនាគារដែលត្រូវមានកាតព្វកិច្ចអនុវត្តឬអាចនឹងត្រូវមានកាតព្វកិច្ចអនុវត្តក្នុងរយៈពេល 12 ខែបន្ទាប់ពីថ្ងៃបញ្ចប់បញ្ជីនៃការិយបរិច្ឆេទដែលនឹងមានការប៉ះពាល់ឬអាចនឹងមានការប៉ះពាល់យ៉ាងសំខាន់ដល់លទ្ធភាពរបស់ធនាគារក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅថ្ងៃដល់កំណត់។

ការផ្លាស់ប្តូរនៃហេតុការណ៍

មកដល់ថ្ងៃចេញរបាយការណ៍នេះក្រុមប្រឹក្សាភិបាលនៃធនាគារពុំបានដឹងពីហេតុការណ៍ណាមួយដែលមិនបានរំកិលនៅក្នុងរបាយការណ៍នេះឬក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារដែលនឹងបណ្តាលអោយមានតួលេខណាមួយដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុមានចំនួនមិនត្រឹមត្រូវនោះទេ។

ប្រការមិនធម្មតា

តាមយោបល់របស់ក្រុមប្រឹក្សាភិបាលលទ្ធផលនៃប្រតិបត្តិការអាជីវកម្មរបស់ធនាគារក្នុងការិយបរិច្ឆេទនេះពុំមានការប៉ះពាល់យ៉ាងសំខាន់ដោយប្រការកិច្ចការជំនួញឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសំខាន់និងមិនធម្មតានោះទេ។

ក្រុមប្រឹក្សាភិបាលមានមតិថាពុំមានប្រការកិច្ចការជំនួញឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសំខាន់និងមិនធម្មតាដែលកើតមានឡើងនៅក្នុងចន្លោះពេលរវាងថ្ងៃបិទបញ្ជីនៃការិយបរិច្ឆេទនិងថ្ងៃចេញរបាយការណ៍នេះដែលអាចនាំអោយប៉ះពាល់ដល់លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារក្នុងឆ្នាំដែលបានបានរាយការណ៍នេះ។

សមាជិកក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលរួមមានតំណាងរបស់ក្រសួងនិងស្ថាប័នស៊ីវិលដែលមានរាយនាមដូចតទៅ៖

ឯកឧត្តមរស់ សីលវ៉ា	អភិបាលមិនប្រតិបត្តិ	ប្រធានក្រុមប្រឹក្សាភិបាល
ឯកឧត្តមសាន វិសាល	អភិបាលមិនប្រតិបត្តិ	សមាជិក
ឯកឧត្តម ឃុត ចាន់ដារ៉ា	អភិបាលមិនប្រតិបត្តិ	សមាជិក
ឯកឧត្តម កៅ ថាច	អភិបាលប្រតិបត្តិ	សមាជិកនិងជាអគ្គនាយក
លោកអោម សេងបូរ៉ា	អភិបាលមិនប្រតិបត្តិ	សមាជិក
លោកចាន់សីហា	អភិបាលប្រតិបត្តិ	សមាជិកនិងជាអគ្គនាយករង

ភាគហ៊ុនកាន់កាប់ដោយសមាជិកក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលពុំមានកាន់កាប់ឬមានអត្ថប្រយោជន៍នៅក្នុងដើមទុននៃធនាគារឡើយ។

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

នៅក្នុងនិងរហូតដល់ចុងការិយបរិច្ឆេទនេះ ពុំមានការព្រមព្រៀងណាមួយដែលមានធនាគារចូលរួមជាគូរភាគីក្នុងគោលបំណងជួយដល់ក្រុមប្រឹក្សាភិបាលរបស់ធនាគារដើម្បីទទួលបាននូវអត្ថប្រយោជន៍ដោយការទិញយកភាគហ៊ុនឬលិខិតបំណុលពីធនាគារឬពីក្រុមហ៊ុនដទៃទៀតទេ។

ចាប់តាំងពីថ្ងៃបិទបញ្ជីការិយបរិច្ឆេទមុនពុំមានសមាជិកក្រុមប្រឹក្សាភិបាលណាមួយនៃធនាគារដែលបានទទួលឬមានសិទ្ធិនឹងទទួលបាននូវអត្ថប្រយោជន៍ណាមួយតាមរយៈការចុះកិច្ចសន្យាដែលបានធ្វើឡើងរវាងធនាគារ និងក្រុមប្រឹក្សាភិបាលឬរវាងធនាគារនិងក្រុមហ៊ុនពាក់ព័ន្ធជាមួយនឹងក្រុមប្រឹក្សាភិបាលនោះ, ឬជាមួយនឹងក្រុមហ៊ុនដែលក្រុមប្រឹក្សាភិបាលនោះជាសមាជិកឬក៏ជាមួយក្រុមហ៊ុនដែលក្រុមប្រឹក្សាភិបាលនោះមានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុសំខាន់ជាមួយដោយឡែកតែប្រតិបត្តិការដូចមានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលមានភារៈកិច្ចធ្វើការបញ្ជាក់ថារបាយការណ៍ហិរញ្ញវត្ថុប្រចាំការិយបរិច្ឆេទនីមួយៗ ត្រូវបានរៀបចំឡើងយ៉ាងត្រឹមត្រូវដើម្បីចង្អុលបង្ហាញនូវទិដ្ឋភាពពិតប្រាកដនៃកិច្ចការរបស់ធនាគារនិងលទ្ធផល

នៃដំណើរការអាជីវកម្មនិងស្ថានភាពចរន្តសាច់ប្រាក់សំរាប់ការិយបរិច្ឆេទដែលបានបិទបញ្ជី។ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះត្រូវអោយក្រុមប្រឹក្សាភិបាល៖

ក) អនុវត្តនូវគោលការណ៍គណនេយ្យសមស្របដែលផ្អែកលើការវិនិច្ឆ័យនិងការប៉ាន់ប្រមាណយ៉ាងសមហេតុផលនិងប្រកបដោយការប្រុងប្រយ័ត្នហើយបន្ទាប់នោះធ្វើការអនុវត្តគោលការណ៍ទាំងនេះជានិច្ចកាល,

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

ខ) គោរពតាមគោលការណ៍គណនេយ្យនិងគោលការណ៍ណែនាំដែលត្រូវដោយធនាគារជាតិនៃកម្ពុជានិងស្តង់ដារគណនេយ្យកម្ពុជា ហើយប្រសិនបើការស្វែងរកទិដ្ឋភាពពិតប្រាកដត្រូវអោយប្រើវិធានដទៃទៀតដែលខុសពីវិធានមុនៗវិធានថ្មីនេះត្រូវបានបង្ហាញនិងពន្យល់អោយបានច្បាស់លាស់និងកំណត់បរិមាណនៃការប្រែប្រួលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ,

គ) រក្សាទុកនូវបញ្ជីគណនេយ្យអោយបានត្រឹមត្រូវនិងប្រពន្ធគ្រប់គ្រងផ្ទៃក្នុងអោយមានប្រសិទ្ធភាព,

ឃ) រៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្មលើកលែងតែក្នុងករណីមិនសមរម្យក្នុងការសន្មតថាធនាគារនឹងបន្តធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួននាពេលអនាគត, និង

ង) ត្រួតពិនិត្យនិងដឹកនាំធនាគារអោយមានប្រសិទ្ធភាពលើរាល់ការសំរេចដែលមានសារៈសំខាន់ដែលប៉ះពាល់ដល់ប្រតិបត្តិការនិងដំណើរការធនាគារហើយត្រូវប្រាកដថាកិច្ចការនេះត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលធានាអះអាងក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុថាធនាគារបានអនុវត្តនូវរាល់តំរូវការដូចមានចែងខាងលើ។


សេចក្តីប្រកាសរបស់ក្រុមប្រឹក្សាភិបាល

យើងខ្ញុំជាសមាជិកពីររូបនៃថ្នាក់ដឹកនាំធនាគារអភិវឌ្ឍន៍ជនបទសូមប្រកាសថាតាមយោបល់របស់យើងខ្ញុំ៖

1) លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារក្នុងការិយបរិច្ឆេទចប់ថ្ងៃទី31 ខែធ្នូឆ្នាំ2016មិនមានការប៉ះពាល់យ៉ាងសំខាន់ដោយប្រការប្តូរកិច្ចការជំនួញឬនិងព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសំខាន់និងមិនធម្មតា ហើយប្រការប្តូរកិច្ចការជំនួញឬនិងព្រឹត្តិការណ៍ណាមួយនោះក៏ពុំបានកើតមានឡើងនៅក្នុងចន្លោះពេលចាប់ពីថ្ងៃបិទការិយបរិច្ឆេទមកទល់នឹងថ្ងៃចេញរបាយការណ៍នេះទេ, ក្រៅពីអ្វីដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ, និង

2) របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារដែលមានភ្ជាប់ត្រូវបានរៀបចំឡើង ដើម្បីបង្ហាញនូវទិដ្ឋភាពពិតប្រាកដនៃកិច្ចការរបស់ធនាគារនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ និងលទ្ធផលនៃប្រតិបត្តិការអាជីវកម្មនិងស្ថានភាពចរន្តសាច់ប្រាក់សំរាប់ការិយបរិច្ឆេទដែលបានបញ្ចប់នាថ្ងៃខាងលើ ដោយអនុលោមទៅតាម គោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជានិងស្តង់ដារគណនេយ្យកម្ពុជា។

ចុះហត្ថលេខាក្នុងនាមក្រុមប្រឹក្សាភិបាល



ឯកឧត្តម រស់ សីលវ៉ា
ប្រធានក្រុមប្រឹក្សាភិបាល
ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧



ឯកឧត្តម កៅ ថាច
អគ្គនាយក
ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧

សេចក្តីវាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិកនិងក្រុមប្រឹក្សាភិបាលធនាគារអភិវឌ្ឍន៍ជនបទ

មតិលើកលែង

យើងខ្ញុំបានធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារអភិវឌ្ឍន៍ជនបទ (លំដាប់នេះតទៅហៅកាត់ថា “ធនាគារ”) ដែលមានតារាងតុល្យការសំរាប់ការិយបរិច្ឆេទចប់ថ្ងៃទី៣១ ខែធ្នូឆ្នាំ ២០១៦ ព្រមទាំងគណនីលទ្ធផល, របាយការណ៍ចរន្តមូលនិធិរបស់ភាគទុនិក, របាយការណ៍ចរន្តសាច់ប្រាក់នៃឆ្នាំខាងលើនិងគោលការណ៍គណនេយ្យសង្ខេបសំខាន់ៗនិងកំណត់សំគាល់ផ្សេងៗទៀត។

យើងខ្ញុំមានមតិថាលើកលែងតែផលប៉ះពាល់ដែលអាចកើតមានលើបញ្ហាដែលបានលើកឡើងក្នុងមូលដ្ឋាននៃមតិលើកលែងខាងក្រោម របាយការណ៍ហិរញ្ញវត្ថុដែលមានភ្ជាប់នេះបង្ហាញនូវទិដ្ឋភាពពិតប្រាកដនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនាថ្ងៃទី៣១ ខែធ្នូឆ្នាំ២០១៦ និងប្រសិទ្ធភាពហិរញ្ញវត្ថុនិងចរន្តសាច់ប្រាក់សំរាប់ការិយបរិច្ឆេទដែលបានបញ្ចប់នាថ្ងៃខាងលើដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជានិងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា។

មូលដ្ឋាននៃមតិលើកលែង

កំណត់សំគាល់លេខ ៨ នៃរបាយការណ៍ហិរញ្ញវត្ថុ÷ដោយអនុលោមតាមចំនួនថ្ងៃហួសកាលកំណត់សងដែលបានកំណត់ដោយធនាគារជាតិនៃកម្ពុជា ឥណទាន និងបុរេប្រទានរបស់អតិថិជនមួយដែលមានទឹកប្រាក់ចំនួន 1,885,000 ដុល្លារអាមេរិក គួរតែត្រូវបានធ្វើចំណាត់ថ្នាក់ “ឥណទានជាប់សង្ស័យ” ជាជាង “ឥណទានក្រោមធម្មតា” ដែលបានកំណត់ដោយសាមីធនាគារ។

ប្រសិនបើឥណទាននិងបុរេប្រទាននេះត្រូវបានធ្វើចំណាត់ថ្នាក់ជាឥណទានជាប់សង្ស័យវិញ នោះឥណទាន និងបុរេប្រទាននឹងត្រូវថយចុះចំនួន 565,500 ដុល្លារអាមេរិក។ ដូច្នេះ ប្រាក់ចំណេញមុនជាប់ពន្ធនឹងត្រូវថយចុះចំនួន 565,500 ដុល្លារអាមេរិកនិង ពន្ធលើប្រាក់ចំណេញនឹងថយចុះចំនួន 40,798 ដុល្លារអាមេរិក។

យើងខ្ញុំបានធ្វើសវនកម្មគណនេយ្យ ដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា។ ការទទួលខុសត្រូវរបស់យើងស្ថិតក្រោមស្តង់ដារទាំងនោះត្រូវបានរៀបរាប់បន្ថែមទៀតនៅក្នុងផ្នែកនៃការទទួលខុសត្រូវរបស់សវនករសម្រាប់សវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុនៃរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំមានឯករាជ្យភាពពីធនាគារដោយអនុលោមតាមលក្ខខណ្ឌតម្រូវវិជ្ជាជីវៈដែលពាក់ព័ន្ធទៅនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ហើយយើងបានបំពេញការទទួលខុសត្រូវផ្សេងទៀតរបស់យើងនៅក្នុងវិជ្ជាជីវៈស្របតាមតម្រូវការទាំងនេះ។ យើងខ្ញុំជឿជាក់ថាភស្តុតាងសវនកម្ម ដែលយើងខ្ញុំបានទទួលមានភាពគ្រប់គ្រាន់ និងសមហេតុសមផលដើម្បីជាមូលដ្ឋានក្នុងការបញ្ចេញមតិរបស់យើងខ្ញុំ។



សេចក្តីរាយការណ៍របស់សវនករឯករាជ្យជូនចំពោះ

ភាគទុនិក និងក្រុមប្រឹក្សាភិបាល ធនាគារ អភិវឌ្ឍន៍ ជនបទ (តំបន់ទំនើប)

ការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំលើរបាយការណ៍ហិរញ្ញវត្ថុ

ថ្នាក់ដឹកនាំជាអ្នកទទួលខុសត្រូវក្នុងការរៀបចំ និង ការបង្ហាញទិន្នន័យពិតប្រាកដនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយយោងទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា និងជា អ្នកទទួលខុសត្រូវលើប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងមួយដែលចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដែល គ្មានកំហុសឆ្គងជាសារវន្ត (ដូចជាកំហុសឆ្គងដោយសារការក្លែងបន្លំ ឬ ការភាន់ច្រឡំ) ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ថ្នាក់ដឹកនាំទទួលខុសត្រូវចំពោះការវាយតម្លៃសមត្ថភាពរបស់ធនាគារ ដើម្បីបន្តនិរន្តរភាពនៃដំណើរការអាជីវកម្ម, បង្ហាញតាមការពាក់ព័ន្ធ នូវករណីដែលទាក់ទងទៅនឹងនិរន្តរភាព នៃដំណើរការអាជីវកម្ម និងការប្រើប្រាស់មូលដ្ឋាននិរន្តរភាពអាជីវកម្មគណនេយ្យ លើកលែងតែថ្នាក់ដឹកនាំ មានបំណងដើម្បីជម្រះបញ្ជីធនាគារ ឬដើម្បីបញ្ឈប់ប្រតិបត្តិការអាជីវកម្ម មិនមានជម្រើសណាមួយនេះ ។

ថ្នាក់ដឹកនាំផ្នែកអភិបាលកិច្ចទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។

ការទទួលខុសត្រូវរបស់សវនករឯករាជ្យលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំគឺដើម្បីទទួលបានការធានាដោយសមហេតុផលថា របាយការណ៍ហិរញ្ញវត្ថុទាំង មូលពុំមានកំហុសឆ្គងជាសារវន្ត (ដូចជាកំហុសឆ្គងដោយសារការក្លែងបន្លំ ឬ ការភាន់ច្រឡំ) និងដើម្បីចេញ របាយការណ៍សវនកម្មដែលរួមបញ្ចូលទាំងមតិយោបល់របស់យើងខ្ញុំ។ ការធានាដោយសមហេតុផល គឺ ជាការធានាដែលមានកម្រិតខ្ពស់ ប៉ុន្តែមិនមែនជាការធានាមួយដែលថា សវនកម្មធ្វើឡើងស្របតាមស្តង់ដារ សវនកម្មអន្តរជាតិនៃកម្ពុជាតែងតែរកឃើញកំហុសឆ្គងជាសារវន្តណាមួយនៅពេលដែលវាកើតឡើងឡើយ។ កំហុសឆ្គងអាចកើតឡើងពីការបន្លំ ឬភាន់ច្រឡំ និងត្រូវបានចាត់ទុកថាជាសារវន្ត ប្រសិនបើកំហុសឆ្គងមួយ ឬកំហុសឆ្គងជាច្រើន, ពួកវាអាចនឹងត្រូវបានគេរំពឹងដោយសមរម្យថា នឹងមានឥទ្ធិពលលើការសម្រេចចិត្តផ្នែក សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ផ្អែកលើមូលដ្ឋាននៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

ក្នុងនាមម៉ូរីសុន កាក និង អាសូស្យែ

ម៉ូរីសុន កាក និង អាសូស្យែ

ក្រុមហ៊ុនគណនេយ្យជំនាញ និង សវនកម្មឯករាជ្យ

ហាស សង្កឹសម

ភាគទុនិកថ្នាក់ដឹកនាំ

30 MAR 2017



ការិយបរិច្ឆេទចប់ថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៦

តារាងតុល្យការថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៦

		2 016		2 015
	កំណត់ សំគាល់	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ទ្រព្យសកម្ម				
សាច់ប្រាក់	5	1,374,754	5,549,882	1,385,617
សមតុល្យនៅធនាគារនានា	6	4,662,975	18,824,430	2,405,950
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	7	23,473,770	94,763,609	26,701,868
ឥណទាននិងបុរេប្រទាន- សុទ្ធ	8	68,798,146	277,738,115	41,935,152
អចលនទ្រព្យបានរឹបអូស	9	1,132,065	4,570,146	1,255,065
ទ្រព្យសកម្មផ្សេងទៀត	10	152,020	613,705	143,523
ទ្រព្យសកម្មអរូបី	11	30,170	121,797	54,395
ទ្រព្យ និងបរិក្ខារ	12	818,188	3,303,026	799,260
សរុបទ្រព្យសកម្ម		100,442,088	405,484,710	74,680,830
ទ្រព្យអកម្មនិងដើមទុន				
ទ្រព្យអកម្ម				
ប្រាក់បញ្ញើរបស់អតិថិជន	13	1,278,615	5,161,769	1,092,888
ប្រាក់បញ្ញើរបស់ធនាគារនានា	14	49,918	201,519	49,487
ប្រាក់កម្ចី	15	60,029,413	242,338,740	37,146,242
ទ្រព្យអកម្មផ្សេងៗ	16	1,431,946	5,780,765	1,437,178
សំវិធានធនលើពន្ធ	24	40,799	164,705	4,113
សរុបទ្រព្យអកម្ម		62,830,691	253,647,498	39,729,908
(តទៅទំព័របន្ទាប់)				

ធនាគារ អភិវឌ្ឍន៍ ជនបទ

ការិយបរិច្ឆេទចុងថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦

តារាងតុល្យការនាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦ (តពិទំព័រមុន)

	កំណត់ សំគាល់	2016		2015
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ដើមទុន				
ដើមទុន	17	20,475,890	82,661,168	20,475,890
ដើមទុនបន្ថែម	17	9,319,136	37,621,352	7,759,189
មូលធនបំរុង	17	564,192	2,277,645	-
អនុបំណុល	18	1,044,084	4,214,967	1,044,084
លទ្ធផលបង្ក		6,208,095	25,062,080	5,671,759
សរុបដើមទុន		37,611,397	151,837,212	34,950,922
សរុបទ្រព្យអកម្ម និង ដើមទុន		100,442,088	405,484,710	74,680,830

អនុញ្ញាតអោយចេញផ្សព្វផ្សាយ និងចុះហត្ថលេខាក្នុងនាមថ្នាក់ដឹកនាំរបស់ធនាគារ


ឯកឧត្តម រស់ សីលវ៉ា
ប្រធានក្រុមប្រឹក្សាភិបាល
ថ្ងៃទី ៣១ ខែ ២២ ឆ្នាំ ២០១៧


ឯកឧត្តម កៅ ថាច
អគ្គនាយក
ថ្ងៃទី ៣១ ខែ ២២ ឆ្នាំ ២០១៧

កំណត់សំគាល់ភ្ជាប់ត្រូវអានជាមួយរបាយការណ៍នេះ

ធនាគារ អភិវឌ្ឍន៍ ជនបទ

ការិយបរិច្ឆេទចុងថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦

គណនីលទ្ធផល នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦

	កំណត់ សំគាល់	2016		2015
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ចំណូលពីការប្រាក់	19	3,727,656	15,048,547	2,789,430
ចំណាយការប្រាក់	20	(486,424)	(1,963,694)	(884,938)
ចំណូលពីការប្រាក់សុទ្ធ		3,241,232	13,084,853	1,904,492
ចំណូលពីប្រតិបត្តិការផ្សេងៗ	21	360,990	1,457,317	333,803
ប្រាក់បៀវត្សរ៍ និងចំណាយផ្សេងៗលើបុគ្គលិក	22	(1,384,420)	(5,588,904)	(1,038,544)
ចំណាយរំលស់		(152,040)	(613,786)	(126,086)
ចំណាយទូទៅ និងរដ្ឋបាល	23	(617,876)	(2,494,367)	(948,033)
ប្រាក់ចំណេញពីប្រតិបត្តិការមុនសំវិធានធន		1,447,886	5,845,113	125,632
សំវិធានធនសំរាប់ឥណទានអាចបាត់បង់	8	(818,147)	(3,302,859)	(92,486)
លទ្ធផលមុនបង់ពន្ធ		629,739	2,542,254	33,146
ចំណាយបង់ពន្ធ	24	(93,403)	(377,068)	(27,528)
លទ្ធផលក្រោយបង់ពន្ធ		536,336	2,165,186	5,618

អនុញ្ញាតដោយបេក្ខជនប្រចាំឆ្នាំ និងចុះហត្ថលេខាក្នុងនាមថ្នាក់ដឹកនាំរបស់ធនាគារ


ឯកឧត្តម រស់ សីលវ៉ា

ប្រធានក្រុមប្រឹក្សាភិបាល

ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០១៧



ឯកឧត្តម កៅ ថាច

អគ្គនាយក

ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០១៧

កំណត់សំគាល់ភ្ជាប់ត្រូវបានជាមួយរបាយការណ៍នេះ ។

ការិយបរិច្ឆេទបង់ថ្លៃទី៣១ខែធ្នូឆ្នាំ២០១៦

របាយការណ៍ចរន្តមូលនិធិម្ចាស់ភាគហ៊ុននាថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៦

	ដើមទុន	ដើមទុន បន្ថែម	មូលធន បំរុង	អនុបំណុល	លទ្ធផលបង្ក	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សមតុល្យនៅថ្ងៃទី 1 មករាឆ្នាំ 2015	20,475,890	-	-	1,174,542	4,960,938	26,611,370
ដើមទុនបន្ថែម	-	26,028,756	-	-	-	26,028,756
កាត់បន្ថយដើមទុនតាមរយៈការផ្ទេរឥណទាន និងបុរេប្រទានមិនដំណើរការ (មើលកំណត់- សំគាល់ 17)		(18,269,567)	-	-	705,203	(17,564,364)
អនុបំណុលសងទៅ IFAD	-	-	-	(130,458)	-	(130,458)
លទ្ធផលនៃការិយបរិច្ឆេទ	-	-	-	-	5,618	5,618
សមតុល្យនៅថ្ងៃទី 31 ធ្នូ 2015	20,475,890	7,759,189	-	1,044,084	5,671,759	34,950,922

ការិយបរិច្ឆេទចប់ថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៦

របាយការណ៍ចរន្តមូលនិធិសម្រាប់ភាគហ៊ុននាថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៦ (ត្រូវកែតម្រូវ)

	ដើមទុន	ដើមទុន បន្ថែម	មូលធន បំរុង	អនុបំណុល	លទ្ធផលបង្ក	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សមតុល្យនៅថ្ងៃទី 1 មករាឆ្នាំ 2016	20,475,890	7,759,189	-	1,044,084	5,671,759	34,950,922
ការសងត្រឡប់ប្រាក់ដើមពីការកាត់បន្ថយដើមទុនតាម រយៈការផ្ទេរឥណទាន និងបុណប្រទានមិនដំណើរការ	-	1,559,947	-	-	-	1,559,947
ការសងត្រឡប់ប្រាក់ពីការកាត់បន្ថយដើមទុនតាម រយៈការផ្ទេរឥណទាន និងបុណប្រទានមិនដំណើរការ	-	-	564,192	-	-	564,192
លទ្ធផលនៃការិយបរិច្ឆេទ	-	-	-	-	536,336	536,336
សមតុល្យនៅថ្ងៃទី 31 ធ្នូឆ្នាំ 2016	20,475,890	9,319,136	564,192	1,044,084	6,208,095	37,611,397
សមតុល្យនៅថ្ងៃទី31 ធ្នូឆ្នាំ 2016 (៣ន់រៀល)	82,661,168	37,621,352	2,277,645	4,214,967	25,062,080	151,837,212

កំណត់សំគាល់ភ្ជាប់ត្រូវបានជាមួយរបាយការណ៍នេះ។

ការិយបរិច្ឆេទចប់ថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៦

របាយការណ៍ចរន្តសាច់ប្រាក់នាការិយបរិច្ឆេទចប់ថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៦

	2016		2015
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ចរន្តសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ			
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពប្រតិបត្តិការ (កំណត់សំគាល់ 25)	(25,862,935)	(104,408,669)	(11,380,289)
ចរន្តសាច់ប្រាក់ពីសកម្មភាពវិនិយោគ			
ការទិញអចលនទ្រព្យ	(143,693)	(580,089)	(136,204)
សាច់ប្រាក់ទទួលបានពីការលក់ អចលនទ្រព្យ	19,899	80,332	-
ការទិញទ្រព្យសកម្មអរូបី	(3,050)	(12,313)	(50,070)
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ	(126,844)	(512,070)	(186,274)
ចរន្តសាច់ប្រាក់ពីសកម្មភាពហិរញ្ញវត្ថុ			
សំណងអនុបណ្តាល	-	-	(130,458)
ការបង់សងប្រាក់កម្ចី	(13,459,753)	(54,337,023)	(16,014,554)
សាច់ប្រាក់ទទួលបានពីប្រាក់កម្ចី	36,341,930	146,712,371	15,830,000
សាច់ប្រាក់ទទួលបានពីការសងត្រឡប់ការ ប្រាក់ពីការកាត់បន្ថយដើមទុនតាមរយៈការ ផ្ទេរឥណទាន និងបុរេប្រទានមិនដំណើរការ	564,192	2,277,645	-
សាច់ប្រាក់ទទួលបានពីការសងត្រឡប់ប្រាក់ដើមពីការកាត់ បន្ថយដើមទុនតាមរយៈការ ផ្ទេរឥណទាន និងបុរេប្រទានមិនដំណើរការ	1,559,947	6,297,506	-
ដើមទុនបន្ថែម	-	-	26,028,756
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពហិរញ្ញវត្ថុ	25,006,316	100,950,499	25,713,744
បំរែបំរួលសាច់ប្រាក់និងសាច់ប្រាក់សមមូល	(983,463)	(3,970,240)	14,147,181
សាច់ប្រាក់និងសាច់ប្រាក់សមមូល៖			
នៅដើមការិយបរិច្ឆេទ	29,319,361	118,362,260	15,172,180
នៅចុងការិយបរិច្ឆេទ	28,335,898	114,392,020	29,319,361
តំណាងដោយ៖			
សាច់ប្រាក់ (កំណត់សំគាល់ 5)	1,374,754	5,549,882	1,385,617
សមតុល្យជាមួយធនាគារក្នុងស្រុក (កំណត់សំគាល់ 6)	4,662,975	18,824,430	2,405,950
សមតុល្យជាមួយធនាគារកណ្តាល (កំណត់សំគាល់ 7)	22,298,169	90,017,708	25,527,794
	28,335,898	114,392,020	29,319,361

កំណត់សំគាល់ភ្ជាប់ត្រូវបានជាមួយរបាយការណ៍នេះ។

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុនាការិយបរិច្ឆេទចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

1. អំពីធនាគារ

ធនាគារអភិវឌ្ឍន៍ជនបទជាសហគ្រាសរដ្ឋដែលបានបង្កើតឡើងដោយអនុក្រឹត្យចុះថ្ងៃទី 21 ខែមករា ឆ្នាំ1998 ក្នុងគោលបំណងលើកស្ទួយការអភិវឌ្ឍកសិកម្ម និងជនបទ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់ប្រជាជននៅជនបទ ។

ធនាគារចាប់ផ្តើមធ្វើប្រតិបត្តិការអាជីវកម្ម ក្រោមវិញ្ញាបនបត្រចុះបញ្ជីលេខ Co. 3942 et/1998 ចេញដោយក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី12 ខែឧសភា ឆ្នាំ1998។ ធនាគារ បានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជាសម្រាប់ប្រតិបត្តិជា ធនាគារឯកទេស មានសុពលភាពអចិន្ត្រៃយ៍ពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី15 ខែមិថុនា ឆ្នាំ2007 ។

ធនាគារមានសិទ្ធិផ្តល់ឥណទានក្រោមអាជ្ញាប័ណ្ណធនាគារឯកទេស និងធ្វើប្រតិបត្តិការហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

2. មូលដ្ឋាននៃការរៀបចំ

2.1 របាយការណ៍អនុលោមភាព

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល និងផ្តល់សិទ្ធិផ្សាយនៅថ្ងៃទី 30 ខែមីនា ឆ្នាំ2017 ។

2.2 មូលដ្ឋានទូទៅនៃការវាស់វែង

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើងទៅតាមមូលដ្ឋានតម្លៃដើមដំបូង ។

2.3 រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់ធ្វើការបង្ហាញ

ធនាគារធ្វើប្រតិបត្តិការអាជីវកម្ម និងកត់ត្រារាល់បញ្ជីគណនេយ្យរបស់ខ្លួន ផ្អែកលើរូបិយប័ណ្ណចំនួនពីរគឺ ប្រាក់រៀល និងប្រាក់ដុល្លារអាមេរិក។ អ្នកគ្រប់គ្រងក៏បានកំណត់ប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណមុខងារនិងជារូបិយប័ណ្ណសម្រាប់ធ្វើការបង្ហាញព្រោះវាឆ្លុះបញ្ចាំងពីសេដ្ឋកិច្ចប្រភពព្រឹត្តិការណ៍ និងកាលៈទេសៈរបស់ធនាគារ ។

សកម្មភាពប្រតិបត្តិការជារូបិយប័ណ្ណផ្សេងៗទៀត ក្រៅពីប្រាក់ដុល្លារអាមេរិកត្រូវបានប្តូរទៅជាប្រាក់ដុល្លារអាមេរិកដោយប្រើប្រាស់អត្រាប្តូរប្រាក់នៅថ្ងៃប្រតិបត្តិការនោះ។ ភាពលំអៀងពីការប្តូររូបិយប័ណ្ណដែលកើតមកពីការប្តូរនោះត្រូវបានទទួលស្គាល់នៅក្នុងគណនីលទ្ធផល ។

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុនាការិយបរិច្ឆេទចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

2. មូលដ្ឋាននៃការរៀបចំ (តារាង៤៖មូល)

2.4 ការប៉ាន់ស្មាន និងការវិនិច្ឆ័យ

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុតម្រូវឱ្យអ្នកគ្រប់គ្រងធ្វើការវិនិច្ឆ័យ ការប៉ាន់ស្មាន និងការសន្មតដែលមានផលប៉ះពាល់ដល់ការអនុវត្តនូវគោលនយោបាយគណនេយ្យ និងចំនួននៃទ្រព្យសកម្មបំណុលចំណូល និងចំណាយដែលបានរាយការណ៍។ លទ្ធផលជាក់ស្តែងអាចខុសពីការប៉ាន់ស្មានទាំងនោះ។ ការប៉ាន់ស្មាន និងការសន្មតដែលពាក់ព័ន្ធត្រូវបានត្រួតពិនិត្យជាប្រចាំ។ ការកែប្រែទៅលើការប៉ាន់ស្មានគណនេយ្យត្រូវបានទទួលស្គាល់ និងកត់ត្រានៅក្នុងការិយបរិច្ឆេទដែលការប៉ាន់ស្មាននោះត្រូវបានកែប្រែ និងការិយបរិច្ឆេទអនាគតដែលមានផលប៉ះពាល់ដោយការកែប្រែនេះ ។

ការប៉ាន់ស្មាន និងការវិនិច្ឆ័យគណនេយ្យចម្បង ត្រូវបានអនុវត្តនៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ រួមមានការប៉ាន់ស្មាននូវចំនួនដែលអាចប្រមូលបានមកវិញពីឥណទាន និងបុរេប្រទានដែលបានបង្ហាញនៅក្នុងគោលនយោបាយគណនេយ្យដោយឡែកក្នុងកំណត់សំគាល់ទី 3.4 និង 3.5 ។

3. គោលនយោបាយគណនេយ្យសំខាន់ៗ

គោលនយោបាយគណនេយ្យសំខាន់ៗ ដែលបានប្រើប្រាស់ដោយធនាគារក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ មានដូចខាងក្រោម។ គោលនយោបាយទាំងនេះ ត្រូវបានប្រើប្រាស់សម្រាប់គ្រប់ការិយបរិច្ឆេទទាំងអស់ ដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះប្រកបដោយសង្គតិភាព។

3.1. ឧបករណ៍ហិរញ្ញវត្ថុ

ទ្រព្យសកម្មនិងបំណុលហិរញ្ញវត្ថុរបស់ធនាគាររួមមាន សាច់ប្រាក់ និងសាច់ប្រាក់សមមូល ឥណទាន និងគណនីត្រូវទទួលផ្សេងៗ ប្រាក់បញ្ញើ និងបំណុលផ្សេងៗ។ គោលនយោបាយគណនេយ្យលើការទទួលស្គាល់ និងការវាយតម្លៃនូវសមាសធាតុទាំងនេះត្រូវបានបង្ហាញនៅក្នុងគោលនយោបាយគណនេយ្យដោយឡែកពីគ្នា ។

3.2. ព័ត៌មានដោយផ្នែក

ធនាគារធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួនតែលើសកម្មភាពជាធនាគារឯកទេស និងស្ថិតនៅក្នុងដែនភូមិសាស្ត្រតែមួយគឺព្រះរាជាណាចក្រកម្ពុជា។

3.3. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមានសមតុល្យសាច់ប្រាក់ និងធនាគារ និងប្រាក់បញ្ញើនៅធនាគារដែលមានកាលវិភាគនៅពេលតម្កល់ដំបូងមានរយៈពេល3ខែឬតិចជាងនិងការវិនិយោគរយៈពេលខ្លី ដែលអាចប្តូរជាសាច់ប្រាក់ពេលណាក៏បាន ដោយមានហានិភ័យតិចតួចចំពោះការផ្លាស់ប្តូរតម្លៃ ។

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុតាមការិយបរិច្ឆេទចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

3. គោលនយោបាយគណនេយ្យសំខាន់ៗ(តំណាងដោយមូល)

3.4. ឥណទាន និងបុរេប្រទាន

ឥណទាន និងបុរេប្រទាននៅក្នុងតារាងតុល្យការ ត្រូវបានកត់ត្រាតាមថ្លៃដើមដែលនៅសល់ដោយដកចេញចំនួនទាំងឡាយណាដែលបានលុបចោល និងសំវិធានធនជាក់លាក់ និងសំវិធានធនទូទៅ ។

ភាពគ្រប់គ្រាន់នៃសំវិធានធនលើឥណទានអាក្រក់និង ជាប់សង្ស័យត្រូវបានវាយតម្លៃដោយអ្នកគ្រប់គ្រងរៀងរាល់ខែ។ លក្ខខណ្ឌទាំងឡាយ ដែលត្រូវបានពិចារណាក្នុងការវាយតម្លៃទៅលើភាពគ្រប់គ្រាន់នៃសំវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យមានដូចជា ទំហំឥណទាន បទពិសោធន៍នៃការខាតបង់កន្លងមក លក្ខខណ្ឌសេដ្ឋកិច្ចបច្ចុប្បន្ន និងផលប៉ះពាល់ផ្សេងៗដល់អតិថិជនស្ថានភាពហិរញ្ញវត្ថុរបស់អតិថិជន និងស្ថានភាពជាក់ស្តែងនៃឥណទានធៀបនឹងលក្ខខណ្ឌដែលបានចែងក្នុងកិច្ចសន្យា។

3.5. សំវិធានធនលើឥណទាន និងបុរេប្រទានអាក្រក់ និងជាប់សង្ស័យ

ដើម្បីអនុវត្តទៅតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា រាល់ឥណទាន និងបុរេប្រទានត្រូវបានចាត់ចំណាត់ថ្នាក់ដោយយោងទៅតាមសមត្ថភាពនៃការទូទាត់សងរបស់ដៃគូពាណិជ្ជកម្ម។ សមត្ថភាពនៃការទូទាត់សងនេះត្រូវបានវាយតម្លៃដោយផ្អែកទៅតាមបទពិសោធន៍នៃការទូទាត់សងពីមុនលក្ខខណ្ឌហិរញ្ញវត្ថុរបស់កូនបំណុល អាជីវកម្ម និងលំហូរទឹកប្រាក់នាពេលអនាគត លទ្ធភាព និងការស្ម័គ្រចិត្តសងរបស់កូនបំណុល បរិយាកាសហិរញ្ញវត្ថុ និងគុណភាពនៃឯកសារដែលប្រមូលបាន ។

បន្ថែមលើគុណភាពនៃព័ត៌មានខាងលើចំនួនថ្ងៃហួសកាលកំណត់សងត្រូវបានយកមកគិតដូចខាងក្រោម៖

ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់សង	សំវិធានធន
ឥណទានធម្មតា/ ស្តង់ដារ	<30 ថ្ងៃ	1%
ឥណទានឃ្លាំមើល	≥ 30 ថ្ងៃ -89 ថ្ងៃ	3%
ឥណទានក្រោមស្តង់ដារ	≥ 90 ថ្ងៃ - 179 ថ្ងៃ	20%
ឥណទានជាប់សង្ស័យ	≥ 180 ថ្ងៃ - 359 ថ្ងៃ	50%
ឥណទានបាត់បង់	លើសពី 360 ថ្ងៃ	100%

សំវិធានធនលើឥណទាន និងបុរេប្រទានជាប់សង្ស័យអប្បបរមាត្រូវបានកំណត់ដោយផ្អែកទៅតាមចំណាត់ថ្នាក់ដែលបានចាត់ថ្នាក់។ នៅពេលមានព័ត៌មានដែលអាចទុកចិត្តបានថាបំណុលបាត់បង់ កើតមានឡើងច្រើនជាងតម្រូវការអប្បបរមានោះ សំវិធានធនបន្ថែមនឹងត្រូវបានគេធ្វើឡើង។ សំវិធានធនខាងលើត្រូវបានធ្វើឡើងដោយមិន

គិតពីតម្លៃនៃទ្រព្យបញ្ចាំទេ លើកលែងតែទ្រព្យបញ្ចាំនោះជាសាច់ប្រាក់ដែលបានតម្កល់នៅធនាគារ នៅក្នុងករណីដែលឥណទាន និងបុរេប្រទានចាត់ថ្នាក់ជា “ឥណទានបាត់បង់” ទ្រព្យបញ្ចាំអាចត្រូវបានប្រើប្រាស់តាមតម្លៃទីផ្សារដែលអនុម័តដោយ ធនាគារជាតិនៃកម្ពុជា។

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុនាអាយុបរិច្ឆេទចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

3. គោលនយោបាយគណនេយ្យសំខាន់ៗ (ត្រង់ទី៣១)

3.5. សំវិធានធនលើឥណទាន និងបុរេប្រទានអាក្រក់ និងជាប់សង្ស័យ

សំវិធានធនចំពោះឥណទាន ដែលបានលុបបំបាត់ចោលពីមុន និងការបញ្ចូលមកវិញនូវសំវិធានធនពីមុនត្រូវបានបង្ហាញដាច់ដោយឡែករួមជាមួយនឹងសំវិធានធនសុទ្ធរបស់ឥណទានអាក្រក់ និងជាប់សង្ស័យក្នុងគណនីលទ្ធផល។ ឥណទានដែលមិនអាចទាញបាន ឬចំណែកនៃឥណទានដែលបានចាត់ថ្នាក់ជាឥណទានអាក្រក់ត្រូវបានកាត់ចេញបន្ទាប់ពីមានការគិតគូរទៅលើតម្លៃលក់បាននៃទ្រព្យបញ្ចាំហើយប្រសិនបើនៅពេលដែលអ្នកគ្រប់គ្រងវិនិច្ឆ័យឃើញថា ពុំមានសង្ឃឹមនឹងទាញបាននូវឥណទានទាំងនោះមកវិញទេ។

3.6. ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារនានា

ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារនានា ត្រូវបានកត់ត្រាតាមតម្លៃដើម ។

3.7. ប្រាក់បញ្ញើតម្កល់តាមច្បាប់

ប្រាក់បញ្ញើតម្កល់តាមច្បាប់ត្រូវបានរក្សាទុកនៅធនាគារជាតិនៃកម្ពុជាស្របតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានកំណត់ជាភាគរយនៃដើមទុនអប្បបរមារបស់ធនាគារ និងប្រាក់បញ្ញើរបស់អតិថិជនដែលតម្រូវដោយធនាគារជាតិនៃកម្ពុជា។

3.8. ទ្រព្យសកម្មផ្សេងៗ

ទ្រព្យសកម្មផ្សេងៗ ត្រូវបានកត់ត្រាទៅតាមតម្លៃដែលបានរំពឹងថានឹងទទួលបាន ។

3.9. ទ្រព្យរឹបអូសបាន

ទ្រព្យរឹបអូសរួមមាន ចលនទ្រព្យ និងអចលនទ្រព្យ ដោយយកតាមតម្លៃទាបជាងរវាងសមតុល្យឥណទាននៅសល់ និងតម្លៃសមស្របប៉ាន់ស្មាននៃទ្រព្យសម្បត្តិនោះនៅថ្ងៃរឹបអូសបាន។ ចំណេញ ឬខាតពីការលក់ចេញនៃទ្រព្យរឹបអូសបានត្រូវបានទទួលស្គាល់នៅក្នុងគណនីលទ្ធផលនៅថ្ងៃលក់ចេញ ។

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុតាមការិយបរិច្ឆេទចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

3. គោលនយោបាយគណនេយ្យសំខាន់ៗ (តំណាងដោយអក្សរ)

3.10. ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបី រួមមាន កុំព្យូទ័រសូហ្វ្វែរ ដែលត្រូវបានកត់ត្រាតាមតម្លៃដើម ដករំលស់បង្គរ និងការខាតបង់លើឱនភាពនៃតម្លៃបង្គរប្រសិនបើមាន។ ទ្រព្យសកម្មអរូបីត្រូវបានដករំលស់ ដោយប្រើវិធីសាស្ត្ររំលស់ថយចុះជាលំដាប់ក្នុងអត្រា 20% ក្នុងមួយឆ្នាំ។ ប្រសិនបើមានការគូសបញ្ជាក់ណាមួយឱ្យដឹងថា មានការផ្លាស់ប្តូរជាសារវន្តនូវអត្រារំលស់ អាយុកាលប្រើប្រាស់ ឬតម្លៃនៅសល់របស់ ទ្រព្យសកម្មអរូបី រំលស់លើទ្រព្យសកម្មអរូបីទាំងនោះត្រូវកំណត់ឡើងវិញដើម្បីឆ្លុះបញ្ចាំងនូវការប៉ាន់ស្មានថ្មី ។

3.11. ទ្រព្យ និងបរិក្ខារ

ទ្រព្យ និងបរិក្ខារ បានកត់ត្រាតាមតម្លៃដើមដករំលស់បង្គរ និងការខាតបង់នៃឱនភាពតម្លៃបង្គរប្រសិនបើមាន។ ដីធ្លីត្រូវបានកត់ត្រាតាមតម្លៃដើម។ នៅពេលដែលធាតុនៃទ្រព្យ និងបរិក្ខាររួមបញ្ចូលនូវសមាសធាតុសំខាន់ៗ ដែលមានអាយុកាលកំណត់ប្រើប្រាស់ខុសៗគ្នា ធាតុទាំងនោះត្រូវបានចាត់ទុកជាផ្នែកផ្សេងគ្នារបស់ទ្រព្យ និងបរិក្ខារ។ ដីធ្លីមិនត្រូវបានធ្វើរំលស់ទេ។ រំលស់ត្រូវបានទទួលស្គាល់ជាចំណាយនៅក្នុងគណនីលទ្ធផល ដោយផ្អែកលើមូលដ្ឋានរំលស់ថយចុះ (លើកលែង អគារ និងការជួសជុលកែលំអត្រូវបានទទួលស្គាល់ជាចំណាយ ដោយផ្អែកលើមូលដ្ឋានរំលស់ថេរ) ដោយប្រើប្រាស់តម្លៃយោងនៃទ្រព្យសកម្មនីមួយៗនៅដើមការិយបរិច្ឆេទតាមអត្រាដូចខាងក្រោម។

ប្រភេទអចលនទ្រព្យ	អត្រារំលស់	វិធីសាស្ត្ររំលស់
អគារ	5%	រំលស់ថេរ
ការជួសជុលកែលំអ	10%	រំលស់ថេរ
យានយន្ត	12.50%	រំលស់ថយចុះ
សម្ភារកុំព្យូទ័រ	25%	រំលស់ថយចុះ
គ្រឿងបំពាក់ និងគ្រឿងសង្ហារឹម	12.50%	រំលស់ថយចុះ

ការចំណាយបន្ទាប់ដែលពាក់ព័ន្ធទៅនឹងផ្នែកមួយនៃទ្រព្យ និងបរិក្ខារ ដែលបានទទួលស្គាល់រួចមកហើយ ត្រូវបានរួមបញ្ចូលទៅក្នុងតម្លៃយោងនៃទ្រព្យសកម្មនៅពេលដែលទ្រព្យសកម្មនេះមានលទ្ធភាពផ្តល់នូវអត្ថប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតដល់ធនាគារលើសពីស្តង់ដារដើម។ រាល់ការចំណាយបន្ទាប់ផ្សេងទៀតត្រូវបានទទួលស្គាល់

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុនាការិយបរិច្ឆេទចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

ជាបន្ទុកចំណាយនៅក្នុងការិយបរិច្ឆេទដែលបានកើតឡើង។ ចំណេញ ឬខាតពីការបោះចោលឬការលក់ចេញនៃទ្រព្យ និងបរិក្ខារណាមួយត្រូវបានកំណត់ ដោយភាពខុសគ្នារវាងប្រាក់ចំណូលសុទ្ធពីការលក់ និងតម្លៃយោងនៃទ្រព្យ និងបរិក្ខារនោះហើយត្រូវបានទទួលស្គាល់នៅក្នុងគណនីលទ្ធផលនៅថ្ងៃបោះចោល ឬលក់ចេញ។ ទ្រព្យ និងបរិក្ខារដែលបានដករំលស់អស់ហើយ ត្រូវបានរក្សាទុកក្នុងរបាយការណ៍ហិរញ្ញវត្ថុរហូតដល់ថ្ងៃដែលទ្រព្យ និងបរិក្ខារទាំងនោះត្រូវបានលក់ ឬលុបបំបាត់ចោល ។

3.12. ការថយចុះតម្លៃនៃតម្លៃទ្រព្យសកម្ម

(i). ទ្រព្យសកម្មហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានវាយតម្លៃនាការិយបរិច្ឆេទនៃការធ្វើរបាយការណ៍ដើម្បីកំណត់ថា មានភស្តុតាងណាមួយដែលបង្ហាញថា ឱនភាពអាចកើតមានឡើង។ ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចាត់ទុកថាមានឱនភាពក្នុងករណីដែលអាចបង្ហាញថា មានហេតុការណ៍មួយ ឬច្រើនជះឥទ្ធិពលអវិជ្ជមានទៅលើចលនាទឹកប្រាក់នាពេលអនាគតនៃទ្រព្យសកម្មនោះ។ ករណីនេះមិនត្រូវបានប្រើប្រាស់សម្រាប់ឥណទាន និងបុរេប្រទានដែលត្រូវបានបង្ហាញនៅក្នុងគោលនយោបាយគណនេយ្យដោយឡែកនៅក្នុងកំណត់សំគាល់3.4 និង 3.5 ។

(ii). ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

តម្លៃយោងនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុត្រូវបានត្រួតពិនិត្យនៅរាល់កាលបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុ ដើម្បីកំណត់ថា តើមានកត្តាដែលនាំឱ្យមានឱនភាពឬទេ ។ ក្នុងករណីដែលមានកត្តាទាំងនោះកើតឡើង ការប៉ាន់ស្មានតម្លៃដែលអាចប្រមូលមកវិញបាននៃទ្រព្យសកម្មត្រូវបានធ្វើឡើង ។

តម្លៃដែលអាចប្រមូលមកវិញបាននៃទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់គឺផ្អែកលើតម្លៃដែលធំជាងរវាងតម្លៃប្រើប្រាស់ និងតម្លៃទីផ្សារដកចំណាយលក់ចេញ។ ក្នុងការវាយតម្លៃលើតម្លៃប្រើប្រាស់សាច់ប្រាក់រំពឹងថានឹងទទួលបាននាពេលអនាគត ត្រូវបានបញ្ចុះទៅតម្លៃបច្ចុប្បន្នដោយប្រើប្រាស់អត្រាការប្រាក់មុនដកពន្ធ ដែលឆ្លុះបញ្ចាំងតម្លៃទីផ្សារផ្អែកលើតម្លៃនៃពេលវេលា និង ហានិភ័យជាក់លាក់សម្រាប់ទ្រព្យសកម្មទាំងនោះ ។

សម្រាប់គោលបំណងនៃការត្រួតពិនិត្យលើឱនភាព នៃតម្លៃទ្រព្យសកម្ម ត្រូវបានដាក់បញ្ចូលគ្នាទៅក្រុមតូចៗនៃទ្រព្យសកម្មដែលអាចបង្កើតសាច់ប្រាក់ ពីការបន្តប្រើប្រាស់ ដែលមិនពឹងផ្អែកខ្លាំងលើលំហូរចូលនៃសាច់ប្រាក់នៃទ្រព្យសកម្ម ដទៃទៀត ឬ ក្រុមទ្រព្យសកម្មដទៃទៀត (“ឯកតាបង្កើតសាច់ប្រាក់”) ។

ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់ប្រសិនបើតម្លៃយោងនៃទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់មានចំនួនលើសពីតម្លៃដែលអាចប្រមូលមកវិញបាន។

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុនាអាយុបរិច្ឆេទចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

ការខាតបង់ពីឱនភាពនៃតម្លៃត្រូវបានកត់ត្រានៅក្នុងគណនីលទ្ធផល។

3.12. ទ្រព្យអកម្មផ្សេងៗ

ទ្រព្យអកម្មផ្សេងៗត្រូវបានកត់ត្រាតាមតម្លៃដើម។

3.13. សំវិធានធន

សំវិធានធនត្រូវបានទទួលស្គាល់នៅក្នុងតារាងតុល្យការ នៅពេលដែលធនាគារជាប់កាតព្វកិច្ចតាមផ្លូវច្បាប់ ឬកិច្ចសន្យាដែលជាលទ្ធផលនៃព្រឹត្តិការណ៍ពិពេលមុន និងអាចមានលទ្ធភាពដែលតម្រូវឱ្យមានលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ចក្នុងការបំពេញនូវកាតព្វកិច្ចនោះ។ ប្រសិនបើផលប៉ះពាល់មានលក្ខណៈជាសារវន្ត សំវិធានធនត្រូវបានកំណត់ដោយការបញ្ចុះតម្លៃចលនាសាច់ប្រាក់ ដែលរំពឹងទុកនាពេលអនាគតតាមអត្រាមុនបង់ពន្ធ ដើម្បីឆ្លុះបញ្ចាំងពីការប៉ាន់ស្មានទីផ្សារបច្ចុប្បន្នតាមតម្លៃពេលវេលានៃប្រាក់កាស និងដោយសមស្របទៅនឹងហានិភ័យជាក់លាក់នៃបំណុល។

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុនាអាយុបរិច្ឆេទចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

3. គោលនយោបាយគណនេយ្យសំខាន់ៗ (ត្រង់ទំព័រមុន)

3.15. ភតិសន្យាប្រតិបត្តិការ

ថ្លៃឈ្នួលដែលបានបង់លើភតិប្រតិបត្តិការត្រូវបានទទួលស្គាល់ក្នុងគណនីលទ្ធផលតាមវិធីសាស្ត្ររំលស់ថេរទៅតាមថេរវេលានៃភតិសន្យា។ ទាយជួនលើភតិសន្យា មិនត្រូវបានទទួលស្គាល់ជាបំណុលរហូតដល់កាតព្វកិច្ចត្រូវទូទាត់ដល់ពេលកំណត់។

3.16. ការទទួលស្គាល់ប្រាក់ចំណូល

ចំណូលពីការប្រាក់លើឥណទាន និងបុរេប្រទានដំណើរការ ត្រូវបានទទួលស្គាល់ដោយផ្អែកលើមូលដ្ឋានបង្ករជារៀងរាល់ថ្ងៃ។ នៅពេលដែលគណនី ត្រូវបានចាត់ថ្នាក់ជាឥណទានមិនដំណើរការ ការប្រាក់នឹងត្រូវព្យួរទុកលុះត្រាតែវាទទួលបានជាសាច់ប្រាក់សុទ្ធ។

ចំណូលពីសកម្មភាពផ្សេងៗរបស់ធនាគារ ត្រូវបានទទួលស្គាល់តាមមូលដ្ឋានដូចខាងក្រោម។

- កម្រៃលើការចាត់ចែងផ្តល់ឥណទាន និងកម្រៃជើងសារលើសេវាកម្ម និងឥណទានដែលបានផ្តល់ទៅឱ្យអតិថិជនត្រូវបានទទួលស្គាល់ជាចំណូលតែម្តងនៅពេលប្រតិបត្តិការកើតឡើងសម្រាប់ឥណទានរយៈពេលខ្លីនិងទទួលស្គាល់ប្រចាំឆ្នាំផ្អែកតាមសមតុល្យនៅដើមការិយបរិច្ឆេទនីមួយៗ សម្រាប់ឥណទានរយៈពេលវែង។
- ឥណទានដែលបានពន្យារជូនអតិថិជនត្រូវបានទទួលស្គាល់ជាចំណូលទៅតាមកាលកំណត់នៃឥណទានដែលបានពន្យារនោះ។ កម្រៃសេវាកម្ម និងកម្រៃរង់ការត្រូវបានទទួលស្គាល់នៅពេលដែលសេវាកម្មត្រូវបានបំពេញ ។

3.17. ពន្ធលើប្រាក់ចំណេញ

ពន្ធលើប្រាក់ចំណេញទៅលើប្រាក់ចំណេញ ឬខាតក្នុងការិយបរិច្ឆេទរួមមាន ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ និងពន្ធពន្យារ ។ ពន្ធលើប្រាក់ចំណេញក្នុងការិយបរិច្ឆេទត្រូវបានទទួលស្គាល់នៅក្នុងគណនីលទ្ធផលលើកលែងតែក្នុងករណីដែលពន្ធនោះទាក់ទងទៅនឹងសមាសធាតុដែលត្រូវទទួលស្គាល់ជាផ្នែកមួយនៃមូលនិធិម្ចាស់ហ៊ុន ក្នុងករណីនេះក៏ត្រូវបានកំណត់បង្ហាញជាផ្នែកមួយនៃមូលនិធិផងដែរ ។

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុតាមការិយបរិច្ឆេទចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

ពន្ធលើប្រាក់ចំណេញក្នុងការិយបរិច្ឆេទគឺជាពន្ធដែលនឹងត្រូវបង់ទៅលើប្រាក់ចំណេញជាប់ពន្ធក្នុងការិយបរិច្ឆេទ ដោយប្រើអត្រាពន្ធដែលបានអនុម័ត ឬបានអនុម័តជាអាទិ៍នៅថ្ងៃតារាងតុល្យការជាមួយនឹងនិយ័តកម្មណាមួយទៅ លើពន្ធត្រូវបង់ពីឆ្នាំមុន។

ពន្ធពន្យារត្រូវបានកំណត់តាមវិធីសាស្ត្រតារាងតុល្យការទៅលើភាពលំអៀងជាបណ្តោះអាសន្ន រវាងតម្លៃយោងនៃ ទ្រព្យសកម្ម និងបំណុលក្នុងគោលបំណងនៃការធ្វើរបាយការណ៍ហិរញ្ញវត្ថុ និង តម្លៃដែលប្រើក្នុងគោលបំណងនៃ ការគិតពន្ធ។

3. គោលនយោបាយគណនេយ្យសំខាន់ៗ (តព័ទ្ធព័រមុន)

3.17. ពន្ធលើប្រាក់ចំណេញ(តព័ទ្ធព័រមុន)

តម្លៃនៃប្រាក់ពន្ធពន្យារ ដែលបានកំណត់នោះ គឺផ្អែកលើលក្ខណៈនៃការជឿជាក់នឹងទទួលបាន ឬការទូទាត់ដែល នឹងកើតឡើងរវាងតម្លៃសុទ្ធនៃទ្រព្យសកម្ម និងបំណុលដោយប្រើអត្រាពន្ធកំណត់នៅថ្ងៃតុល្យការ ។

ពន្ធពន្យារលើទ្រព្យសកម្ម ត្រូវបានទទួលស្គាល់តែក្នុងករណីអាចនឹងកើតមានឡើងទៅលើប្រាក់ចំណេញជាប់ពន្ធនា ពេលអនាគតដែលអាចប្រើប្រាស់ជាមួយនឹងទ្រព្យសកម្ម។ ពន្ធពន្យារលើទ្រព្យសកម្ម ត្រូវបានកាត់បន្ថយក្នុងករណី ដែលមិនអាចកើតឡើងនូវអត្ថប្រយោជន៍នៃពន្ធដែលពាក់ព័ន្ធដែលអាចនឹងប្រើប្រាស់បាន ។

3.18. សម្ព័ន្ធព្យាបាល

ភាគីដែលត្រូវបានចាត់ទុកជាសម្ព័ន្ធព្យាបាលរបស់ធនាគារ ប្រសិនបើភាគីមួយមានលទ្ធភាពគ្រប់គ្រង ដោយផ្ទាល់ ឬ ដោយប្រយោលលើភាគីមួយទៀត ឬមានឥទ្ធិពលយ៉ាងខ្លាំងទៅលើភាគីនេះក្នុងការធ្វើសេចក្តីសម្រេចលើផ្នែក ហិរញ្ញវត្ថុ និងប្រតិបត្តិការ។ ដូចគ្នានេះដែរប្រសិនបើធនាគារ និងភាគីនោះស្ថិតនៅក្រោមការគ្រប់គ្រងរួមមួយ ឬក៏ មានឥទ្ធិពលយ៉ាងខ្លាំង ។

សម្ព័ន្ធព្យាបាលអាចជារូបវន្តបុគ្គល ឬនីតិបុគ្គល និងរួមបញ្ចូលនូវរូបវន្តបុគ្គលណាម្នាក់នៃសមាជិកគ្រួសារដែលជិតស្និទ្ធ ក៏ត្រូវបានចាត់ទុកជាសម្ព័ន្ធព្យាបាលដែរ ។

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុនាអាយបរិច្ឆេទចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

តាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងមន័យរបស់សម្ព័ន្ធព្យាបាលបញ្ចូលផងដែរនូវរូបវន្តបុគ្គលដែលមានភាគហ៊ុនយ៉ាងតិចចំនួន១០% នៃដើមទុនរបស់ធនាគារ ឬនៃសិទ្ធិបោះឆ្នោត ទោះកាន់កាប់ដោយផ្ទាល់ក្តី ឬដោយប្រយោលក្តី ឬរូបវន្តបុគ្គលណា ដែលរួមចំណែកក្នុងផ្នែករដ្ឋបាល ការដឹកនាំ ការគ្រប់គ្រងឬការរៀបចំ និងការអនុវត្តនូវការត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារ ។

4. ការប្តូររូបិយប័ណ្ណពីដុល្លារអាមេរិកទៅជាប្រាក់រៀល

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក។ ការប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀល ត្រូវបានធ្វើឡើងដើម្បីអនុវត្តទៅតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជាពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុដោយប្រើ អត្រាប្តូរប្រាក់មធ្យមជាផ្លូវការប្រកាសដោយធនាគារជាតិនៃកម្ពុជា នាថ្ងៃទី 31 ខែធ្នូ ឆ្នាំ២០១៦ ដែល 1 ដុល្លារអាមេរិក ស្មើនឹង 4037 រៀល (ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2015 : 1 ដុល្លារអាមេរិក ស្មើនឹង 4050 រៀល)។ តួលេខជាប្រាក់រៀលនេះ គឺមិនត្រូវបានយកមកបកស្រាយថា តួលេខប្រាក់ដុល្លារអាមេរិក ត្រូវបានប្តូរទៅជាប្រាក់រៀល ឬនឹងត្រូវបានប្តូរជាប្រាក់រៀល នាពេលអនាគតតាមអត្រាប្តូរប្រាក់នេះ ឬអត្រាប្តូរប្រាក់ផ្សេងទៀតនោះឡើយ ។

5. សាច់ប្រាក់

	2016		2015
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
សាច់ប្រាក់ក្នុងដៃ - ដុល្លារអាមេរិក	1,355,378	5,471,661	1,367,745
សាច់ប្រាក់ក្នុងដៃ - រៀល	19,376	78,221	17,872
	1,374,754	5,549,882	1,385,617

6. សមតុល្យនៅធនាគារនានា

	2016		2015
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ធនាគារកាណាឌីយ៉ាភីអិលស៊ី	4,012,760	16,199,512	1,403,456
ធនាគារកម្ពុជាសាធារណៈភីអិលស៊ី	365,839	1,476,892	757,985

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុនាការិយបរិច្ឆេទចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

	2016		2015
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ធនាគារអេស៊ីលីដាភីអិលស៊ី	284,376	1,148,026	244,509
	<u>4,662,975</u>	<u>18,824,430</u>	<u>2,405,950</u>
ការវិភាគបន្ថែមមានដូចតទៅ៖			
	2016		2015
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
(ក) តាមកាលកំណត់៖			
រយៈពេល 1 ខែ	<u>4,662,975</u>	<u>18,824,430</u>	<u>2,405,950</u>
(ខ) តាមរូបិយប័ណ្ណ៖			
ប្រាក់រៀល	88,418	356,943	35,394
ប្រាក់ដុល្លារអាមេរិក	<u>4,574,557</u>	<u>18,467,487</u>	<u>2,370,556</u>
	<u>4,662,975</u>	<u>18,824,430</u>	<u>2,405,950</u>
(គ) តាមទំនាក់ទំនង៖			
ភាគីមិនមែនសម្ព័ន្ធព្យាបាល	<u>4,662,975</u>	<u>18,824,430</u>	<u>2,405,950</u>
7. សមតុល្យនៅធនាគារជាតិនៃកម្ពុជា			
	2016		2015
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
គណនីចរន្ត (ក)	5,886,106	23,762,210	14,478,411
វិញ្ញាបនបត្រប្រាក់បញ្ញើចរចារ (NCD) (ខ)	<u>16,412,063</u>	<u>66,255,498</u>	<u>11,049,383</u>
	22,298,169	90,017,708	25,527,794
ប្រាក់បញ្ញើតម្កល់តាមច្បាប់លើ៖			
ប្រាក់តម្កល់ធានាលើដើមទុន (គ)	1,020,647	4,120,352	1,019,136

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុនាអាយបរិច្ឆេទចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

	2016		2015
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ប្រាក់បញ្ញើតម្កល់របស់អតិថិជន (ឃ)	154,954	625,549	154,938
	<u>1.175.601</u>	<u>4.745.901</u>	<u>1.174.074</u>
	<u>23,473,770</u>	<u>94,763,609</u>	<u>26,701,868</u>

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុតាមការិយបរិច្ឆេទចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

(ក) គណនីចរន្ត៖ គណនីនេះមិនទទួលបានការប្រាក់ទេ ។

(ខ) វិញ្ញាបនបត្រប្រាក់បញ្ញើចរចរ (NCD)

ធនាគារបានសន្យាដាក់វិញ្ញាបនបត្រប្រាក់បញ្ញើចរចរធ្វើជាទ្រព្យបញ្ចាំក្នុងធនាគារជាតិកម្ពុជាដើម្បីធ្វើការទូទាត់សង ។ វិញ្ញាបនបត្រប្រាក់បញ្ញើចរចរមានរយៈពេលពី១ខែ និងទទួលបានអត្រាការប្រាក់ 0.45% - 0.74% សំរាប់បញ្ញើជាប្រាក់ដុល្លារ និង 1.28% - 1.5% សំរាប់បញ្ញើជាប្រាក់រៀលក្នុងមួយឆ្នាំ ។

(គ) ប្រាក់តម្កល់ធានាលើដើមទុន

ប្រាក់បញ្ញើនេះ គឺជាប្រាក់តម្កល់ធានាលើដើមទុនអប្បបរមាស្មើនឹង 5% នៃដើមទុនចុះបញ្ជីរបស់ធនាគារស្របតាមប្រកាសលេខ ប7-00-05 ប្រ.ក ស្តីពីអាជ្ញាប័ណ្ណធនាគារឯកទេស ចុះថ្ងៃទី 11 ខែ មករា ឆ្នាំ 2000 ។ ប្រាក់បញ្ញើនេះត្រូវបានតម្កល់ទុកជាមួយធនាគារជាតិនៃកម្ពុជាជាប្រាក់ដុល្លារមេរិក ហើយអាចដកមកវិញបាននៅពេលធនាគារបញ្ចប់ប្រតិបត្តិការអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងអំឡុងការិយបរិច្ឆេទធនាគារទទួលបានការប្រាក់ ដោយផ្អែកលើ 3/8 LIBOR (6 ខែ) ក្នុងអត្រាចន្លោះពី 0.22% ទៅ 3.00% ក្នុងមួយឆ្នាំ (2015: 0.08% ទៅ 3.00% ក្នុងមួយឆ្នាំ) ។

(ឃ) ប្រាក់តម្កល់បម្រុងកាតព្វកិច្ចលើប្រាក់បញ្ញើរបស់អតិថិជន

ប្រាក់បញ្ញើនេះ គឺជាប្រាក់តម្កល់បម្រុងកាតព្វកិច្ចលើប្រាក់បញ្ញើរបស់អតិថិជន ដែលប្រែប្រួលដោយផ្អែកទៅលើកម្រិតប្រែប្រួលនៃប្រាក់បញ្ញើរបស់អតិថិជននៅធនាគារ ។ ប្រាក់បញ្ញើតម្កល់តាមច្បាប់ត្រូវរក្សាទុក ស្របតាមប្រកាសលេខ ប7-00-05 ប្រក ចុះថ្ងៃទី 11 ខែ មករា ឆ្នាំ 2000 ស្តីពីប្រាក់តម្កល់បម្រុងកាតព្វកិច្ចតាមអត្រា 5% លើប្រាក់បញ្ញើរបស់អតិថិជន ។ ប្រាក់តម្កល់បម្រុងកាតព្វកិច្ចពុំទទួលបានការប្រាក់នោះទេ ។

8. ឥណទាន និងបុរេប្រទាន - សុទ្ធ

	2016		2015
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ឥណទានរយៈពេលខ្លី	52,712,629	212,800,883	34,754,906
ឥណទានរយៈពេលវែង	18,818,672	75,970,979	9,116,498
ឥណទានបុគ្គលិក	52,469	211,817	104,087
សរុបឥណទាន - ដុល	71,583,770	288,983,679	43,975,491

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុនាការិយបរិច្ឆេទចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

ការប្រាក់ត្រូវទទួលបាន- សុទ្ធ			
ការប្រាក់បង្គរត្រូវទទួលបាន	1,125,442	4,543,409	419,648
ការប្រាក់ពុទ្ធក	(788,586)	(3,183,522)	(126,654)
	<u>336,856</u>	<u>1,359,887</u>	<u>292,994</u>
សរុបឥណទានដុល និងការប្រាក់សុទ្ធ	71,920,626	290,343,566	44,268,485
សិទ្ធិធនសម្រាប់ឥណទាន និង បុរេប្រទានអាក្រក់ និងជាប់សង្ស័យ	(3,122,480)	(12,605,451)	(2,333,333)
	<u>68,798,146</u>	<u>277,738,115</u>	<u>41,935,152</u>

បម្រែបម្រួលនៃសិទ្ធិធនសម្រាប់ឥណទាន និងបុរេប្រទានអាក្រក់ និងជាប់សង្ស័យមានដូចខាងក្រោម៖

	2016		2015
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
នាថ្ងៃទី 01 មករា	2,333,333	9,419,665	2,946,050
ការបន្ថែមក្នុងការិយបរិច្ឆេទ	818,147	3,302,859	92,486
ការផ្ទេរចេញទៅក្រៅតារាងតុល្យការ	-	-	(705,203)
លុបបំបាត់ចោលក្នុងឆ្នាំ	(29,000)	(117,073)	-
នៅចុងឆ្នាំ	<u>3,122,480</u>	<u>12,605,451</u>	<u>2,333,333</u>

ដោយអនុលោមតាមចំនួនថ្ងៃហួសកាលកំណត់សងដែលបានកំណត់ដោយធនាគារជាតិនៃកម្ពុជា ឥណទាន និងបុរេប្រទានរបស់អតិថិជនមួយដែលមានទឹកប្រាក់ចំនួន 1,885,000 ដុល្លារអាមេរិកត្រូវបានធ្វើចំណាត់ថ្នាក់ “ឥណទានជាប់សង្ស័យ” ជាជាង “ឥណទានក្រោមធម្មតា” ។

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុនាការិយបរិច្ឆេទចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

8. ឥណទាន និងបុរេប្រទាន - សុទ្ធ (ត្រីទំព័រមូល)

ការវិភាគបន្ថែមមានដូចតទៅ៖	2016		2015
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
(ក) វិភាគតាមកាលកំណត់សង៖			
3 ទៅ 6 ខែ	3,324,000	13,418,988	-
6 ទៅ 12 ខែ	12,728,350	51,384,349	9,744,000
1 ទៅ 3 ឆ្នាំ	7,192,931	29,037,862	5,419,861
3 ទៅ 5 ឆ្នាំ	30,527,287	123,238,658	14,947,932
លើសពី 5 ឆ្នាំ	17,811,202	71,903,822	13,863,698
	<u>71,583,770</u>	<u>288,983,679</u>	<u>43,975,491</u>
(ខ) ការវិភាគតាមចំណាត់ថ្នាក់ឥណទាន៖	2016		2015
ឥណទានស្តង់ដារ៖	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
មានវត្តធានា	57,869,901	233,620,790	40,415,154
ពុំមានវត្តធានា	2,626,931	10,604,920	1,342,289
ឥណទានឃ្លាំមើល៖			
មានវត្តធានា	6,118,976	24,702,306	739,538
ពុំមានវត្តធានា	-	-	-
ឥណទានក្រោមធម្មតា៖			
មានវត្តធានា	729,400	2,944,588	-
ពុំមានវត្តធានា	1,885,000	7,609,745	174,160
ឥណទានជាប់សង្ស័យ៖			
មានវត្តធានា	915,000	3,693,855	-
ពុំមានវត្តធានា	-	-	-
ឥណទានបាត់បង់៖			

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុនាការិយបរិច្ឆេទចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

មានវត្ថុធានា	894,402	3,610,701	662,000
ពុំមានវត្ថុធានា	544,160	2,196,774	642,350
	<u>71,583,770</u>	<u>288,983,679</u>	<u>43,975,491</u>
8. ឥណទាន និងបុរេប្រទាន - សុទ្ធ (ត្រូវដំណើរការ)			
	2016		2015
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
(គ) វិភាគតាមរូបិយប័ណ្ណ៖			
ប្រាក់ដុល្លារអាមេរិក	71,161,863	287,280,440	43,427,715
ប្រាក់រៀល	421,907	1,703,239	547,776
	<u>71,583,770</u>	<u>288,983,679</u>	<u>43,975,491</u>
(ឃ) វិភាគតាមការស្នាក់នៅ៖			
និវាសនជន	<u>71,583,770</u>	<u>288,983,679</u>	<u>43,975,491</u>
(ង) វិភាគតាមសម្ព័ន្ធភាគី៖			
ឥណទានបុគ្គលិក	52,469	211,817	104,087
ពុំមែនភាគីសម្ព័ន្ធព្យាបាល	71,531,301	288,771,862	43,871,404
	<u>71,583,770</u>	<u>288,983,679</u>	<u>43,975,491</u>
(ច) វិភាគតាមប្រភេទអតិថិជន៖			
ក្រុមហ៊ុន	25,935,000	104,699,595	23,604,658
រូបវន្តបុគ្គលនិងសហគ្រាសឯកត្តបុគ្គល	45,648,770	184,284,084	20,370,833
	<u>71,583,770</u>	<u>288,983,679</u>	<u>43,975,491</u>

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុនាការិយបរិច្ឆេទចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

(ឆ) វិភាគតាមតំណែង៖

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ	28,807,500	116,295,878	18,505,000
មូលនិធិធនាគារអភិវឌ្ឍន៍ជនបទ	34,546,780	139,465,351	20,175,863
ធនាគារអភិវឌ្ឍន៍ចិន	4,200,000	16,955,400	4,800,000
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)	665,490	2,686,583	399,628
មូលនិធិអន្តរជាតិសម្រាប់កសិកម្ម និងការអភិវឌ្ឍន៍ “IFAD”	40,000	161,480	95,000
រាជរដ្ឋាភិបាលកម្ពុជា- មូលនិធិពិសេស	3,324,000	13,418,987	-
	<u>71,583,770</u>	<u>288,983,679</u>	<u>43,975,491</u>

8. ឥណទាន និងបុរេប្រទាន - សុទ្ធ (តព្វីនាំរមួន)

	2016		2015
(ជ) វិភាគតាមវិស័យសេដ្ឋកិច្ច៖	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
វិស័យឯកជន	66,269,801	267,531,187	39,026,590
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលបានចុះបញ្ជី	3,415,009	13,786,391	3,537,510
ស្ថាប័នហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណ	274,771	1,109,251	527,766
សហគមន៍	906,230	3,658,450	40,000
ចំការកៅស៊ូជាលក្ខណៈគ្រួសារ	665,490	2,686,583	739,538
ឥណទានបុគ្គលិក	52,469	211,817	104,087
	<u>71,583,770</u>	<u>288,983,679</u>	<u>43,975,491</u>

(ឈ) វិភាគតាមហានិភ័យ៖

ហានិភ័យធំ (*)	25,742,500	103,922,473	20,675,000
ពុំមែនហានិភ័យធំ	45,841,270	185,061,206	23,300,491
	<u>71,583,770</u>	<u>288,983,679</u>	<u>43,975,491</u>

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុនាការិយបរិច្ឆេទចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

ហានិភ័យធំៗ ត្រូវបានផ្តល់និយមន័យនៅក្នុងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជាថា ជាសមតុល្យសរុបនៃឥណទាន និងបុរេប្រទាន ដែលផ្តល់ដល់អតិថិជនម្នាក់លើសពី 10% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ ។ ហានិភ័យនេះសំដៅលើចំនួនប្រាក់ខ្ពស់បំផុតរវាងសមតុល្យនៃឥណទាន និងទាយជួនដែលនៅសល់ ឬឥណទាននិងទាយជួនដែលបានអនុម័ត ។

	2016	2015
(ញ) វិភាគតាមការប្រាក់ប្រចាំឆ្នាំ៖		
ឥណទានរយៈពេលខ្លី	5.00%-12.00%	5.00%-14.00%
ឥណទានរយៈពេលវែង	5.00%-12.00%	5.00%-12.00%
ឥណទានបុគ្គលិក	7.00%	7.00%

9. អចលនទ្រព្យបានរឹបអូស

ទ្រព្យរឹបអូសពាក់ព័ន្ធនឹងទ្រព្យសម្បត្តិដែលរឹបអូសពីអតិថិជន ដែលពុំមានលទ្ធភាពសងបំណុល។ សេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជាតាមប្រកាសលេខ ធ7-01-186 ទាមទារឱ្យទ្រព្យសម្បត្តិដែលរឹបអូសបានត្រូវលក់ចេញនៅក្នុងរយៈពេល12ខែបន្ទាប់ពីរឹបអូសបាន ។

	2016				2015
	ដីធ្លី និងអគារ	បរិក្ខារ	សរុប		សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
សមតុល្យដើមគ្រា	1,247,400	341,720	1,589,120	6,415,277	1,113,605
បន្ថែមក្នុងឆ្នាំ	-	-	-	-	659,065
ដកៈ លក់ចេញក្នុងឆ្នាំ	(123,000)	-	(123,000)	(496,551)	(183,550)
	1,124,400	341,720	1,466,120	5,918,726	1,589,120
ដកៈ សំវិធានធនសម្រាប់ឱនភាពតម្លៃ	-	(334,055)	(334,055)	(1,348,580)	(334,055)
	1,124,400	7,665	1,132,065	4,570,146	1,255,065

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុនាអាយបរិច្ឆេទចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

នាការបរិច្ឆេទនៃរបាយការណ៍នេះ ធនាគារមិនទាន់បានលក់ចេញនូវទ្រព្យដែលរឹបអូសបានតាំងពីខែ តុលា ឆ្នាំ 2012 នៅឡើយទេ ហើយសំណើសម្រាប់ពន្យារពេលបន្ថែមដើម្បីកាន់កាប់ទ្រព្យរឹបអូសទាំងនេះទៅធនាគារជាតិមិន ទាន់ត្រូវបានធ្វើនៅឡើយ ។

បំរែបំរួលនៃសំវិធានធនសម្រាប់ទ្រព្យដែលរឹបអូសបាន ត្រូវបានបង្ហាញដូចខាងក្រោម៖

	2016		2015
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
សមតុល្យដើមគ្រា	334,055	1,348,580	258,000
ការបន្ថែមក្នុងការិយបរិច្ឆេទ	-	-	76,055
នៅចុងឆ្នាំ	334,055	1,348,580	334,055

10. ទ្រព្យសកម្មផ្សេងទៀត

	2016		2015
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ប្រាក់បញ្ញើធានា	-	-	6,804
បុរេប្រទានលើការជួល	-	-	3,908
បុរេប្រទានលើធានារ៉ាប់រង	14,200	57,325	399
ការប្រាក់ត្រូវទទួល	16,746	67,604	-
ផ្សេងៗ	121,074	488,776	132,412
	152,020	613,705	143,523

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុតាមការិយបរិច្ឆេទរបស់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

11. ទ្រព្យសកម្មអរូបី

ថ្ងៃដើម	2016		2015
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
នាថ្ងៃទី 1 មករា	161,830	653,308	111,760
ការទិញបន្ថែម	3,050	12,313	50,070
នាថ្ងៃទី 31 ធ្នូ	164,880	665,621	161,830
រំលស់បង្ក			
នាថ្ងៃទី 1 មករា	107,435	433,715	100,986
ទាយជួនក្នុងការិយបរិច្ឆេទ	27,275	110,109	6,449
នាថ្ងៃទី 31 ធ្នូ	134,710	543,824	107,435
តម្លៃពិត	30,170	121,797	54,395

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុនាការិយបរិច្ឆេទបង់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

12. ទ្រព្យនិយមិក្ខុរ

	ដីធ្លី	អគារ	កែលំអអគារ	យានយន្ត	សម្ភារៈ កុំព្យូទ័រ	សង្ហារឹម	សរុប
ថ្លៃដើម	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
នាថ្ងៃទី 1 មករា 2016	241,500	329,344	61,436	687,349	185,808	158,097	1,663,534
ទិញបន្ថែម	-	-	-	108,139	23,205	12,349	143,693
លក់ចេញក្នុងឆ្នាំ	-	-	-	(84,090)	-	-	(84,090)
នាថ្ងៃទី 31 ធ្នូ 2016	241,500	329,344	61,436	711,398	209,013	170,446	1,723,137
រំលស់បង្ក							
នាថ្ងៃទី 1 មករា 2016	-	111,573	28,638	456,352	157,294	110,417	864,274
ទាយជួនក្នុងការិយបរិច្ឆេទ	-	16,513	6,585	64,809	21,056	15,802	124,765
លក់ចេញក្នុងឆ្នាំ	-	-	-	(84,090)	-	-	(84,090)
នាថ្ងៃទី 31 ធ្នូ 2016	-	128,086	35,223	437,071	178,350	126,219	904,949

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុនាការិយបរិច្ឆេទចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

12. ទ្រព្យនិងបរិក្ខារ (តពិនិត្យមុន)

តម្លៃពិត

នាថ្ងៃទី 31 ធ្នូ 2016	241,500	201,258	26,213	274,327	30,663	44,227	818,188
នាថ្ងៃទី 31 ធ្នូ 2015	241,500	217,771	32,798	230,997	28,514	47,680	799,260
មាឈរក្នុងឆ្នាំ 2015	-	16,468	8,204	66,592	16,683	11,691	119,638

សមមូលជាប្រាក់រៀល÷ ថ្លៃដើម	ដីធ្លី ពាន់រៀល	អគារ ពាន់រៀល	កែលំអអគារ ពាន់រៀល	យានយន្ត ពាន់រៀល	សម្ភារៈ កុំព្យូទ័រ ពាន់រៀល	សង្ហារឹម ពាន់រៀល	សរុប ពាន់រៀល
នាថ្ងៃទី 1 មករា 2016	974,936	1,329,562	248,017	2,774,828	750,107	638,238	6,715,688
ទិញបន្ថែម	-	-	-	436,557	93,679	49,853	580,089
លក់ចេញក្នុងឆ្នាំ	-	-	-	(339,471)	-	-	(339,471)
នាថ្ងៃទី 31 ធ្នូ 2016	974,936	1,329,562	248,017	2,871,914	843,786	688,091	6,956,306

រំលស់បង្គរ

នាថ្ងៃទី 1 មករា 2016	-	450,420	115,612	1,842,293	634,996	445,753	3,489,074
----------------------	---	---------	---------	-----------	---------	---------	-----------

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុនាការិយបរិច្ឆេទបង្គំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

12. ទ្រព្យនិយមិក្ខារ (តពិទំព័រមូល)

ទាយជួនក្នុងការិយបរិច្ឆេទ

-

66,663

26,584

261,634

85,003

63,793

503,677

លក់ចេញក្នុងឆ្នាំ

-

-

-

(339,471)

-

-

(339,471)

នាថ្ងៃទី 31 ធ្នូ 2016

-

517,083

142,196

1,764,456

719,999

509,546

3,653,280

តម្លៃពិត

នាថ្ងៃទី 31 ធ្នូ 2016

974,936

812,479

105,821

1,107,458

123,787

178,545

3,303,026

នាថ្ងៃទី 31 ធ្នូ 2015

974,936

879,142

132,405

932,535

115,111

192,485

3,226,614

ទាយជួនក្នុងឆ្នាំ 2015

-

66,481

33,120

268,832

67,349

47,197

482,979

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុនាការិយបរិច្ឆេទចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

13. ប្រាក់បញ្ញើរបស់អតិថិជន

	2016		2015
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ប្រាក់បញ្ញើតាមតម្រូវការ	501,286	2,023,692	360,024
ប្រាក់បញ្ញើសន្សំ	184,480	744,746	166,346
ប្រាក់បញ្ញើមានកាលកំណត់	592,849	2,393,331	566,518
	<u>1,278,615</u>	<u>5,161,769</u>	<u>1,092,888</u>

ការវិភាគបន្ថែមអំពីប្រាក់បញ្ញើរបស់អតិថិជនមានដូចខាងក្រោម៖

	2016		2015
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
(ក) វិភាគតាមកាលកំណត់សង៖			
ត្រឹមមួយខែ៖			
ប្រាក់បញ្ញើតាមតម្រូវការ	501,286	2,023,692	360,024
ប្រាក់បញ្ញើសន្សំ	184,480	744,746	228,030
ប្រាក់បញ្ញើមានកាលកំណត់៖			
1 ទៅ 3 ខែ	169,183	682,992	133,594
4 ទៅ 6 ខែ	34,831	140,613	100,381
6 ខែ ឡើងទៅ	388,835	1,569,726	270,859
	<u>1,278,615</u>	<u>5,161,769</u>	<u>1,092,888</u>
(ខ) វិភាគតាមប្រភេទអតិថិជន៖			
អង្គភាពអាជីវកម្ម	488,378	1,971,582	403,128
ឯកត្តជន	790,237	3,190,187	689,760
	<u>1,278,615</u>	<u>5,161,769</u>	<u>1,092,888</u>

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុនាការិយបរិច្ឆេទចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

13. ប្រាក់បញ្ញើរបស់អតិថិជន (តព័ទ្ធព័រមូល)

	2016		2015
(ត) វិភាគតាមការស្នាក់នៅ៖	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
និវាសនជន	1,236,651	4,992,360	1,092,647
អនិវាសនជន	41,964	169,409	241
	<u>1,278,615</u>	<u>5,161,769</u>	<u>1,092,888</u>
(ឃ) វិភាគតាមប្រភេទរូបិយប័ណ្ណ៖			
ដុល្លារអាមេរិក	1,006,647	4,063,834	1,066,922
ប្រាក់រៀល	271,968	1,097,935	25,966
	<u>1,278,615</u>	<u>5,161,769</u>	<u>1,092,888</u>

(ង) តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)៖

	2016	2015
	% ប្រចាំឆ្នាំ	% ប្រចាំឆ្នាំ
គណនីសន្សំ	1.0% - 1.50%	1.0%-1.50%
គណនីមានកាលកំណត់	3.0% - 6.0%	3.0% -6.0%

14. ប្រាក់បញ្ញើរបស់ធនាគារនានា

	2016		2015
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ប្រាក់បញ្ញើតាមតម្រូវការ	2,609	10,533	2,593
ប្រាក់បញ្ញើសន្សំ	47,309	190,986	46,894
	<u>49,918</u>	<u>201,519</u>	<u>49,487</u>

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុនាការិយបរិច្ឆេទចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

14. ប្រាក់បញ្ញើរបស់ធនាគារនានា (តំណែងអន្តរជាតិ)

ការវិភាគបន្ថែមអំពីប្រាក់បញ្ញើរបស់ធនាគារនានា មានដូចខាងក្រោម៖

	2016		2015
(ក) វិភាគតាមកាលកំណត់សង្ខេប៖	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
រយៈពេល 1 ខែ	49,918	201,519	49,487
(ខ) តាមរូបិយប័ណ្ណ៖			
ប្រាក់ដុល្លារអាមេរិក	49,413	199,480	48,965
ប្រាក់រៀល	505	2,039	522
	49,918	201,519	49,487
(គ) តាមនិវាសនដ្ឋាន៖			
និវាសនជន	49,918	201,519	49,487
	49,918	201,519	49,487
(ឃ) តាមអត្រាការប្រាក់ ៖			
	2016	2015	
	% ប្រចាំឆ្នាំ	% ប្រចាំឆ្នាំ	
ប្រាក់បញ្ញើតាមតម្រូវការ	គ្មាន	គ្មាន	
ប្រាក់បញ្ញើសន្សំ	1.0% - 1.50%	1.0%-1.50%	

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុនាការិយបរិច្ឆេទចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

15. ប្រាក់កម្ចី

	2016		2015
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
រាជរដ្ឋាភិបាលកម្ពុជា-មូលនិធិពិសេស	20,331,930	82,080,001	-
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ- មូលនិធិអភិវឌ្ឍន៍និងទ្រទ្រង់វិស័យកសិកម្ម (“ASDF”)	38,680,000	156,151,160	30,737,500
ធនាគារអភិវឌ្ឍន៍ចិន	-	-	5,200,000
ធនាគារអភិវឌ្ឍន៍អាស៊ី	769,022	3,104,542	960,281
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)	248,461	1,003,037	248,461
	60,029,413	242,338,740	37,146,242
ការវិភាគបន្ថែមអំពីប្រាក់កម្ចីមានដូចខាងក្រោម៖			
(ក) វិភាគតាមកាលកំណត់សង៖			
រយៈពេល 1 ឆ្នាំ	15,130,000	61,079,810	11,700,000
1 ទៅ 3 ឆ្នាំ	-	-	-
3 ទៅ 5 ឆ្នាំ	23,550,000	95,071,350	19,037,500
5 ឆ្នាំ ឡើងទៅ	21,349,413	86,187,580	6,408,742
	60,029,413	242,338,740	37,146,242
	2016	2015	
(ខ) តាមអត្រាការប្រាក់៖	% ប្រចាំឆ្នាំ	% ប្រចាំឆ្នាំ	
រាជរដ្ឋាភិបាលកម្ពុជា-មូលនិធិពិសេស	គ្មាន	គ្មាន	
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ- មូលនិធិអភិវឌ្ឍន៍និងទ្រទ្រង់វិស័យកសិកម្ម (“ASDF”)	2.00%	2.00%	
ធនាគារអភិវឌ្ឍន៍ចិន	5.2875%	5.08%-5.29%	
ធនាគារអភិវឌ្ឍន៍អាស៊ី	0.556%-2.556%	0.32%-2.66%	
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)	គ្មាន	គ្មាន	

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុនាអាយុបរិច្ឆេទចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

16. ទ្រព្យអកម្មផ្សេងៗ

	2016		2015
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ការប្រាក់បង្គរត្រូវទូទាត់	915,416	3,695,534	889,176
មូលនិធិសន្តិសុខការងារ	340,438	1,374,348	278,650
ប្រាក់ចំណូលមិនទាន់ទទួលស្គាល់	-	-	167,837
បំណុលពន្ធផ្សេងៗ	8,255	33,325	6,560
ទ្រព្យអកម្មផ្សេងៗ	167,837	677,558	94,955
	<u>1,431,946</u>	<u>5,780,765</u>	<u>1,437,178</u>

17. ដើមទុន, ដើមទុនបន្ថែមនិងមូលធនបំរុង

(ក) ដើមទុន

	2016		2015
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ	<u>20,475,890</u>	<u>82,661,168</u>	<u>20,475,890</u>

នៅក្នុងខែវិច្ឆិកាឆ្នាំ២០១៦ ធនាគារបានបង្កើនដើមទុននៅក្នុងលក្ខន្តិកៈដែលតម្កល់ទុកនៅក្រសួងពាណិជ្ជកម្មមានចំនួន 46,365,538 ដុល្លារអាមេរិក (187,177,680,000 រៀល) ចែកចេញជា 10,000 ភាគហ៊ុនដែលចុះបញ្ជីនិងមានតំលៃឯកតា 4,636.55 ដុល្លារអាមេរិក ។

(ខ) ដើមទុនបន្ថែម

	2016		2015
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
សមតុល្យនៅដើមគ្រា	7,759,189	31,323,846	-
ដើមទុនបន្ថែម	-	-	26,028,756

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុនាការិយបរិច្ឆេទចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

ដក : ការផ្ទេរចេញឥណទានមិនដំណើរការទៅក្រៅ	-	-	(18,269,567)
តារាងតុល្យការ			
បូក : សាច់ប្រាក់សងត្រឡប់នៃការផ្ទេរចេញឥណទានមិនដំណើរការទៅក្រៅតារាងតុល្យការ	1,559,947	6,297,506	-
	<u>9,319,136</u>	<u>37,621,352</u>	<u>7,759,189</u>

- (i) នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៥ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលជាភាគទុនិករបស់ធនាគារបានដាក់បន្ថែមដើមទុនចំនួន 26,028,756 ដុល្លារអាមេរិក ។
- (ii) យោងទៅតាមលិខិតលេខ 536 សហវ ចុះនៅថ្ងៃទី 3 ខែកុម្ភៈ ឆ្នាំ២០១៦ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានដាក់ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងចំណាររបស់សម្តេចចុះថ្ងៃទី 4 ខែ កុម្ភៈ ឆ្នាំ 2016បានសម្រេចអនុម័តតាមសំណើរបស់ធនាគារអភិវឌ្ឍន៍ជនបទលើវិធានមួយចំនួនដែលទាក់ទងនឹងរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ 2015 ដែលមានដូចខាងក្រោម៖
- ផ្ទេរចេញឥណទាននិងបុរេប្រទានមិនដំណើរការចំនួន 18,269,567 ដុល្លារអាមេរិកពីតារាងតុល្យការ ទៅគណនីក្រៅតារាងតុល្យការរបស់ធនាគារ ដើម្បីប្រមូលដោះស្រាយ និងប្រមូលមកវិញ ។

17. ដើមទុន, ដើមទុនបន្ថែមនិងមូលធនបំរុង (តពិទំព័រមុន)

(ខ) ដើមទុនបន្ថែម (តពិទំព័រមុន)

- ទទួលស្គាល់ឥណទាន និងបុរេប្រទានមិនដំណើរការចំនួន 18,269,567 ដុល្លារអាមេរិក ជាការកាត់បន្ថយដើមទុន ។
- ឥណទាន និងបុរេប្រទានមិនដំណើរការខាងលើដែលមានលទ្ធភាពស្តារបានឡើងវិញនឹងត្រូវបានទទួលស្គាល់ដោយផ្ទាល់ក្នុងគណនីដើមទុនក្នុងធនាគារ ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុនាអាយុបរិច្ឆេទចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

វិធានខាងលើនេះត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី 31 ខែ មីនា ឆ្នាំ 2016 ។

- (iii) នៅថ្ងៃទី 10 ខែកុម្ភៈ ឆ្នាំ 2017 ធនាគារបានស្នើសុំទៅធនាគារជាតិនៃកម្ពុជាដើម្បីផ្ទេរទឹកប្រាក់ចំនួន 1,559,947 ដុល្លារអាមេរិកដែលជាចំនួនទឹកប្រាក់ប្រមូលបានពីឥណទាន និងបុរេប្រទានមិនដំណើរការខាងលើទៅគណនីមូលធនបង់ជម្រះ។ ធនាគារមិនទាន់បានទទួលបានការឆ្លើយតបពីធនាគារជាតិនៃកម្ពុជានៅឡើយរហូតមកដល់ថ្ងៃចេញរបាយការណ៍ហិរញ្ញវត្ថុនេះ។

(គ) មូលធនបំរុង

ចំនួនទឹកប្រាក់នេះគឺជាការប្រាក់របស់ឥណទាននិងបុរេប្រទានមិនដំណើរការដែលបានផ្ទេរទៅខាងក្រៅតារាងតុល្យការកាលពីឆ្នាំមុនដែលប្រមូលបាននៅក្នុងឆ្នាំនេះ។ តាមការអះអាងរបស់គណៈគ្រប់គ្រងរបស់ធនាគារចំនួនទឹកប្រាក់នេះនឹងផ្ទេរទៅជាមូលធនបង់ជម្រះនៅពេលអនាគត។

18. អនុបំណុល

	2016		2015
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)*	1,044,084	4,214,967	1,044,084
	<u>1,044,084</u>	<u>4,214,967</u>	<u>1,044,084</u>

* សមតុល្យជំពាក់ទៅ (AFD) គឺមិនមានការធានា គ្មានការប្រាក់ និងមិនមានកាលកំណត់ត្រូវទូទាត់ឡើយ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុនាការិយបរិច្ឆេទចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

19. ចំណូលពីការប្រាក់

	2016		2015
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទាន	3,666,416	14,801,321	2,755,982
សមតុល្យនៅធនាគារនានា	61,240	247,226	33,448
	<u>3,727,656</u>	<u>15,048,547</u>	<u>2,789,430</u>

20. ចំណាយការប្រាក់

	2016		2015
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ប្រាក់កម្ចី	447,446	1,806,340	849,403
ប្រាក់បញ្ញើរបស់អតិថិជន÷			
ប្រាក់បញ្ញើមានកាលកំណត់	24,263	97,950	31,563
ប្រាក់បញ្ញើសន្សំ	14,715	59,404	3,972
	<u>486,424</u>	<u>1,963,694</u>	<u>884,938</u>

21. ចំណូលមិនមែនពីការប្រាក់

	2016		2015
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ចំណូលកម្រៃជើងសារ	322,239	1,300,879	292,087
ចំណូលផ្សេងៗ	38,751	156,438	41,716
	<u>360,990</u>	<u>1,457,317</u>	<u>333,803</u>

22. ប្រាក់បៀវត្សរ៍ និងចំណាយផ្សេងៗលើបុគ្គលិក

	2016		2015
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ប្រាក់បៀវត្សរ៍ និងប្រាក់ឈ្នួល	881,826	3,559,932	709,866

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុតាមការិយបរិច្ឆេទចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

បុព្វលាភ	145,516	587,448	81,686
អត្ថប្រយោជន៍និយោជិត	191,398	772,674	71,786
ប្រាក់បៀវត្សរ៍ និងប្រាក់រង្វាន់របស់អភិបាល	165,680	668,850	155,075
ឯកសណ្ឋាន	-	-	20,131
	<u>1,384,420</u>	<u>5,588,904</u>	<u>1,038,544</u>

23. ចំណាយទូទៅ និងរដ្ឋបាល

	2016		2015
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
បេសកកម្ម, បដិសណ្ឋារកិច្ចនិងស្នាក់នៅ	113,285	457,332	85,148
ខាតលើការលក់ចេញទ្រព្យដែលបានរឹបអូស	-	-	83,550
ឱនភាពតម្លៃលើទ្រព្យដែលបានរឹបអូស	-	-	76,055
ចំណាយលើទឹក ភ្លើង	26,433	106,710	64,854
ចំណាយផ្នែកសុខុមាលភាពសង្គម	20,986	84,720	45,614
ចំណាយលើការផ្គត់ផ្គង់សម្ភារការិយាល័យ	40,805	164,730	41,873
ចំណាយលើប្រេងឥន្ធនៈ និងប្រតិបត្តិការយានយន្ត	58,266	235,220	21,761
ចំណាយលើវិភាគទាន និងអំណោយ	18,593	75,060	14,021
ចំណាយលើទូរគមនាគមន៍ និងបញ្ជី	3,880	15,664	12,857
ចំណាយលើទំនាក់ទំនងសាធារណៈ	27,844	112,406	54,788
ចំណាយលើថ្លៃសមាជិកភាព	14,498	58,528	10,908
ចំណាយលើថ្លៃបដិសណ្ឋារកិច្ច	-	-	19,860
ចំណាយលើថ្លៃជំនាញវិជ្ជាជីវៈ	10,813	43,652	10,120
ចំណាយលើការជួសជុល និងការថែទាំ	18,372	74,168	19,058
ចំណាយលើកម្រៃតុលាការ និងផ្នែកច្បាប់ផ្សេងៗ	127,731	515,650	93,457

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុនាការិយបរិច្ឆេទចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

ចំណាយលើការបណ្តុះបណ្តាល	2,312	9,334	18,394
សភាផាត់ទាត់ និងកម្រៃផ្សេងៗ	29,524	119,188	43,216
ពន្ធលើមធ្យោបាយដឹកជញ្ជូន	3,802	15,349	3,369
ចំណាយលើអាជ្ញាប័ណ្ណ	17,340	70,002	17,565
ចំណាយលើការផ្សព្វផ្សាយពាណិជ្ជកម្ម	32,257	130,222	576
ចំណាយលើធានារ៉ាប់រងអគ្គិភ័យ និងមហន្តរាយ	2,211	8,926	2,086
ចំណាយលើការបោះពុម្ព និងការផ្សព្វផ្សាយ	1,414	5,708	1,423
(ចំណេញ)/ ខាត ពីការប្តូររូបិយប័ណ្ណដែលបានទទួលស្គាល់	14,645	59,122	(10,258)
ចំណាយផ្សេងៗ	32,865	132,676	217,738
	617,876	2,494,367	948,033

24. ពន្ធលើប្រាក់ចំណេញ

(ក) សំវិធានធនសម្រាប់ពន្ធលើប្រាក់ចំណេញ

	2016		2015
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
សមតុល្យនាដើមការិយបរិច្ឆេទ	4,113	16,604	211,643
ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	93,403	377,068	27,528
ពន្ធលើប្រាក់ចំណេញដែលបានបង់	(56,717)	(228,967)	(235,058)
សមតុល្យនាចុងការិយបរិច្ឆេទ	40,799	164,705	4,113
ពន្ធលើប្រាក់ចំណេញដែលបានបង់លើស	(111,820)	(451,417)	-
	(71,021)	(286,712)	4,113

នៅថ្ងៃទី 26 ខែកុម្ភៈ ឆ្នាំ2017 ធនាគារបានស្នើសុំទៅអគ្គនាយកដ្ឋានពន្ធដារដើម្បីសុំផ្ទេរការបង់ពន្ធលើប្រាក់ចំណេញដែលបានបង់លើសនេះទៅជាឥណទានពន្ធលើប្រាក់ចំណេញយោងវិញ។ ធនាគារមិនទាន់បានទទួលបានការឆ្លើយតបពីអគ្គនាយកដ្ឋានពន្ធដារនៅឡើយទេរហូតមកដល់ថ្ងៃចេញរបាយការណ៍ហិរញ្ញវត្ថុ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុនាអាយុបរិច្ឆេទចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

(ខ) ចំណាយពន្ធលើប្រាក់ចំណេញ

ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណេញ ដែលបានគណនាតាមអត្រា 20% ដែលតម្រូវតាមច្បាប់ និង ចំណាយពន្ធលើប្រាក់ចំណេញដែលបង្ហាញក្នុងរបាយការណ៍គណនីលទ្ធផលមានដូចខាងក្រោម៖

	2016		2015
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ប្រាក់ចំណេញមុនបង់ពន្ធ	629,739	2,542,256	33,146
ពន្ធលើប្រាក់ចំណេញផ្អែកតាមអត្រាពន្ធជាផ្លូវការ 20%	125,948	508,452	6,629
ផលប៉ះពាល់នៃភាពខុសគ្នាអចិន្ត្រៃយ៍	(32,545)	(131,384)	12,161
ផលប៉ះពាល់នៃភាពខុសគ្នាបណ្តោះអាសន្ន	-	-	14,445
សំវិធានធនលើស	-	-	(12,658)
ផលប៉ះពាល់នៃពន្ធអប្បបរមា	-	-	6,951
ពន្ធលើប្រាក់ចំណេញ	93,403	377,068	27,528

ការគណនាប្រាក់ចំណូលដែលត្រូវជាប់ពន្ធជាកម្មវត្ថុនៃការត្រួតពិនិត្យ និងអនុម័តពីអង្គការពន្ធដារ ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុតាមការិយបរិច្ឆេទចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

25. ចរន្តសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ

	2 016		2 015
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
លទ្ធផលមុនបង់ពន្ធ	629,739	2,542,254	33,146
និយ័តកម្ម៖			
រំលស់	152,040	613,786	126,086
សំវិធានធនសំរាប់ឥណទានអាចបាត់បង់	818,147	3,302,859	92,486
ចំណេញពីការលក់ទ្រព្យ និងបរិក្ខារ	(19,899)	(80,332)	-
ឱនភាពនៃតម្លៃលើទ្រព្យដែលរឹបអូសបាន	-	-	76,055
(ចំណេញ)/ ខាតលើការលក់ទ្រព្យដែលរឹបអូសបាន	(12,000)	(48,444)	83,550
ខាត/(ចំណេញ) ពីអត្រាប្តូរប្រាក់	994	4,014	2,273
លទ្ធផលមុនការផ្លាស់ប្តូរទុនចល័ត	1,569,021	6,334,137	413,596
<u>ការកើនឡើង/(ការថយចុះ)នៃសាច់ប្រាក់បណ្តាលមកពីការប្រែប្រួលទ្រព្យសកម្មនិងអាកម្ម៖</u>			
ឥណទាន និងបុរេប្រទាន	(27,681,141)	(111,748,766)	(9,333,722)
អចលនទ្រព្យបានរឹបអូស	135,000	544,995	(559,065)
ប្រាក់បញ្ញើតម្កល់តាមច្បាប់	(1,527)	(6,164)	(2,909)
ទ្រព្យសកម្មផ្សេងទៀត	(8,497)	(34,302)	(108,924)
ប្រាក់បញ្ញើរបស់អតិថិជន	185,727	749,780	(1,663,949)
ប្រាក់បញ្ញើរបស់ធនាគារនានា	431	1,740	613
ទ្រព្យអាកម្មផ្សេងៗ	(5,232)	(21,122)	109,129
សាច់ប្រាក់ប្រើក្នុងប្រតិបត្តិការអាជីវកម្ម	(25,806,218)	(104,179,702)	(11,145,231)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុនាអាយុបរិច្ឆេទចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

ចំណាយពន្ធបានបង់	(168,537)	(680,384)	(235,058)
ពន្ធលើប្រាក់ចំណេញដែលបានបង់លើស	111,820	451,417	-
	<u> </u>	<u> </u>	<u> </u>
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពប្រតិបត្តិការ	(25,862,935)	(104,408,669)	(11,380,289)
	<u> </u>	<u> </u>	<u> </u>

26. ការសន្យា និងយថាភាព

(ក) ប្រតិបត្តិការ

ក្នុងការធ្វើអាជីវកម្មធម្មតា ធនាគារធ្វើទាយជួនផ្សេងៗ និងកើតឡើងនូវយថាភាពមួយចំនួនតាមមធ្យោបាយជាផ្លូវច្បាប់ដល់អតិថិជនរបស់ខ្លួន។ ពុំមានការខាតបង់ជាសារវ័ន្តដែលកើតឡើងពីប្រតិបត្តិការទាំងនោះទេ ដែលត្រូវបានរួមមានដូចខាងក្រោម។

	2016		2015
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
	<u> </u>	<u> </u>	<u> </u>
ការសន្យាផ្តល់ឥណទាន	370,000	1,493,690	6,000,000
	<u> </u>	<u> </u>	<u> </u>

(ខ) ខ្ទង់ក្រៅតារាងតុល្យការ

ខាងក្រោមនេះ គឺជាបុរេប្រទានសម្រាប់ឥណទានអាក្រក់ និងជាប់សង្ស័យ ដែលបានផ្ទេរទៅក្រៅតារាងតុល្យការ ដែលបានអនុម័តដោយធនាគារជាតិនៃកម្ពុជានៅថ្ងៃទី 31 ខែមីនា ឆ្នាំ 2016 ។ សមតុល្យនេះបានកើនឡើងចំនួន 167,244 ដុល្លារអាមេរិកដោយសារតែបំរែបំរួលនៃចំណូលការប្រាក់របស់អតិថិជនអោយទៅជាប្រាក់ដើម។

	2016		2015
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
	<u> </u>	<u> </u>	<u> </u>
ឥណទានរយៈពេលវែង	13,036,864	52,629,820	13,269,567
ឥណទានរយៈពេលខ្លី	3,840,000	15,502,080	5,020,000
	<u> </u>	<u> </u>	<u> </u>
សរុបឥណទាន និងបុរេប្រទាន	16,876,864	68,131,900	18,289,567
	<u> </u>	<u> </u>	<u> </u>

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុនាអាយុបរិច្ឆេទចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

ឥណទាន និងបុណ្យប្រទានដែលបានផ្ទេរទៅក្រៅតារាងតុល្យការត្រូវបានវិភាគដូចខាងក្រោម៖

	2016		2015
(i) វិភាគតាមវិស័យសេដ្ឋកិច្ច៖	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
វិស័យឯកជន	13,189,420	53,245,689	14,159,367
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលបានចុះបញ្ជី	583,200	2,354,378	1,137,000
ស្ថាប័នហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណ	367,244	1,482,564	1,683,200
សហគមន៍	2,737,000	11,049,269	1,290,000
	<u>16,876,864</u>	<u>68,131,900</u>	<u>18,269,567</u>

26. ការសន្យា និងបង់ប្រាក់ (តំណែងរំលស់)

(ខ) ខ្ទង់ក្រៅតារាងតុល្យការ (តំណែងរំលស់)

ឥណទាន និងបុណ្យប្រទានដែលបានផ្ទេរទៅក្រៅតារាងតុល្យការត្រូវបានវិភាគដូចខាងក្រោម៖

	2016		2015
(ii) វិភាគតាមអតិថិជន៖	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ក្រុមហ៊ុនសាជីវកម្ម	8,837,444	35,676,761	10,150,200
ឯកត្តជន និងឯកកម្មសិទ្ធិ	8,039,420	32,455,139	8,119,367
	<u>16,876,864</u>	<u>68,131,900</u>	<u>18,269,567</u>

(គ) ការសន្យាភតិសន្យា

	2016		2015
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ក្នុងរយៈពេល 1 ឆ្នាំ	-	-	6,000

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុនាអាយប៊ីធនបង់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

(ឃ) យថាភាពលើពន្ធ

ពន្ធត្រូវបានគេគណនាតាមមូលដ្ឋានបំណកស្រាយបច្ចុប្បន្ននៃបទបញ្ញត្តិពន្ធដារ។ ប៉ុន្តែការអនុវត្តច្បាប់សារពើពន្ធ និងបទបញ្ញត្តិផ្នែកពន្ធដារចំពោះប្រតិបត្តិការមួយចំនួនអាចត្រូវបកស្រាយដោយខុសពីគ្នានៅពេលមានការត្រួតពិនិត្យដោយរដ្ឋបាលសារពើពន្ធ។ ការវិនិច្ឆ័យរបស់ធនាគារលើប្រតិបត្តិការជំនួញរបស់ខ្លួនអាចមានភាពខុសគ្នាពីការវិនិច្ឆ័យដែលធ្វើឡើងនៅពេលមានការត្រួតពិនិត្យដោយមន្ត្រីពន្ធដារ។

ប្រសិនបើគណនេយ្យកម្មប្រតិបត្តិការណាមួយត្រូវបានជំទាស់ដោយរដ្ឋបាលសារពើពន្ធនោះធនាគារនឹងរងការកំណត់ពន្ធបន្ថែម, ការផាកពិន័យនិងការប្រាក់យឺតយ៉ាវដែលអាចមានសារៈសំខាន់។ ការកំណត់ពន្ធឡើងវិញដោយរដ្ឋបាលសារពើពន្ធអាចធ្វើទៅបានក្នុងរយៈពេលបីឆ្នាំនិងបន្តបានរហូតដល់រយៈពេលដប់ឆ្នាំ។

27. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្យាបាល

	2016		2015
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
(ក) សមតុល្យជាមួយសម្ព័ន្ធព្យាបាល៖			
ប្រាក់បញ្ញើរបស់សមាជិកក្រុមប្រឹក្សាភិបាល	78,458	316,735	243,256
(ខ) ប្រតិបត្តិការជាមួយសម្ព័ន្ធព្យាបាល៖			
ប្រាក់បៀវត្សរ៍ និងប្រាក់រង្វាន់របស់អភិបាល	165,680	668,850	155,075
ប្រាក់បៀវត្សរ៍ អ្នកគ្រប់គ្រង និងប្រាក់រង្វាន់	402,894	1,626,483	344,227
ទុនបន្ថែម	9,319,136	37,621,352	26,028,756

28. ការគ្រប់គ្រងហានិភ័យលើហិរញ្ញវត្ថុ

(ក) ការណែនាំ និងសេចក្តីសង្ខេប

ធនាគារមានហានិភ័យពីឧបករណ៍ហិរញ្ញវត្ថុដូចខាងក្រោម៖

- ហានិភ័យប្រតិបត្តិការ
- ហានិភ័យឥណទាន
- ហានិភ័យទីផ្សារ
- ហានិភ័យសាច់ប្រាក់ងាយស្រួល

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុនាអាយុបច្ចេកទេសថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

កំណត់សំគាល់នេះបង្ហាញពីព័ត៌មានស្តីពីហានិភ័យនីមួយៗខាងលើរបស់ធនាគារ ដែលមានគោលដៅគោលការណ៍ណែនាំនិងវិធានការរបស់ធនាគារដើម្បីប៉ាន់ស្មាន និងចាត់ចែងនូវហានិភ័យដែលកើតឡើងនិងការគ្រប់គ្រងនូវធនធានរបស់ធនាគារ ។

(ខ) ហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការ គឺជាហានិភ័យនៃការបាត់បង់ផ្ទាល់ ឬប្រយោលដែលកើតមានឡើងពីការខូចខាតនូវនីតិវិធីបុគ្គលិកបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធផ្ទៃក្នុងនិងកើតឡើងពីកត្តាខាងក្រៅមួយចំនួនទៀតដែលមិនមែនជាហានិភ័យឥណទាន ហានិភ័យទីផ្សារ និងហានិភ័យសាច់ប្រាក់ងាយស្រួល ដូចជាកត្តាដែលកើតមានឡើងពីតម្រូវការច្បាប់និងបទបញ្ញត្តិផ្សេងៗ និងស្តង់ដារដែលទទួលស្គាល់ជាទូទៅនៅក្នុងសហគ្រាសអាជីវកម្ម។ ហានិភ័យប្រតិបត្តិការ ត្រូវបានគ្រប់គ្រងបានតាមរយៈដំណើរការគ្រប់គ្រងហានិភ័យប្រតិបត្តិការ ភាពសមស្របលើការត្រួតពិនិត្យនិងរាយការណ៍លើសកម្មភាពអាជីវកម្មតាមរយៈបណ្តាអង្គភាពត្រួតពិនិត្យនិងគាំទ្រផ្សេងៗ ដែលមានឯករាជ្យលើអង្គភាពអាជីវកម្ម ហើយនិងការត្រួតពិនិត្យពីអ្នកគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារ ។

ការគ្រប់គ្រងលើហានិភ័យប្រតិបត្តិការរបស់ធនាគារតម្រូវឲ្យបង្កើតនូវរចនាសម្ព័ន្ធគ្នាទី និងវិធីសាស្ត្រនៃការគ្រប់គ្រងរបស់អង្គភាពឲ្យបានច្បាស់លាស់។ គោលការណ៍និងវិធានការណ៍ត្រួតពិនិត្យផ្ទៃក្នុងជាច្រើនត្រូវបានអនុវត្តរួមមានការបង្កើតអ្នកមានសិទ្ធិចុះហត្ថលេខាប្រព័ន្ធត្រួតពិនិត្យយ៉ាងហ្មត់ចត់ ការរៀបចំនូវនីតិវិធីនិងឯកសារសំអាងនានា ព្រមទាំងការអនុវត្តន៍តាមបទបញ្ញត្តិនិងតម្រូវការតាមច្បាប់នានា ។

(គ) ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាការខាតបង់ហិរញ្ញវត្ថុរបស់ធនាគារ ប្រសិនបើអ្នកខ្ចី ឬដៃគូពាណិជ្ជកម្មខកខានមិនបានបំពេញកាតព្វកិច្ចលើការបង់ប្រាក់ដើមចំពោះឥណទាន និងបុរេប្រទាន។

(i) ការគ្រប់គ្រងហានិភ័យឥណទាន

សកម្មភាពឥណទាន ត្រូវបានណែនាំដោយគោលការណ៍ឥណទានរបស់ធនាគារ ដើម្បីធានាអះអាងថាគោលបំណងនៃប្រាក់កម្ចីទាំងអស់ទទួលបានជោគជ័យ។ ឧទាហរណ៍ អតិថិជនឥណទានមានលទ្ធភាព និងទ្រព្យសម្បត្តិសង ហើយហានិភ័យឥណទានត្រូវបានបែងចែកយ៉ាងល្អ ។ គោលការណ៍ឥណទានកត់ត្រានូវគោលការណ៍ប្រាក់កម្ចីទ្រព្យបញ្ចាំ និងដំណើរការអនុម័តឥណទាន ដោយរួមបញ្ចូលទាំងប្រព័ន្ធចំណាត់ថ្នាក់ផ្ទៃក្នុង និងនីតិវិធីដែលអនុវត្តដើម្បីធានាអះអាងក្នុងការគោរពទៅតាមការណែនាំរបស់ធនាគារជាតិនៃកម្ពុជា ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុនាអាយុបរិច្ឆេទចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

(ii) ការប៉ះពាល់ហានិភ័យឥណទាន

	2016		2015
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ខាតបង់	4,967,962	20,055,662	1,478,510
ហួសកាលកំណត់ និងមិនខាតបង់	6,118,976	24,702,306	739,538
មិនហួសកាលកំណត់ និងមិនខាតបង់	60,496,832	244,225,711	41,757,443
សរុប	71,583,770	288,983,679	43,975,491
ការប្រាក់ត្រូវទទួលបាន- សុទ្ធ			
ការប្រាក់បង្គរត្រូវទទួលបាន	1,125,442	4,543,409	419,648
ការប្រាក់ព្យួរទុក	(788,586)	(3,183,522)	(126,654)
	336,856	1,359,887	292,994

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុនាអាយុបរិច្ឆេទចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

28. ការគ្រប់គ្រងហានិភ័យលើហិរញ្ញវត្ថុ

(គ) ហានិភ័យឥណទាន (តពីទំព័រមុន)

(ii) ការប៉ះពាល់ហានិភ័យឥណទាន (តពីទំព័រមុន)

	2016		2015
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
សរុបឥណទាននិងបុរេប្រទានដុល			
និងការប្រាក់ត្រូវទទួល	71,920,626	290,343,566	44,268,485
សំវិធានធនលើឥណទាន និងបុរេប្រទានអាក្រក់	(3,122,480)	(12,605,451)	(2,333,333)
និងជាប់សង្ស័យ			
	<u>68,798,146</u>	<u>277,738,115</u>	<u>41,935,152</u>

ឥណទានមិនទាន់ហួសកាលកំណត់ និងមិនទាន់ខាតបង់

ឥណទានមិនទាន់ហួសកាលកំណត់ និងមិនទាន់ខាតបង់ គឺជាឥណទានមានគុណភាពល្អ មិនមានបទពិសោធន៍នៃការខាតបង់។ ឥណទានទាំងនេះត្រូវបានធានាដោយទ្រព្យបញ្ចាំ និងអ្នកគ្រប់គ្រងធនាគារយល់ថា ចំនួននៃការខាតបង់មានកម្រិតទាប ។

ឥណទាន និងបុរេប្រទានខាតបង់

ឥណទាន និងបុរេប្រទានខាតបង់ គឺជាឥណទាន និងបុរេប្រទាន ដែលធនាគារកំណត់ និងរំពឹងថាមិនអាចប្រមូលបានមកវិញនូវប្រាក់ដើម និងការប្រាក់ទៅតាមកិច្ចសន្យាឱ្យឥណទាន និងបុរេប្រទាន ។ អនុលោមទៅតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា សំវិធានធនសម្រាប់ឥណទាន និងបុរេប្រទាន ត្រូវបានធ្វើឡើងសម្រាប់ឥណទានហួសកាលកំណត់លើសពី 90 ថ្ងៃ។ សំវិធានធនអប្បបរមា ត្រូវបានធ្វើឡើងទៅតាមការចំណាត់ថ្នាក់របស់ឥណទាននីមួយៗ លើកលែងតែមានព័ត៌មានផ្សេងទៀតអាចបញ្ជាក់ពីលទ្ធភាពនៃការទូទាត់សងរបស់អ្នកខ្ចី ។

សំវិធានធនខាងលើ ត្រូវបានធ្វើឡើងដោយមិនគិតពីតម្លៃនៃទ្រព្យបញ្ចាំទេ លើកលែងតែទ្រព្យបញ្ចាំនោះជាសាច់ប្រាក់ដែលបានតម្កល់នៅធនាគារ ហើយក្នុងករណីដែលឥណទាន និងបុរេប្រទាន ត្រូវបានចាត់ថ្នាក់ជាឥណទានបាត់បង់ នោះទ្រព្យបញ្ចាំអាចត្រូវបានប្រើប្រាស់តាមតម្លៃទីផ្សារដែលអនុម័តដោយធនាគារជាតិនៃកម្ពុជា ។ គោលនយោបាយគណនេយ្យត្រូវបានបង្ហាញនៅកំណត់សម្គាល់ 3.4 និង 3.5 ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុនាអាយុបច្ចេកទេសថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

ឥណទានហួសកាលកំណត់ និងមិនទាន់ខាតបង់

ឥណទានហួសកាលកំណត់ និងមិនទាន់ខាតបង់ជាឥណទាន និងបុរេប្រទានដែលកិច្ចសន្យាទូទាត់សងហួសកាលកំណត់លើសពី 30 ថ្ងៃ តែតិចជាង 90 ថ្ងៃ ។ អនុលោមទៅតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ឥណទាននេះត្រូវចាត់ថ្នាក់ជាឥណទានឃ្លាំមើល ហើយត្រូវធ្វើសំវិធានធនតាមអត្រា3% (2015: 3%) ។

28. ការគ្រប់គ្រងហានិភ័យលើហិរញ្ញវត្ថុ (តព៌ទ៌ព៌រមុន)

(គ) ហានិភ័យឥណទាន (តព៌ទ៌ព៌រមុន)

ឥណទានរៀបចំឡើងវិញ

ឥណទានដែលរៀបចំឡើងវិញ គឺជាឥណទានដែលមានការផ្លាស់ប្តូរកិច្ចសន្យាទូទាត់សងដោយសារតែអ្នកខ្ចីជួបផលលំបាកផ្នែកហិរញ្ញវត្ថុ និងមិនមានលទ្ធភាពទូទាត់សងតាមកិច្ចសន្យាដើម ។ ឥណទានដែលនឹងត្រូវរៀបចំឡើងវិញ ត្រូវវិភាគលើមូលដ្ឋានទិសដៅអាជីវកម្ម និងសមត្ថភាពសងប្រាក់វិញរបស់អ្នកខ្ចីទៅតាមការព្យាករណ៍លំហូរទឹកប្រាក់ថ្មី ដែលស្របតាមស្ថានភាពទីផ្សារ និងបច្ចុប្បន្នកម្មនៃទស្សនៈវិស័យអាជីវកម្ម ដោយផ្អែកលើសម្មតិកម្មជាក់ស្តែង និងប្រុងប្រយ័ត្ន ។

បន្ទាប់ពីឥណទានត្រូវបានរៀបចំឡើងវិញ ឥណទាននោះត្រូវរក្សាចំណាត់ថ្នាក់ដូចដើមដោយមិនគិតពីដំណើរការល្អបន្ទាប់ពីការរៀបចំជាថ្មីឡើយ។ ការចាត់ថ្នាក់នេះមិនត្រូវឱ្យល្អជាងមុនឡើយ លុះត្រាតែការប្រាក់ និងប្រាក់ដើមត្រូវបានសងមកវិញក្នុងអំឡុងបីត្រាសងរំលស់ និងក្នុងរយៈពេល មិនតិចជាងបីខែ ។

គោលនយោបាយលុបចោលនូវឥណទាន និងបុរេប្រទាន

អនុលោមតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ធនាគារត្រូវតែលុបឥណទាន និង បុរេប្រទាន ឬ មួយផ្នែកនៃឥណទានចេញពីតារាងតុល្យការរបស់ខ្លួន នៅពេលដែលធនាគារបាត់សិទ្ធិតាមកិច្ចសន្យាគ្រប់គ្រងលើឥណទាន ឬនៅពេលដែលឃើញថាឥណទានមួយផ្នែក ឬទាំងមូលមិនអាចប្រមូលវិញបាន ឬគ្មានសង្ឃឹមថា ឥណទាននេះអាចប្រមូលបានមកវិញទេ ។

ទ្រព្យបញ្ចាំ

ធនាគាររក្សានូវទ្រព្យបញ្ចាំជាទ្រព្យសម្បត្តិ និងការធានាសម្រាប់ការធានានូវឥណទាន និងបុរេប្រទាន ។ ការប៉ាន់ស្មាននូវតម្លៃនៃទ្រព្យបញ្ចាំ គឺផ្អែកតាមការវាយតម្លៃដោយអ្នកវាយតម្លៃខាងក្រៅ ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុនាអាយុបរិច្ឆេទចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

ការប្រមូលផ្តុំហានិភ័យឥណទាន

ទ្រព្យសម្បត្តិដែលរឹបអូសបាននឹងត្រូវលក់ចេញក្នុងរយៈពេល 1 ឆ្នាំ តាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ហើយត្រូវបានធ្វើចំណាត់ថ្នាក់ក្នុងតារាងតុល្យការជាទ្រព្យដែលរឹបអូសបាន ។

ការវិភាគលើការប្រមូលផ្តុំហានិភ័យឥណទាននាការបរិច្ឆេទតារាងតុល្យការ ត្រូវបានបង្ហាញនៅកំណត់សម្គាល់ទី 8 លើរបាយការណ៍ហិរញ្ញវត្ថុ ។

28. ការគ្រប់គ្រងហានិភ័យលើហិរញ្ញវត្ថុ (ត្រីមីន័រមុន)

(ឃ) ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារ គឺជាហានិភ័យនៃការខាតបង់កើតពីការប្រែប្រួលមិនអំណោយផលនៅក្នុងកម្រិត តម្លៃ ឬអត្រាទីផ្សារដែលមានសមាសធាតុសំខាន់ៗ គឺហានិភ័យរូបិយប័ណ្ណបរទេស និងហានិភ័យ អត្រាការប្រាក់ ។

ហានិភ័យទីផ្សារកើតចេញពីសកម្មភាពពាណិជ្ជកម្ម ត្រូវបានគ្រប់គ្រងដោយការកំណត់លើទីផ្សារ នូវស្ថានភាពដោះដូរជាមួយនឹងការកំណត់ហានិភ័យទីផ្សារទុកជាមុន ។

(i) ហានិភ័យរូបិយប័ណ្ណបរទេស

ហានិភ័យរូបិយប័ណ្ណបរទេស គឺសំដៅទៅលើការប្រែប្រួលអត្រាប្តូរប្រាក់ដែលមិនអំណោយផល លើស្ថានភាពការដោះដូររូបិយប័ណ្ណបរទេស ដែលកើតឡើងពីពេលមួយទៅពេលមួយ ។ ធនាគារបានរក្សានូវគោលនយោបាយមួយដោយមិនបង្កឱ្យមាននូវស្ថានភាពការប្តូររូបិយប័ណ្ណបរទេស ច្រើននោះទេ ។ ការប្តូររូបិយប័ណ្ណបរទេសដែលបើកចំហរគ្រប់ប្រភេទ ត្រូវបានត្រួតពិនិត្យជាមួយ នឹងតម្រូវការប្រតិបត្តិការកម្រិតនៃស្ថានភាពកំណត់ទុកមុន និងការកំណត់នូវការកាត់បន្ថយភាព ខាតបង់ ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុនាអាយុបច្ចេកទេសថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

(ii) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺសំដៅទៅលើការខាតបង់នូវប្រាក់ចំណូលការប្រាក់សុទ្ធ ដោយសារតែការប្រែប្រួលនៃ កម្រិតអត្រាការប្រាក់ និងការផ្លាស់ប្តូរនៅក្នុងសមាសភាពនៃទ្រព្យសកម្ម និងបំណុល។ ហានិភ័យអត្រាការប្រាក់ ត្រូវបានចាត់ចែងតាមរយៈការត្រួតពិនិត្យយ៉ាងហ្មត់ចត់ទៅលើ ចំណូលលើការបណ្តាក់ទុនតម្លៃទីផ្សារ តម្លៃដើមនៃ មូលនិធិ និងតាមរយៈការវិភាគចន្លោះប្រែប្រួលអត្រាការប្រាក់ ។ សក្តានុពលនៃការធ្លាក់ចុះនូវចំណូលការប្រាក់ សុទ្ធបណ្តាលមកពីការប្រែប្រួលអត្រាការប្រាក់ដែលខុសប្រក្រតី គឺត្រូវបានត្រួតពិនិត្យដោយធៀបទៅនឹងកម្រិត អាចទទួលយកបាននៃហានិភ័យ ។

ការវិភាគនៃទំនាក់ទំនងអត្រាការប្រាក់ទៅនឹងទ្រព្យសកម្ម និងបំណុលរបស់ធនាគារត្រូវបានបង្ហាញដូចខាងក្រោម៖

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុនាការិយបរិច្ឆេទចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

28. ការគ្រប់គ្រងហានិភ័យលើហិរញ្ញវត្ថុ (តព៌ទ៌ព៌រមុន)

(ឃ) ហានិភ័យទីផ្សារ (តព៌ទ៌ព៌រមុន)

(ii) ហានិភ័យអត្រាការប្រាក់ (តព៌ទ៌ព៌រមុន)

2015	រហូតដល់ 1								អត្រាការប្រាក់ ប្រសិទ្ធភាព
	ខែ	> 1 - 3 ខែ	>3 - 12 ខែ	>1 - 3 ឆ្នាំ	>3 - 5 ឆ្នាំ	លើសពី 5 ឆ្នាំ	ពុំមានការប្រាក់	សរុប	
	ដុល្លារអាមេរិក								
	ដុល្លារអាមេរិក	ក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	
ទ្រព្យសកម្ម									
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	-	1,385,617	1,385,617	-
សមតុល្យនៅធនាគារនានា	-	-	-	-	-	-	2,405,950	2,405,950	-
សមតុល្យនៅធនាគារជាតិ									
នៃកម្ពុជា	11,049,383	-	-	-	-	1,019,136	13,459,275	25,527,794	0.08-3.00%
ឥណទាន និងបុរេប្រទាន									
ដុល	-	-	9,744,000	5,419,861	14,947,932	13,863,698	-	43,975,491	5.00%-12.00%
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	-	139,216	139,216	-
ទ្រព្យសកម្មសរុប	11,049,383	-	9,744,000	5,419,861	14,947,932	14,882,834	17,390,058	73,434,068	
ទ្រព្យអកម្ម									
ប្រាក់បញ្ញើរបស់អតិថិជន	228,030	133,594	371,240	-	-	-	360,024	1,092,888	1.00-6.00%

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុនាការិយបរិច្ឆេទចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

ប្រាក់បញ្ញើរបស់ធនាគារ

ធនា	46,894	-	-	-	-	-	2,593	49,487	1.00-1.50%
ប្រាក់កម្ចី	-	-	11,700,000	-	19,037,500	6,160,281	248,461	37,146,242	0.31-5.14%
ទ្រព្យអកម្មផ្សេងៗ	-	-	-	-	-	-	1,437,178	1,437,178	
ទ្រព្យអកម្មសរុប	274,924	133,594	12,071,240	-	19,037,500	6,160,281	2,048,256	39,725,795	
សរុបគំណតការប្រាក់	10,774,459	(133,594)	(2,327,240)	5,419,861	(4,089,568)	8,722,553	15,341,802	33,708,273	

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុនាអាយុបរិច្ឆេទចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

28. ការគ្រប់គ្រងហានិភ័យលើហិរញ្ញវត្ថុ (តព៌ទ៌ព៌រមុន)

(ឃ) ហានិភ័យទីផ្សារ (តព៌ទ៌ព៌រមុន)

(ii) ហានិភ័យអត្រាការប្រាក់ (តព៌ទ៌ព៌រមុន)

ការវិភាគរំព្លោងតម្លៃទីផ្សារសម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់ថេរ

ធនាគារមិនបានកត់ត្រាបំណុលហិរញ្ញវត្ថុដែលមានអត្រាការប្រាក់ថេរ តាមតម្លៃទីផ្សារដោយភាពលំអៀងត្រូវបានបញ្ចូលទៅក្នុងគណនីលទ្ធផលនោះទេ ហើយធនាគារក៏មិនមានឧបករណ៍ហិរញ្ញវត្ថុ នាចុងកាលបរិច្ឆេទនោះដែរ ។ ដូច្នេះការផ្លាស់ប្តូរអត្រាការប្រាក់នាចុងកាលបរិច្ឆេទ ពុំមានផលប៉ះពាល់ដល់ប្រាក់ចំណេញ ឬខាតនោះទេ ។

ការវិភាគរំព្លោងលើលំហូរទឹកប្រាក់សម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់អថេរ

ធនាគារពុំមានឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់អថេរជាសារវន្តនោះទេ ។ ដូច្នេះការវិភាគរំព្លោងលើលំហូរទឹកប្រាក់សម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់អថេរ មិនត្រូវបានបង្ហាញឡើយ ។

(ង) ហានិភ័យសាច់ប្រាក់ងាយស្រួល

ហានិភ័យសាច់ប្រាក់ងាយស្រួល ទាក់ទងនឹងលទ្ធភាពរក្សាសាច់ប្រាក់ងាយស្រួលឱ្យបានគ្រប់គ្រាន់ ដើម្បីបំពេញការសន្យា និងកាតព្វកិច្ចហិរញ្ញវត្ថុនៅពេលដល់កាលកំណត់សងនូវតម្លៃសមហេតុផលមួយ ។

បន្ថែមពីលើការអនុវត្តន៍យ៉ាងពេញលេញតាមតម្រូវការនៃសាច់ប្រាក់ងាយស្រួល អ្នកគ្រប់គ្រងធនាគារបានត្រួតពិនិត្យយ៉ាងហ្មត់ចត់ទៅលើលំហូរទឹកប្រាក់ចូលនិងលំហូរទឹកប្រាក់ចេញហើយភាពចន្លោះនៃអាយុកាលតាមរយៈរបាយការណ៍តាមពេលកំណត់។ ការប្រែប្រួលនៃឥណទាន និងប្រាក់បញ្ញើរបស់អតិថិជនត្រូវបានត្រួតពិនិត្យតាមដាន ហើយតម្រូវការសាច់ប្រាក់ងាយស្រួលត្រូវបានធ្វើការកែតម្រូវដើម្បីកំណត់ឱ្យច្បាស់នូវទ្រព្យសកម្មជាសាច់ប្រាក់ងាយស្រួលឱ្យបានគ្រប់គ្រាន់ដើម្បីបំពេញការសន្យា និងកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួននៅពេលដល់កាលកំណត់សង ។

តារាងខាងក្រោមនេះ ផ្តល់នូវការវិភាគមួយនៅលើបំណុលហិរញ្ញវត្ថុរបស់ធនាគារទាក់ទងនឹងការបែងចែកកាលកំណត់ ដោយផ្អែកលើរយៈពេលដែលនៅសល់សម្រាប់ការទូទាត់សង ។

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុនាការិយបរិច្ឆេទចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

28. ការគ្រប់គ្រងហានិភ័យលើហិរញ្ញវត្ថុ (តពិទំព័រមុន)

(ង) ហានិភ័យសាច់ប្រាក់ងាយស្រួល (តពិទំព័រមុន)

2016	រហូតដល់ 1 ខែ ដុល្លារអាមេរិក	> 1 - 3 ខែ ដុល្លារអាមេរិក	>3 - 12 ខែ ដុល្លារអាមេរិក	>1 - 3 ឆ្នាំ ដុល្លារអាមេរិក	>3 - 5 ឆ្នាំ ដុល្លារអាមេរិក	លើសពី 5 ឆ្នាំ ដុល្លារអាមេរិក	ពុំមានកាលកំណត់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ទ្រព្យអកម្ម								
ប្រាក់បញ្ញើរបស់អតិថិជន	685,766	169,183	423,666	-	-	-	-	1,278,615
ប្រាក់បញ្ញើរបស់ធនាគារនានា	49,918	-	-	-	-	-	-	49,918
ប្រាក់កម្ចី	-	-	15,130,000	-	23,550,000	21,100,952	248,461	60,029,413
ទ្រព្យអកម្មផ្សេងៗ	91,092	-	19,406	-	-	-	1,321,448	1,431,946
ទ្រព្យអកម្មសរុប	826,776	169,183	15,573,072	-	23,550,000	21,100,952	1,569,909	62,789,892
ទ្រព្យសកម្មសរុប	14,862,522	1,549,541	3,324,000	12,728,350	37,720,218	18,830,338	11,024,262	100,039,231
សរុបគំណត់សាច់ប្រាក់ងាយស្រួល	14,035,746	1,380,358	(12,249,072)	12,728,350	14,170,218	(2,270,614)	9,454,353	37,249,339

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុនាការិយបរិច្ឆេទចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

28. ការគ្រប់គ្រងហានិភ័យលើហិរញ្ញវត្ថុ (តពិទំព័រមុន)

(ង) ហានិភ័យសាច់ប្រាក់ងាយស្រួល (តពិទំព័រមុន)

2015	រហូតដល់ 1 ខែ ដុល្លារអាមេរិក	> 1 - 3 ខែ ដុល្លារអាមេរិក	>3 - 12 ខែ ដុល្លារអាមេរិក	>1 - 3 ឆ្នាំ ដុល្លារអាមេរិក	>3 - 5 ឆ្នាំ ដុល្លារអាមេរិក	លើសពី 5 ឆ្នាំ ដុល្លារអាមេរិក	ពុំមានកាលកំណត់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ទ្រព្យអកម្ម								
ប្រាក់បញ្ញើរបស់អតិថិជន	588,054	133,594	371,240	-	-	-	-	1,092,888
ប្រាក់បញ្ញើរបស់ធនាគារនានា	49,487	-	-	-	-	-	-	49,487
ប្រាក់កម្ចី	-	-	11,700,000	-	19,037,500	6,160,281	248,461	37,146,242
ទ្រព្យអកម្មផ្សេងៗ	6,358	5,503	113,204	-	-	-	1,312,113	1,437,178
ទ្រព្យអកម្មសរុប	643,899	139,097	12,184,444	-	19,037,500	6,160,281	1,560,574	39,725,795
ទ្រព្យសកម្មសរុប	11,049,383	-	9,744,000	5,419,861	14,947,932	14,882,834	16,230,799	72,274,809
សរុបគំណត់សាច់ប្រាក់ងាយស្រួល	10,405,484	(139,097)	(2,440,444)	5,419,861	(4,089,568)	8,722,553	14,670,225	32,549,014

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុនាការិយបរិច្ឆេទចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

28. ការគ្រប់គ្រងហានិភ័យលើហិរញ្ញវត្ថុ (តទីទំព័រ២១៦)

(ច) ការគ្រប់គ្រងដើមទុន

(i) បញ្ញត្តិដើមទុន

ធនាគារជាតិនៃកម្ពុជាក្នុងនាមជាអាជ្ញាធរបានបង្កើត និងត្រួតពិនិត្យនូវបទប្បញ្ញត្តិនានានិងតម្រូវការដើមទុនរបស់ធនាគារជាប្រចាំ ។

គោលនយោបាយរបស់ធនាគារ គឺធានាឱ្យបាននូវមូលដ្ឋានដើមទុនរឹងមាំដើម្បីរក្សានូវទំនុកចិត្តទីផ្សារ និងដើម្បីធានាស្ថេរភាពនៃការអភិវឌ្ឍន៍យូរអង្វែងរបស់អាជីវកម្ម ។ ផលប៉ះពាល់ទៅលើ កម្រិតដើមទុនលើភាគលាភម្ចាស់ហ៊ុន ក៏ត្រូវបានទទួលស្គាល់ ហើយធនាគារបានទទួលស្គាល់នូវ តម្រូវការដើម្បីធានាឱ្យបាននូវតុល្យភាពរវាងភាគលាភខ្ពស់ ដែលអាចនឹងកើតមានឡើងជាមួយ នឹងប្រាក់បម្រុងកម្រិតខ្ពស់ អត្ថប្រយោជន៍ និងការធានាដែលផ្តល់ដោយស្ថានភាពដើមទុនល្អ ។

ធនាគារបានអនុលោមទៅតាមតម្រូវការដើមទុន ដែលបានកំណត់ដោយច្បាប់នៅក្នុងករិយបរិច្ឆេទ ។

(iii) ការបែងចែកដើមទុន

ការបែងចែកដើមទុនរវាងប្រតិបត្តិការ និងសកម្មភាពជាក់លាក់ គឺត្រូវបានគ្រប់គ្រងដោយកម្រិត ភាគលាភដែលទទួលបានពីការបែងចែកនោះ ។ ដើមទុនដែលបានបែងចែកទៅតាមប្រតិបត្តិការ ឬសកម្មភាពនីមួយៗ ត្រូវផ្អែកទៅតាមដើមទុនដែលកំណត់ដោយច្បាប់ ។

29. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

តម្លៃសមស្រប គឺជាតម្លៃដែលទ្រព្យសកម្មអាចប្តូរបាន ឬជាតម្លៃដែលបំណុលអាចសងបាន ។ ដោយសារតម្លៃសមស្របពុំអាចវាយតម្លៃបាន ដូច្នេះតម្លៃសមស្របមិនមានសម្រាប់កត្តាសារវន្តលើការវាយតម្លៃសមស្របរបស់ទ្រព្យសកម្ម និងបំណុលរបស់ធនាគារឡើយ ។ តម្លៃសមស្របត្រូវបាន សន្មតដោយអ្នកគ្រប់គ្រងយោងតាមទម្រង់នៃទ្រព្យសកម្ម និងបំណុលទាំងនោះ។ តាមមតិរបស់អ្នកគ្រប់គ្រង តម្លៃយោងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុដែល បង្ហាញ ក្នុង តារាង តុល្យការ គឺ ជា តម្លៃ ប៉ាន់ ស្មាន ដ៏ សម ហេ តុ ផល សម្រាប់ តម្លៃ សមស្រប ។

ព័ត៌មានហិរញ្ញវត្ថុបន្ថែម និង

កំណត់បង្ហាញតម្រូវដោយធនាគារជាតិនៃកម្ពុជាសម្រាប់ការិយបរិច្ឆេទចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

ផ្អែកនៃរបាយការណ៍នេះជាព័ត៌មានសម្រាប់ធនាគារជាតិនៃកម្ពុជា

**ព័ត៌មានហិរញ្ញវត្ថុបន្ថែមនិងកំណត់បង្ហាញតម្រូវដោយធនាគារជាតិ
នៃកម្ពុជា**

អនុបាតនានានិងព័ត៌មានដែលមានដូចតទៅនេះត្រូវបានដកស្រង់ពីទិន្នន័យដែលមាននៅ
ក្នុងរបាយការណ៍ហិរញ្ញវត្ថុដែលបានត្រួតពិនិត្យនាការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែធ្នូឆ្នាំ 2016 ។



ធនាគារអភិវឌ្ឍន៍ជនបទ
RURAL DEVELOPMENT BANK

លេខ / N° : ជ.អ.ជ / RDB

ព្រះរាជាណាចក្រកម្ពុជា

KINGDOM OF CAMBODIA

ជាតិ សាសនា ព្រះមហាក្សត្រ

Nation-Religion-King

សេចក្តីប្រកាសរបស់ក្រុមប្រឹក្សាភិបាល

យើងខ្ញុំសូមប្រកាសថាតាមយោបល់របស់យើងខ្ញុំ ព័ត៌មានហិរញ្ញវត្ថុបន្ថែមដែលមានភ្ជាប់នៅទំព័របន្ទាប់ រួមមានព័ត៌មានតម្រូវដោយប្រកាសនានា នៃធនាគារជាតិនៃកម្ពុជា ត្រូវបានរៀបចំឡើងដើម្បីបង្ហាញនូវទិដ្ឋភាពពិតនៃព័ត៌មានហិរញ្ញវត្ថុរបស់ធនាគាររហូតដល់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016។ ព័ត៌មាន និង ទិន្នន័យដូចមាននៅទំព័របន្ទាប់ស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំធនាគារ ។

ចុះហត្ថលេខាក្នុងនាមក្រុមប្រឹក្សាភិបាលដោយ ៖



ឯកឧត្តម រស់ សីលវ៉ា
 ប្រធានក្រុមប្រឹក្សាភិបាល
 ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០១៧


 ឯកឧត្តម កៅ ថាច
 អគ្គនាយក
 ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០១៧

ព័ត៌មានហិរញ្ញវត្ថុបន្ថែម និង

កំណត់បង្ហាញតម្រូវដោយធនាគារជាតិនៃកម្ពុជាសំរាប់ការិយបរិច្ឆេទបង្អស់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

មូលនិធិផ្ទាល់សុទ្ធត្រឹមថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៦

អនុលោមទៅតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ ៧-០១០-១៨២ ចុះនៅថ្ងៃទី ១៥ ខែតុលាឆ្នាំ ២០១០ ធនាគារត្រូវធ្វើការគណនាមូលនិធិសុទ្ធរបស់ខ្លួនទៅតាមវិធីសាស្ត្រថ្មី សំរាប់រាល់កំរិតកំណត់ និងអនុបាត ដោយចាប់ផ្តើមរាយការណ៍ពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១១ ។ មូលនិធិផ្ទាល់សុទ្ធរបស់ធនាគារនៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០១៦ ត្រូវបានគណនាដូចខាងក្រោម៖

	2016		2015
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ដើមទុនថ្នាក់ទីមួយ៖ដើមទុនស្នូល			
ខ្ទង់ត្រូវបូក “ក”			
ដើមទុន	20,475,890	82,661,168	20,475,890
ទុនបំរុងដោយឡែកពីទុនបំរុងលើការវាយតម្លៃឡើងវិញ	2,124,139	8,575,149	-
ប្រាក់ចំណេញសុទ្ធនៃការិយបរិច្ឆេទ	536,336	2,165,188	5,618
ចំណេញរក្សាទុក	5,671,759	22,896,891	5,666,141
ខ្ទង់ផ្សេងៗទៀតដែលអនុញ្ញាតដោយធនាគារជាតិនៃកម្ពុជា	7,759,189	31,323,846	7,759,189
សរុបខ្ទង់ត្រូវបូក “ក”	36,567,313	147,622,242	33,906,838
កំរិតកំណត់លើប្រាក់ចំណេញរក្សាទុក			
(អតិបរមា 20% នៃសរុបរង “ក”)	15.51%		16.71%
ខ្ទង់ត្រូវដក “ខ”			
ភាគហ៊ុនផ្ទាល់	-	-	-
ទ្រព្យសកម្មអរូបី	30,170	121,797	54,395
ជំពាក់ពីភាគទុនិកអភិបាលនិងភាគីសម្ព័ន្ធព្យាបាល	-	-	-

ព័ត៌មានហិរញ្ញវត្ថុបន្ថែម និង

កំណត់បង្ហាញកម្រិតដោយធនាគារជាតិនៃកម្ពុជាសំរាប់ការិយបរិច្ឆេទបំប្លែងទៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

ការខាតផ្សេងៗ	-	-	-
សរុបរួមខ្ទង់ត្រូវជក “ខ”	30,170	121,797	54,395
សរុបដើមទុនថ្នាក់ទី១÷ដើមទុនស្គាល (ក - ខ)	36,537,143	147,500,445	33,852,443

មូលនិធិផ្ទាល់សុទ្ធត្រឹមថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៦ (តព័ត៌មានបន្ថែម)

	2016		2015
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ដើមទុនថ្នាក់ទីពីរ÷ដើមទុនបំពេញបន្ថែម			
ខ្ទង់ត្រូវបូក “គ”			
ទុនបំរុងពីការវាយតម្លៃឡើងវិញ	-	-	-
សំវិធានធនចំពោះហានិភ័យទូទៅនៃប្រតិបត្តិការធនាគារ	-	-	-
សំវិធានធនទូទៅ 1 ភាគរយ	604,968	2,442,257	479,618
អនុបំណុល	1,044,084	4,214,967	1,044,084
សរុបរួមខ្ទង់ត្រូវបូក “គ”	1,649,052	6,657,224	1,523,702
កំរិតកំណត់លើបំណុលបន្ទាប់បន្សំ			
(អតិបរមា 5.0% នៃដើមទុនថ្នាក់ទីមួយ)	2.86%		3.08%
ខ្ទង់ត្រូវជក “ឃ”			
ភាគកម្មមូលនិធិផ្ទាល់ក្នុងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនានា	-	-	-
ខ្ទង់ផ្សេងទៀតដូចជាបន្ទុកចំណាយដែលត្រូវបង់	-	-	-
សរុបរួមខ្ទង់ត្រូវជក “ឃ”	-	-	-

ព័ត៌មានហិរញ្ញវត្ថុបន្ថែម និង

កំណត់បង្ហាញតម្រូវដោយធនាគារជាតិនៃកម្ពុជាសម្រាប់ការិយបរិច្ឆេទចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

សរុបដើមទុនថ្នាក់ទី២ដើមទុនបំពេញបន្ថែម

(គ - ឃ)	1,649,052	6,657,224	1,523,702
---------	-----------	-----------	-----------

កំរិតកំណត់លើដើមទុនថ្នាក់ទីពីរ

(ដើមទុនថ្នាក់ទី 2 អតិបរមា 100% នៃដើមទុន

ថ្នាក់ទីមួយ)	4.51%	4.51%	4.50%
--------------	-------	-------	-------

ង.មូលនិធិផ្ទាល់សុទ្ធ (ក - ខ + គ - ឃ)

38,186,195	154,157,669	35,376,145
------------	-------------	------------

ព័ត៌មានហិរញ្ញវត្ថុបន្ថែម និង

កំណត់បង្ហាញតម្រូវដោយធនាគារជាតិនៃកម្ពុជាសំរាប់ការិយបរិច្ឆេទចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

អនុធានសាច់ប្រាក់ងាយស្រួលត្រឹមថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៦

អនុបាតសាច់ប្រាក់ងាយស្រួលរបស់ធនាគារ ត្រូវបានគណនាដោយផ្អែកទៅតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ៣៧-០០-៣៨ កែតម្រូវដោយប្រកាសលេខ៣៧-០២-១៨៧ និងប្រកាសលេខ៣៧-០៤-២០៧ ដូចខាងក្រោម៖

	2016		2015
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ក. ភាគយកនៃអនុធាន			
ខ្ទង់ឥណពន្ធដុះ			
សាច់ប្រាក់និងមាស	1,374,754	5,549,882	1,385,617
ប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជាដោយមិនគិតប្រាក់តំកល់លក្ខន្តិកៈ	5,886,106	23,762,210	14,478,411
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	4,662,975	18,824,430	2,405,950
ចំណែកនៃការអោយខ្ចីទៅធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗដែលមានកាលកំណត់នៅសល់មិនដល់មួយខែ	-	-	-
ចំណែកនៃកម្ចីរបស់អតិថិជនក្នុងរយៈពេលនៅសល់មិនដល់១ខែ	-	-	-
ប័ណ្ណរតនាគារក្នុងរយៈពេលនៅសល់មិនដល់រយៈពេលមួយខែ	-	-	-
សរុបខ្ទង់ឥណពន្ធ	11,923,835	48,136,522	18,269,978
ខ្ទង់ឥណទានដុះ			
សមតុល្យឥណទានលើឥណទានប្រាក់បញ្ញើជាមួយធនាគារជាតិនៃកម្ពុជា, នៅធនាគារឬនៅគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	49,918	201,519	49,487

ព័ត៌មានហិរញ្ញវត្ថុបន្ថែម និង

កំណត់បង្ហាញតម្លៃដោយធនាគារជាតិនៃកម្ពុជាសំរាប់ការិយបរិច្ឆេទចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

ប្រាក់ខ្ចីពីធនាគារជាតិនៃកម្ពុជា និងពីធនាគារផ្សេងៗ ដែលមាន រយៈពេលនៅសល់មិនលើសពីមួយខែ	-	-	-
សរុបខ្ទង់ឥណទាន	49,918	201,519	49,487
សរុបក. ស្ថានភាពអ្នកអោយខ្ចី	11,873,917	47,935,003	18,220,491

ព័ត៌មានហិរញ្ញវត្ថុបន្ថែម និង

កំណត់បង្ហាញតម្រូវដោយធនាគារជាតិនៃកម្ពុជាសំរាប់ការិយបរិច្ឆេទចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

អនុធានសាច់ប្រាក់ខាងស្រួលត្រឹមថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៦ (តព្វីទំព័រមុន)

	2016		2015
ខ.ភាគបែងចែកអនុធាន	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
8 0% នៃប្រាក់បញ្ញើមានកាលកំណត់នៅសល់មិនដល់រយៈពេល1 ខែ	-	-	-
5 0% នៃប្រាក់បញ្ញើមានកាលកំណត់នៅសល់លើសរយៈពេល1 ខែ	296,425	1,196,666	252,417
5 0% នៃប្រាក់បញ្ញើគណនីសន្សំ	92,240	372,373	114,015
6 0% នៃប្រាក់បញ្ញើគណនីចរន្ត	300,772	1,214,215	216,014
សរុប	689,437	2,783,254	582,446
អនុធានសាច់ប្រាក់ខាងស្រួល (ក/ខ)	1,722%		3128%

ព័ត៌មានហិរញ្ញវត្ថុបន្ថែម និង

កំណត់បង្ហាញពីរបៀបដែលធនាគារជាតិនៃកម្ពុជាសំរាប់ការិយបរិច្ឆេទបំប៉នថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

អនុបាតសាធារណភាពត្រឹមថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៦

អនុលោមទៅតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ៨.៧-០០-៤៦ ចុះថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០០០ កែតម្រូវដោយប្រកាសលេខ៨.៧-០៤-២០៦ ចុះនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០០៤ និងប្រកាសលេខ៨.៧-០៧-១៣៥ ចុះនៅថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០០៧ ធនាគារទាំងអស់ត្រូវពិនិត្យជាអចិន្ត្រៃយ៍នូវអនុបាតសាធារណភាពរបស់ខ្លួនអោយបានសមស្របពេលគឺអនុបាតសាធារណភាពរវាងមូលនិធិផ្ទាល់សុទ្ធនិងហានិភ័យឥណទានសរុបមិនត្រូវតិចជាង ១៥% ឡើយ។

	2016		2015
ភាគយកនៃអនុបាត	ភាគរយថ្មី ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ក. មូលនិធិផ្ទាល់សុទ្ធនាថ្ងៃទី ៣១ ខែធ្នូ	38,186,195	154,157,669	35,376,145
ភាគបែងនៃអនុបាត			
សាច់ប្រាក់	0% -	-	-
ប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា	0% -	-	-
ឥណទេយ្យលើស្ថាប័នមានចំណាត់ថ្នាក់ពី AAA ទៅ AA-	0% -	-	-
ឥណទេយ្យលើស្ថាប័នមានចំណាត់ថ្នាក់ពី A+ ទៅ A-	20% -	-	-
ឥណទេយ្យលើធនាគារមានចំណាត់ថ្នាក់ពី AAA ទៅ AA-	20% -	-	-
ឥណទេយ្យលើស្ថាប័នមានចំណាត់ថ្នាក់ពី BBB+ ទៅ BBB-	50% -	-	-
ឥណទេយ្យលើធនាគារមានចំណាត់ថ្នាក់ពី A+ ទៅ A-	50% -	-	-

ព័ត៌មានហិរញ្ញវត្ថុបន្ថែម និង

កំណត់បង្ហាញពីរបៀបដោយធនាគារជាតិនៃកម្ពុជាសំរាប់ការិយបរិច្ឆេទបង្អស់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

ទ្រព្យសកម្មដទៃទៀត	100%	75,593,564	305,171,218	46,593,345
ខ្ទង់ក្រៅតារាងតុល្យការមាន៖				
ហានិភ័យធំ	100%	-	-	-
ហានិភ័យមធ្យម	50%	-	-	-
ហានិភ័យទាប	20%	-	-	-
ខ. សរុបហានិភ័យសមតា		<u>75,593,564</u>	<u>305,171,218</u>	<u>46,593,345</u>
អនុធាតុសាធនភាព(ក/ខ)		<u>51%</u>		<u>75.93%</u>

ព័ត៌មានហិរញ្ញវត្ថុបន្ថែម និង

កំណត់បង្ហាញក្នុងរបាយធនាគារជាតិនៃកម្ពុជាសំរាប់ការិយបរិច្ឆេទបំប៉នថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

ចំណាត់ថ្នាក់ឥណទាន និង សំវិធានសំរាប់ឥណទានជាប់សង្ស័យនិងបាត់បង់

ចំណាត់ថ្នាក់ឥណទាន និង ការកត់ត្រាសំវិធានធនជាតិលាក់លើឥណទានជាប់សង្ស័យ និងបាត់បង់ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ មានតួលេខដូចខាងក្រោមត្រូវបានគណនាដោយអនុលោមទៅតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ ធ.៧-០០-៥១ ប្រកាសលេខ ធ.៧-០២-១៤៥ ប្រកាសលេខ ធ.៧-០៤-០១ ប្រកាសលេខ ធ.៧-០៥-០១ និងប្រកាសលេខ ធ.៧-០៩-០៧៤ ។

	ឥណទានដុល	សំវិធានធន	ប ទ ដ្ឋា ន រ ប ស់ សំវិធានធនរបស់		លំអៀង
	ដុល្លាអាមេរិក	%	ធនាគារជាតិ	ធនាគារ	
នាថ្ងៃទី ៣១ខែធ្នូ ឆ្នាំ ២០១៦	ដុល្លាអាមេរិក	%	ដុល្លាអាមេរិក	ដុល្លាអាមេរិក	ដុល្លាអាមេរិក
ធម្មតា	60,496,832	1	604,968	604,968	-
ឃ្លាំមើល	6,118,976	3	183,570	183,570	-
ក្រោមធម្មតា	2,614,400	20	522,880	522,880	-
ជាប់សង្ស័យ	915,000	50	457,500	457,500	-
បាត់បង់	1,438,562	100	1,438,562	1,353,562	(85,000)
	71,583,770		3,207,480	3,122,480	(85,000)
សមមូលនិង	ពាន់រៀល	%	ពាន់រៀល	ពាន់រៀល	ពាន់រៀល
ធម្មតា	244,225,711	1	2,442,256	2,442,256	-
ឃ្លាំមើល	24,702,306	3	741,072	741,072	-
ក្រោមធម្មតា	10,554,333	20	2,110,864	2,110,864	-
ជាប់សង្ស័យ	3,693,855	50	1,846,928	1,846,928	-
បាត់បង់	5,807,475	100	5,807,475	5,464,331	343,144
	288,983,680		12,948,595	12,605,451	343,144
នាថ្ងៃទី ៣១ខែធ្នូ ឆ្នាំ ២០១៥	ដុល្លាអាមេរិក	%	ដុល្លាអាមេរិក	ដុល្លាអាមេរិក	ដុល្លាអាមេរិក
ធម្មតា	41,757,443	1	417,574	479,618	(62,044)
ឃ្លាំមើល	739,538	3	22,186	223,245	(201,059)
ក្រោមធម្មតា	174,160	20	34,832	208,029	(173,197)

ព័ត៌មានហិរញ្ញវត្ថុបន្ថែម និង

កំណត់បង្ហាញតម្រូវដោយធនាគារជាតិនៃកម្ពុជាសំរាប់ការិយបរិច្ឆេទចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

ជាប់សង្ស័យ	-	50	-	-	-
បាត់បង់	1,304,350	100	1,304,350	1,422,441	(118,091)
	<u>43,975,491</u>		<u>1,778,942</u>	<u>2,333,333</u>	<u>(554,391)</u>

គណនេយ្យកម្មប្រតិបត្តិការរូបិយប័ណ្ណបរទេស

អនុលោមទៅតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ ធ7-00-50 ចុះថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០០០ ធនាគារត្រូវរាយការណ៍អំពីទ្រព្យសកម្ម និង អកម្មជាប្រតិបត្តិការរូបិយប័ណ្ណបរទេសដែលមានតួលេខសង្ខេបនៅក្នុង ឆ្នាំដូចខាងក្រោម។

	2016		2015
	ដុល្លារអាមេរិក ឬ តម្លៃសមមូល	ពាន់រៀល ឬ តម្លៃសមមូល	ដុល្លារអាមេរិក ឬ តម្លៃសមមូល
ទ្រព្យសកម្ម			
ជាដុល្លារអាមេរិក	82,051,810	331,243,157	73,530,542
ជាប្រាក់រៀល	18,390,278	74,241,553	1,150,288
	<u>100,442,088</u>	<u>405,484,710</u>	<u>74,680,830</u>
ទ្រព្យអកម្ម			
ជាដុល្លារអាមេរិក	42,163,323	170,213,335	39,380,776
ជាប្រាក់រៀល	20,667,368	83,434,163	349,132
	<u>62,830,691</u>	<u>253,647,498</u>	<u>39,729,908</u>

តួលេខនៅខាងលើពុំមានខ្ទង់ការពារការខាតបង់លើអត្រាប្តូរប្រាក់ទេ។

ព័ត៌មានហិរញ្ញវត្ថុបន្ថែម និង

កំណត់បង្ហាញកិច្ចពន្យល់ដោយធនាគារជាតិនៃកម្ពុជាសំរាប់ការិយបរិច្ឆេទចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

ព័ត៌មានផ្សេងៗនិងអនុធាតុប្រៀបធៀបតួលេខតាមច្បាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ

▪ **ដើមទុនអប្បបរមា**

ធនាគារជាតិនៃកម្ពុជាបានចេញប្រកាសលេខ៧៧-០១៦-១១៧ ស្តីពីតម្រូវការដើមទុនថ្មីនិងលក្ខខណ្ឌសំរាប់ការអនុម័តអាជ្ញាប័ណ្ណរបស់ធនាគារ ដែលតម្រូវអោយធនាគារឯកទេសក្នុងស្រុកដែលបានចុះបញ្ជីពាណិជ្ជកម្មជាក្រុមហ៊ុនត្រូវមានដើមទុនអប្បបរមាយ៉ាងតិច 60 ពាន់លានរៀល (សមមូលនឹង 15 លានដុល្លារអាមេរិក) ។ តម្រូវការដើមទុនថ្មីនេះនឹងមានប្រសិទ្ធភាពក្នុងរយៈពេលពីរឆ្នាំចាប់ពីថ្ងៃទី 22 ខែមីនា ឆ្នាំ2016 ។ សារាចរចុះថ្ងៃទី 22 ខែមិថុនាឆ្នាំ 2016 របស់ធនាគារជាតិនៃកម្ពុជាបានស្នើឱ្យធនាគារឯកទេសក្នុងស្រុកបង្កើនដើមទុនរបស់ខ្លួនជាពីរចំណែកស្មើគ្នា, លើកដំបូងនៅមុនដំណាច់ខែមីនាឆ្នាំ2017 និងមួយលើកចុងក្រោយមុនថ្ងៃទី 22 ខែមីនាឆ្នាំ 2018 ។

ក្នុងការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016 ធនាគារមានដើមទុនចំនួន 20,475,890 ដុល្លារអាមេរិក ដែលលើសតម្រូវការដើមទុនដែលបានចែងក្នុងប្រកាសថ្មីរបស់ធនាគារជាតិនៃកម្ពុជា។

▪ **អចលនទ្រព្យ** (ប្រកាសលេខ៧៧-០១-186 ចុះថ្ងៃទី 8 ខែវិច្ឆិកាឆ្នាំ 2០០1)

អចលនទ្រព្យដែលធ្វើលទ្ធកម្មដោយធនាគារសំរាប់គោលបំណងប្រតិបត្តិការត្រូវរក្សាមិនអោយលើស 30% នៃមូលនិធិផ្ទាល់សុទ្ធសរុបរបស់ធនាគារដូចបានកំណត់ក្នុងប្រកាសលេខ៧៧-០១-182 ។ អចលនទ្រព្យដែលគ្មានទំនាក់ទំនងផ្ទាល់ទៅនឹងប្រតិបត្តិការរបស់ធនាគារត្រូវលក់ចេញមិនអោយលើសពីរយៈពេលមួយឆ្នាំបន្ទាប់ពីកាលបរិច្ឆេទដែលទ្រព្យនោះបានក្លាយជាទ្រព្យសម្បត្តិរបស់ធនាគារ។

នៅថ្ងៃទី 31 ខែធ្នូឆ្នាំ 2016 អចលនទ្រព្យរបស់ធនាគារមានចំនួន 848,358 ដុល្លារអាមេរិកសមមូលនឹង 2.22% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារដែលសមស្របតាមអនុបាតអចលនទ្រព្យដែលតម្រូវដោយប្រកាសនេះ។

នៅការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែធ្នូឆ្នាំ 2016 ធនាគារបានរឹបអូសនូវអចលនទ្រព្យដែលជាវត្ថុធានា ដែល

ព័ត៌មានហិរញ្ញវត្ថុបន្ថែម និង

កំណត់បង្ហាញកម្រិតដោយធនាគារជាតិនៃកម្ពុជាសំរាប់ការិយបរិច្ឆេទចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

មានតម្លៃពិតគណនេយ្យចំនួន 1,132,065 ដុល្លារអាមេរិក។

ធនាគារជាតិនៃកម្ពុជាត្រូវរៀបចំអោយអចលនទ្រព្យបានរឹបអូស ត្រូវលក់ចេញក្នុងរយៈពេលមិនលើសពីដប់ពីរខែ។ អចលនទ្រព្យនេះត្រូវបានបង្ហាញក្នុងតារាងតុល្យការ។ អចលនទ្រព្យបានរឹបអូស ត្រូវបានកាត់ត្រាតម្លៃស្មើនឹងតម្លៃទីផ្សារ។ អនុលោមទៅតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ ៨៧-០១-២០១៦ អចលនទ្រព្យនេះមិនត្រូវរក្សាទុកសំរាប់បំរើអោយសកម្មភាពអាជីវកម្មរបស់ធនាគារទេ ហើយត្រូវលក់ចេញក្នុងរយៈពេលមិនលើសពីដប់ពីរខែ។

- **ឥណទានទៅសម្ព័ន្ធភាគី** ប្រកាសលេខ ៨៧-០១-២០១៦ ចុះថ្ងៃទី ១៥ ខែតុលាឆ្នាំ ២០១៦ កែតម្រូវដោយប្រកាសលេខ ៨៧-០២-២០១៦ ចុះថ្ងៃទី ៧ ខែមិថុនាឆ្នាំ ២០១៦)

នាថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០១៦ ធនាគារពុំមានឥណទានទៅសម្ព័ន្ធភាគីទេ។

- **ហានិភ័យនៃឥណទាន** (ប្រកាសលេខ ៨៧-០០-២០១៦ និង ប្រកាសលេខ ៨៧-០៦-២០១៦)

ហានិភ័យឥណទានធំគឺជាចំនួនសរុបដុលនៃហានិភ័យឥណទានដែលកើតចេញពីប្រតិបត្តិការរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុជាមួយឯកត្តជនដែលមានចំនួនប្រាក់លើសពី ១០ ភាគរយនៃមូលនិធិផ្ទាល់សុទ្ធរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនោះ។

តាមលក្ខខណ្ឌនៃប្រកាសនេះធនាគារត្រូវរក្សាអនុបាតនេះជាអតិបរមា ២០% នៅគ្រប់ពេលវេលាទាំងអស់ រវាងហានិភ័យទូទៅរបស់ខ្លួនដែលបណ្តាលមកពីប្រតិបត្តិការជាមួយអ្នកទទួលបានផលជាឯកត្តជននិងមូលនិធិផ្ទាល់សុទ្ធហើយហានិភ័យឥណទានធំៗជាឯកត្តជនសរុបមិនអោយលើសពី ៣០០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារទេ។

គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូឆ្នាំ ២០១៦ ធនាគារមានហានិភ័យឥណទានលើសពី ១០ ភាគរយនៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារដូចខាងក្រោម។

ព័ត៌មានហិរញ្ញវត្ថុបន្ថែម និង

កំណត់បង្ហាញកម្រិតដោយធនាគារជាតិនៃកម្មវិធីសម្រាប់ការិយបរិច្ឆេទចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

ឈ្មោះអតិថិជន	សមតុល្យនៃ ឥណទាន (ដុល្លារ)	មូលនិធិផ្ទាល់សុទ្ធ (ដុល្លារ)	% នៃឥណទានដែលបាន អនុញ្ញាតឬបានផ្តល់ / មូលនិធិផ្ទាល់សុទ្ធ
Baitang (Kampuchea) Plc	6,000,000	38,186,195	15.71%
Eang Heang imp/exp Co., Ltd	4,500,000	38,186,195	11.78%
Eng Dypo Aphivath Co., Ltd	6,875,000	38,186,195	18.00%
Tea Hunny & Leang Yao	4,500,000	38,186,195	11.78%
Thaneakea Srov (Kampuchea) plc	6,000,000	38,186,195	15.71%

ព័ត៌មានហិរញ្ញវត្ថុបន្ថែម និង

កំណត់បង្ហាញកម្រិតដោយធនាគារជាតិនៃកម្ពុជាសំរាប់ការិយបរិច្ឆេទបំប៉នថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

**អនុធាតុហិរញ្ញវត្ថុដទៃទៀត
ដើមទុន**

	2016	2015
	USD or %	USD or %
1. ដើមទុនធៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	37.45%	46.80%
ក-ដើមទុន	37,611,397	34,950,922
ខ-ទ្រព្យសកម្មសរុប	100,442,088	74,680,830
2. ដើមទុនថ្នាក់ទី១ធៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	36.38%	45.33%
ក-ដើមទុនថ្នាក់ទី១	36,537,143	33,852,443
ខ-ទ្រព្យសកម្មសរុប	100,442,088	74,680,830
3. ដើមទុនថ្នាក់ទី១ធៀបនឹងទ្រព្យសកម្មដែលថ្លឹងហានិភ័យ (ក/ខ)	48.33%	72.66%
ក-ដើមទុនថ្នាក់ទី១	36,537,143	33,852,443
ខ-ទ្រព្យសកម្មដែលថ្លឹងហានិភ័យ	75,593,564	46,593,345
4. ដើមទុនថ្នាក់ទី១និងទី២ធៀបនឹងទ្រព្យសកម្មដែលថ្លឹងហានិភ័យ (ក/ខ)	50.52%	75.93%
ក-ដើមទុនថ្នាក់ទី១និងទី២	38,186,195	35,376,145
ខ-ទ្រព្យសកម្មដែលថ្លឹងហានិភ័យ	75,593,564	46,593,345
5. មូលនិធិផ្ទាល់សុទ្ធចៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	38.02%	47.37%
ក-មូលនិធិផ្ទាល់សុទ្ធ	38,186,195	35,376,145
ខ-ទ្រព្យសកម្មសរុប	100,442,088	74,680,830
6. អនុបាតសាធនភាព (ក/ខ)	50.52%	75.93%
ក-មូលនិធិផ្ទាល់សុទ្ធ	38,186,195	35,376,145
ខ-ទ្រព្យសកម្មដែលថ្លឹងហានិភ័យ	75,593,564	46,593,345

ព័ត៌មានហិរញ្ញវត្ថុបន្ថែម និង

កំណត់បង្ហាញគំរូរបស់ធនាគារជាតិនៃកម្ពុជាសម្រាប់ការិយបរិច្ឆេទចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

	2016	2015
	USD or %	USD or %
7. បំណុលធៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	62.55%	53.20%
ក-ទ្រព្យសកម្មសរុប	62,830,691	39,729,908
ខ-ទ្រព្យសកម្មសរុប	100,442,088	74,680,830
8. បំណុលធៀបនឹងដើមទុន (ក/ខ)	167.05%	113.67%
ក-ទ្រព្យសកម្មសរុប	62,830,691	39,729,908
ខ-ដើមទុន	37,611,397	34,950,922
9. ភាគលាភធៀបនឹងប្រាក់ចំណេញសុទ្ធ (ក/ខ)	0.00%	0.00%
ក-ភាគលាភ	-	-
ខ-ប្រាក់ចំណេញសុទ្ធ	536,336	5,618

គុណភាពទ្រព្យសកម្ម

	2016	2015
	USD or %	USD or %
10. ប្រាក់បំរុងធនាគារធៀបនឹងឥណទានសរុប (ក/ខ)	0.79%	1.09%
ក-ប្រាក់បំរុងធនាគារ	564,192	479,618
ខ-ឥណទានសរុប (ដុល)	71,583,770	43,975,491
11. ប្រាក់បំរុងធនាគារធៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	0.56%	0.64%
ក-ប្រាក់បំរុងធនាគារ	564,192	479,618
ខ-ទ្រព្យសកម្មសរុប	100,442,088	74,680,830

ព័ត៌មានហិរញ្ញវត្ថុបន្ថែម និង

កំណត់បង្ហាញតម្រូវដោយធនាគារជាតិនៃកម្ពុជាសំរាប់ការិយបរិច្ឆេទបំប៉នថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

	2016	2015
	USD or %	USD or %
12. ឥណទានមិនដំណើរការធៀបនឹងឥណទានសរុប (ក/ខ)	6.94%	5.04%
ក-ឥណទានមិនដំណើរការ	4,967,962	2,218,048
ខ-ឥណទានសរុប (ដុល)	71,583,770	43,975,491
13. ឥណទានមិនដំណើរការធៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	4.95%	2.97%
ក-ឥណទានមិនដំណើរការ	4,967,962	2,218,048
ខ-ទ្រព្យសកម្មសរុប	100,442,088	74,680,830
14. ទ្រព្យសកម្មដែលបានធ្វើចំណាត់ថ្នាក់ធៀបនឹងឥណទានសរុប (ក/ខ)	6.94%	5.04%
ក-ទ្រព្យសកម្មដែលបានធ្វើចំណាត់ថ្នាក់	4,967,962	2,218,048
ខ-ឥណទានសរុប (ដុល)	71,583,770	43,975,491
15. ទ្រព្យសកម្មដែលបានធ្វើចំណាត់ថ្នាក់ធៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	4.95%	2.97%
ក-ទ្រព្យសកម្មដែលបានធ្វើចំណាត់ថ្នាក់	4,967,962	2,218,048
ខ-ទ្រព្យសកម្មសរុប	100,442,088	74,680,830
16. ទ្រព្យសកម្មដែលបានធ្វើចំណាត់ថ្នាក់ធៀបនឹងដើមទុន (ក/ខ)	13.21%	6.35%
ក-ទ្រព្យសកម្មដែលបានធ្វើចំណាត់ថ្នាក់	4,967,962	2,218,048
ខ-ដើមទុន	37,611,397	34,950,922
17. ឥណទានសម្ព័ន្ធហ្មតិធៀបនឹងឥណទានសរុប (ក/ខ)	0.00%	0.00%
ក-ឥណទានសម្ព័ន្ធហ្មតិ	-	-
ខ-ឥណទានសរុប (ដុល)	71,583,770	43,975,491

ព័ត៌មានហិរញ្ញវត្ថុបន្ថែម និង

កំណត់បង្ហាញតម្រូវដោយធនាគារជាតិនៃកម្ពុជាសំរាប់ការិយបរិច្ឆេទចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

	2016	2015
	USD or %	USD or %
18. ឥណទានហានិភ័យធំៗធៀបនឹងឥណទានសរុប (ក/ខ)	35.96%	47.01%
ក- ឥណទានហានិភ័យធំៗ	25,742,500	20,675,000
ខ- ឥណទានសរុប (ដុល)	71,583,770	43,975,491
19. ឥណទានសម្ព័ន្ធព្យាបាលធៀបនឹងមូលនិធិផ្ទាល់សុទ្ធ (ក/ខ)	0.00%	0.00%
ក- ឥណទានសម្ព័ន្ធព្យាបាល	-	-
ខ- មូលនិធិផ្ទាល់សុទ្ធ	38,186,195	35,376,145
20. ឥណទានហានិភ័យធំៗធៀបនឹងមូលនិធិផ្ទាល់សុទ្ធ (ក/ខ)	67.41%	58.44%
ក- ឥណទានហានិភ័យធំៗ	25,742,500	20,675,000
ខ- មូលនិធិផ្ទាល់សុទ្ធ	38,186,195	35,376,145
21. សំវិធានធនទូទៅធៀបនឹងឥណទានសរុប (ក/ខ)	0.85%	1.09%
ក- សំវិធានធនទូទៅ	604,968	479,618
ខ- ឥណទានសរុប (ដុល)	71,583,770	43,975,491
22. សំវិធានធនជាក់លាក់ធៀបនឹងឥណទានសរុប (ក/ខ)	3.52%	4.22%
ក- សំវិធានធនជាក់លាក់	2,517,512	1,853,715
ខ- ឥណទានសរុប (ដុល)	71,583,770	43,975,491
23. សំវិធានធនជាក់លាក់ធៀបនឹងឥណទានមិនដំណើរការ (ក/ខ)	50.67%	83.57%
ក- សំវិធានធនជាក់លាក់	2,517,512	1,853,715
ខ- ឥណទានមិនដំណើរការ	4,967,962	2,218,048

ព័ត៌មានហិរញ្ញវត្ថុសង្ខេប និង

កំណត់បង្ហាញតម្រូវដោយធនាគារជាតិនៃកម្ពុជាសំរាប់ការិយបរិច្ឆេទបង់ប្រាក់ទី៣១ ខែធ្នូ ឆ្នាំ២០១៦

	2016	2015
	USD or %	USD or %
24. សំវិធានធនសរុបធៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	3.11%	0.00%
ក- សំវិធានធនសរុប	3,122,480	-
ខ- ទ្រព្យសកម្មសរុប	100,442,088	74,680,830
25. ឥណទានធៀបនឹងប្រាក់បញ្ញើ (ក/ខ)	5577.05%	4021.15%
ក- ឥណទានសរុបចំពោះអតិថិជនមិនមែនធនាគារ (ដុល)	71,308,999	45,936,602
ខ- ប្រាក់បញ្ញើអតិថិជន	1,278,615	1,142,375
ចំណូល		
	2016	2015
	USD or %	USD or %
26. ចំណូលពីទ្រព្យសកម្ម (ក/ខ)	0.53%	0.01%
ក- ប្រាក់ចំណេញឬខាតសុទ្ធ	536,336	5,618
ខ- ទ្រព្យសកម្មសរុប	100,442,088	74,680,830
27. ចំណូលពីដើមទុន (ក/ខ)	1.43%	0.02%
ក- ប្រាក់ចំណេញឬខាតសុទ្ធ	536,336	5,618
ខ- ដើមទុន	37,611,397	34,950,922
28. ចំណូលដុល (ក/ខ)	3.71%	3.74%
ក- ចំណូលការប្រាក់	3,727,656	2,789,430
ខ- ទ្រព្យសកម្មសរុប	100,442,088	74,680,830
29. កំរិតការប្រាក់សុទ្ធចៀបនឹងទ្រព្យសកម្មសរុប ((ក-ខ)/គ)	3.23%	2.55%
ក- ចំណូលការប្រាក់	3,727,656	2,789,430
ខ- ចំណាយការប្រាក់	486,424	884,938
គ- ទ្រព្យសកម្មសរុប	100,442,088	74,680,830

ព័ត៌មានហិរញ្ញវត្ថុបន្ថែម និង

កំណត់បង្ហាញតម្រូវដោយធនាគារជាតិនៃកម្ពុជាសំរាប់ការិយបរិច្ឆេទបង់ប្រាក់ទី៣១ ខែធ្នូ ឆ្នាំ២០១៦

	2016	2015
	USD or %	USD or %
30. ចំណូលផ្សេងៗ (ក/ខ)	0.36%	0.45%
ក- ចំណូលផ្សេងៗ	360,990	333,803
ខ- ទ្រព្យសកម្មសរុប	100,442,088	74,680,830
31. ចំណាយសំវិធានធនធៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	3.11%	3.12%
ក- ចំណាយសំវិធានធន	3,122,480	2,333,333
ខ- ទ្រព្យសកម្មសរុប	100,442,088	74,680,830
32. ចំណាយទូទៅ (ក/ខ)	2.14%	2.83%
ក- ចំណាយមិនមែនការប្រាក់	2,154,336	2,112,663
ខ- ទ្រព្យសកម្មសរុប	100,442,088	74,680,830
33. ប្រាក់ចំណេញសុទ្ធ /(ខាតសុទ្ធ)មុនបង់ពន្ធ (ក/ខ)	0.63%	0.04%
ក- ប្រាក់ចំណេញឬខាតសុទ្ធមុនបង់ពន្ធ	629,739	33,146
ខ- ទ្រព្យសកម្មសរុប	100,442,088	74,680,830
34. ចំណាយពន្ធចៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	0.09%	0.04%
ក- ពន្ធសរុប	93,403	27,528
ខ- ទ្រព្យសកម្មសរុប	100,442,088	74,680,830

ព័ត៌មានហិរញ្ញវត្ថុបន្ថែម និង

កំណត់បង្ហាញតម្រូវដោយធនាគារជាតិនៃកម្ពុជាសំរាប់ការិយបរិច្ឆេទចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

	2016	2015
	USD or %	USD or %
35. កំរិតការប្រាក់ធៀបនឹងចំណូលដុល ((ក-ខ)/ត)	79.27%	60.98%
ក-ចំណូលការប្រាក់	3,727,656	2,789,430
ខ-ចំណាយការប្រាក់	486,424	884,938
គ-ចំណូលដុល	4,088,646	3,123,233
36. ចំណូលមិនមែនការប្រាក់ធៀបនឹងចំណូលដុល (ក/ខ)	8.83%	10.69%
ក-ចំណូលមិនមែនការប្រាក់	360,990	333,803
ខ-ចំណូលដុល	4,088,646	3,123,233
37. ចំណាយមិនមែនការប្រាក់ធៀបនឹងចំណូលដុល (ក/ខ)	52.69%	67.64%
ក-ចំណាយមិនមែនការប្រាក់	2,154,336	2,112,663
ខ-ចំណូលដុល	4,088,646	3,123,233
38. ចំនួនដងនៃការរកចំណូលការប្រាក់ ((ក+ ខ)/ត)	2.29	1.04
ក-ប្រាក់ចំណេញឬខាតសុទ្ធមុនបង់ពន្ធ	629,739	33,146
ខ-ចំណាយការប្រាក់	486,424	884,938
គ-ចំណាយការប្រាក់	486,424	884,938
សាច់ប្រាក់ខាងស្រួល		
39. ទ្រព្យសកម្មងាយស្រួល (ក/ខ)	11.82%	24.40%
ក-ទ្រព្យសកម្មងាយស្រួល	11,873,917	18,220,491
ខ-ទ្រព្យសកម្មសរុប	100,442,088	74,680,830
40. ទ្រព្យអកម្មរយៈពេលខ្លី (ក/ខ)	17.47%	18.76%
ក-ទ្រព្យអកម្មរយៈពេលខ្លី (រយៈពេលតិចជាង១ឆ្នាំ)	17,542,443	14,012,807
ខ-ទ្រព្យសកម្មសរុប	100,442,088	74,680,830

ព័ត៌មានហិរញ្ញវត្ថុបន្ថែម និង

កំណត់បង្ហាញតម្រូវដោយធនាគារជាតិនៃកម្ពុជាសំរាប់ការិយបរិច្ឆេទចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

	2016	2015
	USD or %	USD or %
41. ទ្រព្យសកម្មងាយស្រួលសុទ្ធ ((ក-ខ)/គ)	-9.02%	10.59%
ក-ទ្រព្យសកម្មងាយស្រួល	11,873,917	18,220,491
ខ-ទ្រព្យអកម្មរយៈពេលខ្លី (រយៈពេលតិចជាង១ឆ្នាំ)	17,542,443	14,012,807
គ-ទ្រព្យអកម្មសរុប	62,830,691	39,729,908
42. អនុបាតរហ័ស (ក/ខ)	425.66%	707.13%
ក-ទ្រព្យសកម្មងាយស្រួល	11,923,835	18,269,978
ខ-ទ្រព្យអកម្មរយៈពេលខ្លី	2,801,278	2,583,666
43. ប្រាក់បញ្ញើធៀបនឹងឥណទានសរុប (ក/ខ)	1.79%	2.49%
ក-ប្រាក់បញ្ញើអតិថិជនសរុប	1,278,615	1,142,375
ខ-ឥណទានសរុបចំពោះអតិថិជនមិនមែនធនាគារ (ដុល)	71,308,999	45,936,602
44. អចលនទ្រព្យធៀបនឹងមូលនិធិផ្ទាល់សុទ្ធ (ក/ខ)	2.22%	2.41%
ក-អចលនទ្រព្យ	848,358	853,655
ខ-មូលនិធិផ្ទាល់សុទ្ធ	38,186,195	35,376,145